

Sacombank

បោះជំហានរឹងមាំ ជាមួយគ្នា កេរ្តិ៍ឈ្មោះ ក្តីត្រេចៈត្រចង់

ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី
របាយការណ៍ប្រចាំឆ្នាំ ២០២៤



ENGLISH VERSION

មាតិកា

១

ធនាគារសាខា (ខេមបូឌា) ភីអិលស៊ី

- ១ ចក្ខុវិស័យ - បេសកកម្ម - តម្លៃស្នូល
- ២ - ៣ ព្រឹត្តិការណ៍នានានៃធនាគារសាខា (ខេមបូឌា) ភីអិលស៊ី
- ៤ - ៥ សេចក្តីថ្លែងការណ៍របស់លោកប្រធានក្រុមប្រឹក្សាភិបាល
- ៦ អំពីធនាគារសាខា (ខេមបូឌា) ភីអិលស៊ី
- ៧ បណ្តាញប្រតិបត្តិការរបស់ធនាគារសាខា (ខេមបូឌា) ភីអិលស៊ី
- ៨ - ៩ ព្រឹត្តិការណ៍សង្ខេប

២

រចនាសម្ព័ន្ធ

- ១០ តារាងរចនាសម្ព័ន្ធ
- ១១ សមាសភាពក្រុមប្រឹក្សាភិបាល
- ១២ សមាសភាពគណៈគ្រប់គ្រង

៣

របាយការណ៍

- ១៣ - ១៦ របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

៤

របាយការណ៍ហិរញ្ញវត្ថុ

- ១៧ - ១៨ របាយការណ៍របស់សវនករឯករាជ្យ
- ១៩ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
- ២០ របាយការណ៍ចំណូលលម្អិត
- ២១ របាយការណ៍បម្រែបម្រួលមូលធន
- ២២ - ២៣ របាយការណ៍លំហូរសាច់ប្រាក់
- ២៤ - ៧៨ កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមការងារបច្ចេកទេស

ប្រធានក្រុម

លោក PHUNG THAI PHUNG
សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក

ជំនួយការប្រធានក្រុម

លោក ចេង ប៊ុនត្រី
អនុប្រធានទទួលបន្ទុកអគ្គនាយកដ្ឋានប្រតិបត្តិការ

រចនាប្រាហ៊ូក

លោក តាំង ឆេង
បុគ្គលិកផ្នែកទំនាក់ទំនង - ប្រេនឌីង

លោក ឆោម រ៉ាត់

បុគ្គលិកផ្នែកទំនាក់ទំនង - ប្រេនឌីង



ចក្ខុវិស័យ

- ធនាគាររៀបចំប្រតិបត្តិការប្រកបដោយសុវត្ថិភាព ស្ថិរភាព ប្រសិទ្ធភាព និងជាជម្រើសដំបូងរបស់អតិថិជនក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងបីនៅឥណ្ឌូចិន។



បេសកកម្ម

- ស្រាវជ្រាវ និងអភិវឌ្ឍផលិតផលនិងសេវាកម្មហិរញ្ញវត្ថុទំនើប គំរូអាជីវកម្មជឿនលឿននិងប្រកបដោយវិជ្ជាជីវៈ ដើម្បីគាំទ្រដល់បណ្តាសហគ្រាសនិងសហគមន៍ប្រជាជនដែលកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសកម្ពុជា និងបណ្តាសហគ្រាសរៀបចំផលិតផលដែលកំពុងធ្វើការវិនិយោគនៅកម្ពុជាជាពិសេស។
- បន្តធ្វើការអភិវឌ្ឍផលិតផលនិងសេវាកម្មហិរញ្ញវត្ថុនិងការអភិវឌ្ឍជារួមរបស់កម្ពុជា តាម រយៈនោះនឹងក្លាយជាស្ថានភាពភ្ជាប់និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍសេដ្ឋកិច្ចរវាងកម្ពុជា និងរៀបចំផលិតផល ក៏ដូចជារវាងកម្ពុជា និងឡាវ និងបណ្តាប្រទេសផ្សេងៗទៀត។
- នាំមកនូវគុណតម្លៃវិជ្ជាជីវៈ និងបរិយាកាសការងារប្រកបដោយភាពស្មោះត្រង់ ប្រសិទ្ធភាព យុត្តិធម៌ និងតម្លាភាពដល់បុគ្គលិក។
- អភិវឌ្ឍឆ្ពោះទៅរកមុខជាមួយសហគមន៍ និងសង្គម។



តម្លៃស្នូល

- ផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងទូលំទូលាយដើម្បីពង្រីកក្រុមអតិថិជន និងជាជម្រើសដំបូងរបស់អតិថិជនក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសឥណ្ឌូចិនទាំងបី។
- ស្វាហាប់ធ្វើការផ្លាស់ប្តូរថ្មី ដើម្បីរីកចម្រើនប្រកបដោយនិរន្តរភាព និងសុវត្ថិភាព។
- ធានាបាននូវការប្រតិបត្តិតាម នៅក្នុងសកម្មភាពអាជីវកម្មនិងអភិបាលកិច្ច។
- ធ្វើការប្តេជ្ញាចំពោះ គុណភាព ការគិតគូរឃ្លាំងចត់ និងការយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត គឺជាក្រុមប្រតិបត្តិរបស់គ្រប់សមាជិកម្នាក់ៗ ក្នុងសេវាបម្រើអតិថិជន និងទំនាក់ទំនងជាមួយដៃគូ។
- មានទំនួលខុសត្រូវខ្ពស់ជានិច្ច ចំពោះសហគមន៍ និងសង្គម។

ព្រឹត្តិការណ៍នាគរវិស័យ (ខេមបូឌា) ភីអិលស៊ី

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩

ធនាគារសាខម បានបើកសម្ពោធដំណើរការសាខាភ្នំពេញ ជាធនាគារបរទេស ទី២៧ ដែលបានធ្វើប្រតិបត្តិការ នៅ ក្នុងប្រទេសកម្ពុជាហើយក៏ជាធនាគារវៀតណាមដំបូងគេ បង្អស់ ដែលបានចូលមកវិនិយោគនៅកម្ពុជាផងដែរ។ ក្នុងនាមជាអ្នកត្រួតត្រាយផ្លូវដំបូងគេចូល ក្នុងវិស័យ ធនាគារនៅប្រទេសកម្ពុជា ធនាគារសាខម បានរួមចំណែក ក្នុងការពង្រីកទំនាក់ទំនង ពាណិជ្ជកម្មរវាងប្រទេសទាំង ពីរគឺ កម្ពុជា និងវៀតណាម។ ព្រឹត្តិការណ៍នេះ បានបញ្ជាក់ ពីដំណាក់កាលមួយទៀតពីការពង្រីកខ្លួនរបស់ធនាគារ នៅក្នុងតំបន់ឥណ្ឌូចិន។

ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១០

ធនាគារសាខម បានប្រារព្ធធ្វើបើកសម្ពោធសាខារងដំបូង គេនៅរាជធានីភ្នំពេញមានឈ្មោះថា សាខារងអូឡាំពិកដែល មានទីតាំងស្ថិតនៅតំបន់ដែលមានពាណិជ្ជកម្មមាញឹក បំផុតមួយក្នុងរាជធានី។ សាខារងមួយនេះបានសម្រួល ដល់តម្រូវការផ្នែក សេវាកម្មហិរញ្ញវត្ថុជាច្រើន ក្នុងតំបន់ ផ្សារអូឡាំពិក ដោយផ្តល់ជូននូវផលិតផល-សេវាកម្ម សំខាន់ៗដូចជា ហិរញ្ញប្បទានពាណិជ្ជកម្ម ឥណទាន ពាណិជ្ជកម្ម និងសេវាផ្ទេរប្រាក់។

ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១

ធនាគារសាខម បានបន្តពង្រីកបណ្តាញសាខា ដែលជា ផ្នែកមួយនៃយុទ្ធសាស្ត្រពង្រីកពាណិជ្ជកម្ម របស់ខ្លួននៅ ក្នុងរាជធានីភ្នំពេញ ដោយបានបើកសម្ពោធសាខារងទីពីរ ស្ថិតនៅក្នុងផ្សារទំនើបវៀតណាម។ សាខារងថ្មីមួយនេះ បានបង្កើតនូវឱកាស ដ៏សំខាន់មួយដល់អតិថិជនជា ងកត្តជន និងក្រុមហ៊ុនដែលនៅជុំវិញតំបន់នេះតាមរយៈ ផលិតផល-សេវាកម្មជាច្រើនប្រភេទ និងទីតាំងដែល ប្រកបដោយភាពងាយស្រួល។



២០០៩

២០១០

២០១១

ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧

ដើម្បីពង្រីកសក្តានុពលដោយបន្ថែមនូវបណ្តាញប្រតិបត្តិការ និងសេវាកម្មធនាគារក្នុងប្រទេសកម្ពុជា ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី បានរៀបចំកម្មវិធីសម្ពោធសាខា ខេត្តសៀមរាបដែលជាសាខាថ្មីផងដែរ។ ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី បច្ចុប្បន្នមានការិយាល័យកណ្តាល ចំនួន០១ និងសាខាចំនួន០៨ ដែលធ្វើឱ្យអតិថិជន មាន ភាពងាយស្រួលក្នុងការប្រើប្រាស់សេវាកម្ម និងធ្វើការ ទូទាត់ពាណិជ្ជកម្មប្រចាំថ្ងៃជាមួយបណ្តាញប្រតិបត្តិការ របស់ខ្លួន។

ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤

ក្នុងគោលបំណងដ៏ម៉ត់ចត់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ សេដ្ឋកិច្ចរបស់អាជីវកម្មក្នុងទីក្រុង ដែលសកម្មបំផុតនៅ រាជធានីភ្នំពេញ។ ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី បានប្រកាសការបើកសាខាថ្មី។ នេះគឺជាសាខាទី ៨នៅក្នុងប្រទេសកម្ពុជា និងជាសាខាទី២នៅខាងក្រៅ រាជធានីភ្នំពេញ។ នេះជាការបន្តបង្ហាញការប្តេជ្ញារបស់ យើងក្នុងការពង្រីកអាជីវកម្មនៅប្រទេសកម្ពុជា។

ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣

ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី បានប្រកាសជូន ដំណឹងស្តីពីការបើកសម្ពោធសាខាពោធិ៍ចិនតុង ដែល ស្ថិតនៅភាគខាងលិចនៃរាជធានីភ្នំពេញ។ នេះគឺជាសាខា ទី៧ របស់ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី នៅក្នុង ប្រទេសកម្ពុជា ដោយបានបំពេញបន្ថែមចំនួនទីស្នាក់ការ កណ្តាលចំនួន ០១ និងសាខាចំនួន ០៥ ផ្សេងទៀតគឺ៖ សាខាអូឡាំពិក សាខាព្រះមុនីវង្ស សាខាច្បារអំពៅ សាខា ខេត្តកំពង់ចាម និងសាខាផ្សារហេងលើ។

២០១៤

២០១៣



២០១៧

ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩

ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី បានរៀបចំដោយជោគជ័យនូវ ខួបអនុស្សាវរីយ៍លើកទី ១០ របស់ខ្លួន។ ១០ឆ្នាំកន្លងផុតទៅ ចាប់ពី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី បានបើកសម្ពោធសាខាភ្នំពេញ ដែលជាធនាគារពាណិជ្ជដំបូងគេរបស់ វៀតណាម ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការ បោះជំហានដំបូងនេះ គឺជាលក្ខខណ្ឌមួយដ៏ល្អសម្រាប់ធនាគារសាខម ដើម្បីកសាងរូបភាពដ៏គួរឱ្យចាប់អារម្មណ៍ដល់អតិថិជននៅលើទឹកដីកម្ពុជា ព្រមទាំងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយដល់អតិថិជន និងសហគមន៍អ្នកជំនួញកម្ពុជា - វៀតណាម។

ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០

នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២០ ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី ដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីធនាគារចល័ត SC mBanking ដែលជាកម្មវិធីទំនើបជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់។ ជាមួយ កម្មវិធីធនាគារទូរសព្ទចល័តនេះ លោកអ្នកអាចធ្វើប្រតិបត្តិការបាន គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនចាំបាច់មកធ្វើប្រតិបត្តិ ការផ្ទាល់នៅបញ្ជីធនាគារឡើយ។ ឥឡូវនេះលោកអ្នកអាចទាញយក កម្មវិធី SC mBanking នៅតាម Apple's App Store និង Google's Play Store បានដោយឥតគិតថ្លៃ។

២០១៩

២០២០



ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១១

ធនាគារសាខាម បានបើកសម្ពោធសាខារងទីបី របស់ខ្លួន នៅភាគខាងកើតឈាងខាងត្បូងនៃរាជធានីភ្នំពេញ ដែល មានទីតាំងស្ថិតនៅតំបន់ផ្សារច្បារអំពៅ។ ដោយសារនេះ ជាតំបន់ប្រជុំជនដែលមានការរីកចម្រើនលឿនខាងផ្នែក សេដ្ឋកិច្ច សាខារងច្បារអំពៅមានឱកាសបានរួមចំណែកក្នុង ការលើកស្ទួយលក្ខខណ្ឌអាជីវកម្មដល់អាជីវករទាំងឡាយ តាមផ្សារ។

ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១

ក្រុមប្រឹក្សាភិបាល ធនាគារបានចេញសេចក្តីជូនដំណឹងស្តីពី ការកម្លាយខ្លួនពីសាខាភ្នំពេញទៅជាធនាគារបុត្រសម្ព័ន្ធ បរទេសនៃធនាគារសាខាម ស្ថិតក្រោមការអនុញ្ញាតពី ធនាគារជាតិនៃកម្ពុជា និងក្រោមការជួយជ្រោមជ្រែងពី ធនាគាររដ្ឋវៀតណាម។ ព្រឹត្តិការណ៍សំខាន់នេះបានកត់ សម្គាល់ពីចំណុចនៃយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍរបស់ធនាគារ សាខាម (ខេមបូឌា) គឺអិលស៊ី នៅក្នុងប្រទេសកម្ពុជាព្រម ទាំងពង្រឹងនូវទំនាក់ទំនងពាណិជ្ជកម្ម របស់ប្រជាជននៃ ប្រទេសទាំងពីរវៀតណាម និងកម្ពុជា។

ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១២

ជាលើកទី១ ដែលធនាគារសាខាម (ខេមបូឌា) គឺអិលស៊ី ចាប់ផ្តើមឈានជើងចេញក្រៅរាជធានី ទៅកាន់ទីកន្លែង ដែលមានពាណិជ្ជកម្មមាញឹកបំផុតមួយទៀត គឺការបើក សម្ពោធសាខានៅទីរួមខេត្តកំពង់ចាម។ ក្រៅពីផលិតផល និងសេវាកម្មសំខាន់ៗ សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុ ជូនដល់អតិថិជនក្នុងតំបន់នោះ សាខាថ្មីនេះបានផ្តល់នូវ សេវាកម្មផ្ទេរប្រាក់យ៉ាងឆាប់រហ័ស រវាងខេត្តកំពង់ចាម និងរាជធានីភ្នំពេញព្រមទាំងបានរួមចំណែកក្នុងការជម្រុញ ពាណិជ្ជកម្មរវាងតំបន់សេដ្ឋកិច្ចធំៗទាំងពីរនេះ។



២០១១

២០១១

២០១២

ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣

ការពង្រីកបណ្តាញសាខានានា គឺជាយុទ្ធសាស្ត្រ ចម្បងរបស់ធនាគារ ដូច្នេះហើយទើបធនាគារ សាខាម (ខេមបូឌា) គឺអិលស៊ី បានបន្តបើកសាខា ថ្មីមួយទៀតនៅក្នុង រាជធានីភ្នំពេញ គឺសាខា ផ្សារហេងលី ដែលជាការនាំយកនូវផលិតផល- សេវាកម្មធនាគារជូនដល់សហគមន៍ ដែលនៅ ជុំវិញតំបន់ផ្សារសំខាន់ៗ។

ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២

ធនាគារសាខាម (ខេមបូឌា) គឺអិលស៊ី បានចាប់ផ្តើមផ្តល់ សេវាទូទាត់ពាណិជ្ជកម្មឆ្លងព្រំដែន ក្នុងគោលបំណង ធ្វើឱ្យដំណើរការនៃការបង្កើតពាណិជ្ជកម្មឆ្លងដែននូវ ប្រាក់វៀតណាមដុំ និងអនុញ្ញាតឱ្យសហគ្រាសកម្ពុជា អាចធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែនជាមួយប្រាក់ដុំ អេឡិចត្រូនិកដោយមិនចាំបាច់កាន់គណនីជាប្រចាំបណ្តា ឡើយ។ ផ្ទុយមកវិញការផ្គត់ផ្គង់នៅប្រទេសកម្ពុជាក៏ អាចទទួលបានការទូទាត់របស់ពួកគេ ដល់ពាណិជ្ជករ វៀតណាមដោយផ្ទាល់ជាប្រាក់វៀតណាមដែរ។

ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២

ដើម្បីឆ្លើយតបទៅនឹង តម្រូវការដ៏ចាំបាច់របស់អតិថិជន ធនាគារសាខាម (ខេមបូឌា) គឺអិលស៊ី បានធ្វើការផ្លាស់ ប្តូរទីតាំងសាខាផ្សារទំនើបវៀតណាម ទៅកាន់ទីតាំងថ្មី ធំទូលាយជាងនេះ ដែលមានអាសយដ្ឋានស្ថិតនៅអគារ លេខ៥៧៧A-B មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញដោយ បានប្តូរឈ្មោះទៅជាសាខាព្រះមុនីវង្ស។ ការបង្កើតទីតាំង ប្រតិបត្តិការថ្មី ដែលស្ថិតនៅចំណុចណែនាំនៃរាជធានីនេះ គឺជាជំហានដ៏ត្រឹមត្រូវមួយក្នុងការរួមចំណែក ដល់ការ អនុវត្តន៍យុទ្ធសាស្ត្រពង្រីកខ្លួនរបស់ធនាគារ។ ទីតាំង ប្រតិបត្តិការថ្មីនេះគឺជាទីតាំងដ៏ល្អឥតខ្ចោះ ព្រោះជាតំបន់ពោរ ពេញដោយសក្តានុពលក្នុងការអភិវឌ្ឍ ផ្នែកសេដ្ឋកិច្ច។



២០១៣

២០១២

២០១២

ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣

ការចូលជាសមាជិក និងប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគង និង KHQR នៅលើ SC mBanking។ អតិថិជនអាចធ្វើការផ្ទេរ ប្រាក់ភ្លាមៗពីគណនីធនាគារដែលជាសមាជិកបាគង មកកាន់ គណនីធនាគារសាខាម (ខេមបូឌា) គឺអិលស៊ី។

ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤

ធនាគារសាខាម (ខេមបូឌា) គឺអិលស៊ី បានមានមោទនភាពណែនាំ ប័ណ្ណឥណទានលំដាប់ខ្ពស់អន្តរជាតិ – ប័ណ្ណឥណទានវីសាផ្លាទីនីម ដែលជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់ការចំណាយយ៉ាងឆ្លាតវៃ។ លោក អ្នកអាចរីករាយជាមួយអត្ថប្រយោជន៍ដូចជា៖ ការប្រើប្រាស់ដោយ គ្មានការប្រាក់រយៈពេលដល់ទៅ ៥៥ ថ្ងៃ គម្រោងបង់រំលស់អត្រាការ ប្រាក់ ០% បានប្រាក់ត្រឡប់មកវិញ និងសិទ្ធិចូលបន្ទប់រង់ចាំ VIP នៅព្រលានយន្តហោះ។ បទពិសោធន៍នៃភាពងាយស្រួល សុវត្ថិភាព និងប្រណិទានភាពក្នុងរាល់ប្រតិបត្តិការ។



២០២៣

២០២៤



សេចក្តីថ្លែងការណ៍ របស់លោកប្រធាន ក្រុមប្រឹក្សាភិបាល

យើងបានបង្កើនការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងដំណើរការប្រតិបត្តិការនិងការផ្តល់សេវាកម្មដល់អតិថិជនជាបន្តបន្ទាប់។ ជាពិសេស ប្រព័ន្ធសេវាធនាគារទូរសព្ទចល័ត (Mobile Banking), សេវាធនាគារតាម អ៊ីនធឺណែត (Internet Banking) និងការទូទាត់តាមរយៈ KHQR ដែលជាមធ្យោបាយទូទាត់ថ្មីទំនើប ត្រូវបានធ្វើបច្ចុប្បន្នភាពកាន់តែផ្តល់នូវភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការ រួមចំណែកពង្រីកបណ្តាញអតិថិជន និងបង្កើនទំនុកចិត្តក្នុងការរួមដំណើរឆ្ពោះទៅមុខជាមួយធនាគារសាខម (ខេមបូឌា) ភីអិលស៊ី ។ កម្មវិធីបច្ចេកវិទ្យាដែលយើងបានដាក់ឱ្យប្រើប្រាស់មិនត្រឹមតែជួយបង្កើនផលិតភាពការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់ភាពងាយស្រួល និងភាពបត់បែនសម្រាប់អតិថិជនក្នុងប្រតិបត្តិការហិរញ្ញវត្ថុផងដែរ។

ជូនចំពោះអតិថិជន ដៃគូអាជីវកម្ម និងបុគ្គលិកទាំងអស់ របស់ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី ជាទីគោរព!

ឆ្នាំ២០២៤ នៅតែបន្តជាឆ្នាំដែលពោរពេញដោយការបម្រែបម្រួលឥតឈប់ឈរនៃសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាលោក ពិភពលោក។ ស្ថិតក្នុងបរិបទនេះ ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី បានពង្រឹងកម្លាំងផ្ទៃក្នុង ស្មារតីពោរពេញដោយ ភាពសកម្ម និង ភាពបត់បែនខ្ពស់ ដើម្បីរក្សាអត្រាកំណើនធានាសុវត្ថិភាពនៃប្រព័ន្ធពង្រឹងទំនុកចិត្តរបស់អតិថិជន និងដៃគូយុទ្ធសាស្ត្រ។

ជាមួយការតម្រង់ទិសពីធនាគារមេ និងការចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពីក្រុមប្រឹក្សាភិបាល គណៈអគ្គនាយក ជាមួយនឹងបុគ្គលិកធនាគារសាខម (ខេមបូឌា) ភីអិលស៊ី ដែលបានពុះពារជម្នះរាល់ឧបសគ្គ កែសម្រួលប្រតិបត្តិការ និងសម្រេចបានគោលដៅស្តុកស្តម្ភយុទ្ធសាស្ត្រដែលបានកំណត់។

ការធ្វើបរិវត្តកម្មឌីជីថល - លើកកម្ពស់បទពិសោធន៍អតិថិជន បង្កើនល្បឿនអាជីវកម្មប្រកបដោយប្រសិទ្ធភាព

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ យើងបានបង្កើនការប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងដំណើរការប្រតិបត្តិការនិងការផ្តល់សេវាកម្មដល់អតិថិជនជាបន្តបន្ទាប់។ ជាពិសេស ប្រព័ន្ធសេវាធនាគារទូរសព្ទចម្ងាយ (Mobile Banking), សេវាធនាគារតាម អ៊ីនធឺណែត (Internet Banking) និងការទូទាត់តាមរយៈ KHQR ដែលជាមធ្យោបាយទូទាត់ថ្មីទំនើប ត្រូវបានធ្វើបច្ចុប្បន្នភាពកាន់តែផ្តល់នូវភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការ រួមចំណែកពង្រីកបណ្តាញអតិថិជន និងបង្កើនទំនុកចិត្តក្នុងការរួមដំណើរឆ្ពោះទៅមុខជាមួយធនាគារសាខម (ខេមបូឌា) ភីអិលស៊ី ។ កម្មវិធីបច្ចេកវិទ្យាដែលយើងបានដាក់ឱ្យប្រើប្រាស់ មិនត្រឹមតែជួយបង្កើនផលិតភាពការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់ភាពងាយស្រួល និងភាពបត់បែនសម្រាប់អតិថិជនក្នុងប្រតិបត្តិការហិរញ្ញវត្ថុផងដែរ។

បង្កើនប្រសិទ្ធភាពប្រតិបត្តិការ - គ្រប់គ្រងហានិភ័យយ៉ាងយកចិត្តទុកដាក់ខ្ពស់

ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី តែងតែយកចិត្តទុកដាក់ ចំពោះសុវត្ថិភាពប្រតិបត្តិការ និងការគ្រប់គ្រងហានិភ័យ ជាអាទិភាពចម្បង។ យើងបានបន្តធ្វើការបំពេញបន្ថែមចំពោះ ប្រព័ន្ធគ្រប់គ្រង ពង្រឹងការត្រួតពិនិត្យផ្ទៃក្នុង និងធ្វើបច្ចុប្បន្នភាពស្តង់ដារគ្រប់គ្រង តាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា ធានាបាននូវការប្រតិបត្តិស្របតាមបទបញ្ញត្តិនៃច្បាប់ តម្លាភាព និងប្រសិទ្ធភាពក្នុងប្រតិបត្តិការ។

អភិវឌ្ឍគ្រប់ជ្រុងជ្រោយ - អតិថិជនជាអាទិភាពចម្បង

ជាមួយពាក្យស្លោក “អតិថិជនជាអាទិភាពចម្បង” ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី បានដាក់ឱ្យដំណើរការកម្មវិធី ថែទាំអតិថិជនជាច្រើន ដែលរួមមានកម្មវិធីប្រមូលសិន កម្មវិធីផ្តល់ជូនពិសេសៗ និងការអភិវឌ្ឍផលិតផលហិរញ្ញវត្ថុឱ្យសមស្របតាមតម្រូវការរបស់ទីផ្សារ។ ទន្ទឹមនឹងនោះ យើងបានផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍក្រុមអ្នកលក់ជំនាញ ដើម្បីបង្កើនគុណភាពសេវាកម្ម និងរក្សាកេរ្តិ៍ឈ្មោះពាណិជ្ជសញ្ញាលើទីផ្សារ។

បោះជំហានឆ្ពោះទៅឆ្នាំ២០២៥ - គម្រប់ខួប ១៦ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍

ឆ្នាំ២០២៥ គឺជាគម្រប់ខួប ១៦ឆ្នាំនៃការបង្កើត ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី - ជាជំហានដែលបញ្ជាក់ពីដំណើរសមាហរណកម្មនិងការអភិវឌ្ឍយ៉ាងរឹងមាំរបស់យើងនៅលើទីផ្សារកម្ពុជា។ យើងនឹងបន្តការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនៃប្រព័ន្ធធនាគារ Sacombank នៅក្នុងតំបន់ ដើម្បីឆ្ពោះទៅចក្ខុវិស័យក្លាយជាធនាគារធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព ស្ថិរភាព ប្រសិទ្ធភាព និងជាជម្រើសដំបូងរបស់អតិថិជនក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងបីនៅឥណ្ឌូចិន។

តំណាងឱ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន ដៃគូអាជីវកម្ម និងបុគ្គលិកទាំងអស់។ ជាពិសេស ខ្ញុំសូមថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា និងថ្នាក់ដឹកនាំនៃធនាគារមេ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញលេញ បង្កើតបានជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍរបស់ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី។

សូមជូនពរអស់លោក លោកស្រី ប្រកបដោយសុខភាពល្អ សុភមង្គល និងជោគជ័យលើគ្រប់ភារកិច្ច។
ដោយក្តីគោរព

លោក TRAN NGOC CUONG
ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារសាខម (ខេមបូឌា) ភីអិលស៊ី




អំពីធនាគារសាខម (ខេមបូឌា) ភីអិលស៊ី

ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី គឺជាធនាគារបុត្រសម្ព័ន្ធ ១០០% របស់ធនាគារ Sacombank វៀតណាម ដែលមានសាខា/បុស្សីសេវា នៅទូទាំង ឥណ្ឌូចិន (វៀតណាម កម្ពុជា ឡាវ) ដែលមានបុគ្គលិកច្រើនជាង ១៨,៥១៤ នាក់។

បង្កើតឡើងក្នុងឆ្នាំ ២០០៩ និងជាធនាគារវៀតណាមដំបូងគេនៅកម្ពុជា ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី ឥឡូវនេះមានបុគ្គលិកចំនួន ២៦៥ នាក់ ដែលមានសាខាចំនួន ៩ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតនៃប្រទេសកម្ពុជា ដែលបម្រើអតិថិជនជាង ២៧,៥០០ នាក់។

ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី ផ្តល់នូវផលិតផល និងសេវាកម្មធនាគារជាច្រើនប្រភេទដល់បុគ្គល អតិថិជននិងសហគ្រាសធុនតូច និងមធ្យម ដូចជាកម្ចី ប្រាក់បញ្ញើ ផ្ទេរប្រាក់ សេវាផ្ទេរប្រាក់ L/C, DA, DP, ធនាគារចរន្ត, ប័ណ្ណគ្រប់ប្រភេទ, ការធានាពីធនាគារ និង Bancassurance, ...

បណ្តាញប្រតិបត្តិការធនាគារសាខា



វៀតណាម

546 ទីតាំង
952 ATM/CDM/STM

កម្ពុជា

9 ទីតាំង
29 ATM

ឡាវ

5 ទីតាំង
5 ATM

ប្រជុំកោះ HOANG SA
HOANG SA ISLES

ប្រជុំកោះ TRUONG SA
TRUONG SA ISLES

ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី ប្រារព្ធពិធីបិទឆ្នាំ សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងអនុវត្តផែនការអាជីវកម្មក្នុងឆ្នាំ២០២៥

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី បានប្រារព្ធពិធីបិទឆ្នាំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងអនុវត្តផែនការអាជីវកម្មក្នុង ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ អង្គសន្និបាត មានកិត្តិយសទទួលស្វាគមន៍វត្តមាន លោក លោកស្រី ជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារសាខម និងបណ្តាសមាជិក ក្រុមប្រឹក្សាភិបាល គណៈអគ្គនាយក និងបុគ្គលិកទាំងអស់ នៃធនាគារសាខម (ខេមបូឌា) ភីអិលស៊ី។ នៅក្នុងអង្គសន្និបាត លោកស្រី NGUYEN DUC THACH DIEM ជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកា នៃធនាគារសាខម រួមជាមួយនឹងថ្នាក់ដឹកនាំ នៃធនាគារសាខម បានចែករំលែកមតិណែនាំដ៏សំខាន់ៗ និងទិសដៅយុទ្ធសាស្ត្រ ដើម្បីជួយឱ្យ ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី បន្តអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅឆ្នាំ២០២៥ ក៏ដូចជាវត្តមានរួមដំណើរយ៉ាងយូរអង្វែង នៅក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសនេះផងដែរ ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី ក៏បានផ្តល់កិត្តិយស និងប័ណ្ណសរសើរដល់បុគ្គលិកដែលមានស្នាដៃឆ្នើមក្នុង ឆ្នាំ២០២៤ ដោយទទួលស្គាល់ការរួមចំណែកដ៏សំខាន់របស់ពួកគេក្នុងការអភិវឌ្ឍជាមួយរបស់ធនាគារ។



ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី រៀបចំកម្មវិធីសប្បុរសធម៌ ភាពកក់ក្តៅក្នុងឆ្នាំថ្មី ឆ្នាំរោង២០២៤ នៅខេត្តបាត់ដំបង ប្រទេសកម្ពុជា

នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី បានសហការជាមួយ ស្ថានអគ្គក្នុងស៊ីវិលរៀបចំនៅខេត្តបាត់ដំបង សមាគម ខ្មែរ-វៀតណាមនៅខេត្តបាត់ដំបង អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានរៀបចំកម្មវិធីសប្បុរសធម៌ “ភាពកក់ក្តៅក្នុងឆ្នាំថ្មី” លើកទី២១ - ឆ្នាំរោង២០២៤ ដោយនាំ យកនូវអំណោយជាច្រើនជូនដល់បងប្អូនដែលមានជីវភាពលំបាកនៅខេត្តបាត់ដំបង ប្រទេសកម្ពុជា។ ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី បានចុះសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់អំណោយឆ្នាំថ្មីប្រពៃណីវៀតណាមចំនួន ៥០០ គ្រួសារ។ សរុបចំណាយ មានចំនួន ៤០,០០០,០០០ រៀល ដល់គ្រួសារដែលមានជីវភាពលំបាក នៅខេត្តបាត់ដំបង ប្រទេសកម្ពុជា។



ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី បានរៀបចំសង្ក្រាន្តឆ្នាំថ្មី ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំខ្មែរ


នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី បានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិខ្មែរ នៅការិយាល័យកណ្តាល។ ការរៀបចំកម្មវិធីនេះដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ឱ្យទទួលបាននូវភាពសប្បាយរីករាយ និងបង្កើននូវសាមគ្គីភាពការស្គាល់គ្នាទៅវិញទៅមក តាមរយៈការលេងល្បែងប្រជាប្រិយរួមមាន៖ បោះអង្ក្សា វាយក្អម ចោលល្បែង ទាញព្រីត្រូ និងបានរៀបចំរំលេងកម្សាន្តសប្បាយ ដើម្បីបិទបញ្ចប់កម្មវិធីផងដែរ។



ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី ដាក់ឱ្យដំណើរការជាផ្លូវការ ប័ណ្ណឥណទានលំដាប់អន្តរជាតិ ជាមួយនឹងឯកសិទ្ធិពិសេសជាច្រើន

ធនាគារ សាខមប៉ែង ខេមបូឌា មានកិត្តិយសណែនាំអំពីប័ណ្ណឥណទានលំដាប់អន្តរជាតិរបស់យើង – ប័ណ្ណឥណទានវីសាផ្លាទីនីម – ដៃគូហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះសម្រាប់ជីវិតសម័យថ្មី។ ប័ណ្ណឥណទានវីសាផ្លាទីនីម ត្រូវបានរចនាឡើងសម្រាប់បំពេញតម្រូវការពិសេសរបស់អតិថិជន ដោយផ្តល់រយៈពេលឥណទានគ្មានការប្រាក់រហូតដល់៥៥ថ្ងៃ ដើម្បីអាចគ្រប់គ្រងហិរញ្ញវត្ថុបានងាយរលូន។ ម្ចាស់ប័ណ្ណអាចរីករាយជាមួយគម្រោងបង់រំលស់ ការប្រាក់ ០% ដើម្បីជួយសម្រួលការចំណាយផ្សេងៗ និងទទួលបានប្រាក់ត្រលប់មកវិញពីការចំណាយប្រចាំថ្ងៃ។ ជាពិសេស ម្ចាស់ប័ណ្ណនឹងទទួលបានសិទ្ធិចូលប្រើបន្ទប់បង់ចាំ VIP នៅព្រលានយន្តហោះ ដោយឥតគិតថ្លៃ បន្ថែមជាមួយភាពងាយស្រួល និងជាសុភាព សម្រាប់រាល់ការធ្វើដំណើរ។ ជាមួយនឹងបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ និងការទទួលស្គាល់នៅទូទាំងពិភពលោក ប័ណ្ណឥណទានវីសាផ្លាទីនីម ផ្តល់ជូនអ្នកនូវ ភាពជឿជាក់ និងភាពងាយស្រួលនៅគ្រប់ទីកន្លែង។ មិនថាជាចំណាយតាមអនឡាញ ការធ្វើដំណើរទៅក្រៅប្រទេស ឬប្រតិបត្តិការអាជីវកម្ម ប័ណ្ណឥណទានវីសាផ្លាទីនីម របស់ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី នាំមកនូវអត្ថប្រយោជន៍ និងសេវាកម្មឈានមុខគេសម្រាប់អ្នក។





សមាសភាពក្រុមប្រឹក្សាភិបាល



លោក TRAN NGOC CUONG

ប្រធានក្រុមប្រឹក្សាភិបាល

- មានបទពិសោធន៍ជាង ២០ឆ្នាំ
- ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក NGUYEN NHI THANH

អនុប្រធានក្រុមប្រឹក្សាភិបាល

- មានបទពិសោធន៍ជាង ៣៥ឆ្នាំ
- ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក PHUNG THAI PHUNG

សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក

- មានបទពិសោធន៍ជាង ២២ឆ្នាំ
- ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក PHAN HOANG ANH

សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយករង

- មានបទពិសោធន៍ជាង ២១ឆ្នាំ
- ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក ល្យួន ឆេន

សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយករង

- មានបទពិសោធន៍ជាង ២២ឆ្នាំ
- ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក LOI QUOC KHAN

សមាជិកក្រុមប្រឹក្សាភិបាល

- មានបទពិសោធន៍ជាង ៣០ឆ្នាំ
- ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក PHUNG NGUYEN AU DE

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

- មានបទពិសោធន៍ជាង ១៧ឆ្នាំ
- ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក លី រដ្ឋា

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

- មានបទពិសោធន៍ជាង ១០ឆ្នាំ
- ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក **PHUNG THAI PHUNG**

សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក

- មានបទពិសោធន៍ជាង ២២ឆ្នាំ
- ផ្នែកធនាគារ និងហិរញ្ញវត្ថុ
- កម្រិតវប្បធម៌៖ បរិញ្ញាបត្រជំនាញគ្រប់គ្រងពាណិជ្ជកម្ម



លោក **PHAN HOANG ANH**

សមាជិកក្រុមប្រឹក្សាភិបាល និងអគ្គនាយករង

- មានបទពិសោធន៍ជាង ២១ឆ្នាំ
- ផ្នែកធនាគារ និងហិរញ្ញវត្ថុ
- កម្រិតវប្បធម៌៖ បរិញ្ញាបត្រជំនាញផ្នែកធនាគារ



លោក **ឈួន ឆេន**

សមាជិកក្រុមប្រឹក្សាភិបាល និងអគ្គនាយករង

- មានបទពិសោធន៍ជាង ២២ឆ្នាំ
- ផ្នែកធនាគារ និងហិរញ្ញវត្ថុ
- កម្រិតវប្បធម៌៖ បរិញ្ញាបត្រជំនាញគ្រប់គ្រងពាណិជ្ជកម្ម

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា “ធនាគារ”) សូមដាក់បង្ហាញនូវរបាយការណ៍របស់ខ្លួន ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់។

អំពីធនាគារ

ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា “ធនាគារ”) គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតដែលកាន់កាប់ទាំងស្រុងដោយធនាគារ Saigon Thuong Tin Commercial Joint Stock (“ធនាគារមេ”) ជាធនាគារពាណិជ្ជដែលបានបង្កើតឡើង និងចុះបញ្ជីនៅក្នុងប្រទេសវៀតណាម។ ធនាគារត្រូវបានបង្កើតឡើង និងមានប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រោមអាជ្ញាបណ្ណធនាគារមិនមានកាលកំណត់លេខ ២៧ ដែលបានចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា (“NBC”) នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៩ និងមានលេខចុះបញ្ជីពាណិជ្ជកម្មចុងក្រោយ ០០០០២០៥៤ ដែលបានចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១១។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅផ្ទះលេខ ៦០ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពសកម្មភាព

ធនាគារត្រូវបានបង្កើតឡើងដើម្បីធ្វើប្រតិបត្តិការសកម្មភាពធនាគារ ដែលរាប់បញ្ចូលទាំងការផ្តល់កម្ចីដល់រូបវន្តបុគ្គល និងស្ថាប័ន ការទទួលប្រាក់បញ្ញើពីរូបវន្តបុគ្គល និងស្ថាប័ន ការផ្ទេរប្រាក់ ប្រតិបត្តិការរូបិយប័ណ្ណបរទេស និងសេវាកម្មធនាគារផ្សេងទៀតដែលបានអនុម័តដោយធនាគារជាតិនៃកម្ពុជា។

ពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពអាជីវកម្មចម្បងទាំងនេះ ក្នុងអំឡុងការិយបរិច្ឆេទនេះឡើយ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	៩.៨៤៤.២៩៦	៤០.០៧៦.១២៩	៨.៧៥៥.២១៩	៣៥.៩៧៥.១៩៥
ចំណាយពន្ធលើប្រាក់ចំណូល	(១.៩២៨.៩០៧)	(៧.៨៥២.៥៨០)	(២.២១៥.៩០០)	(៩.១០៥.១៣៣)
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ	៧.៩១៥.៣៨៩	៣២.២២៣.៥៤៩	៦.៥៣៩.៣១៩	២៦.៨៧០.០៦២
ចំណេញ(ខាត)ពេញលេញផ្សេងៗ	-	(៥.០០៤.៧៧៥)	-	(២.៤២២.៧០៧)
ចំណេញពេញលេញសម្រាប់ការិយបរិច្ឆេទ	៧.៩១៥.៣៨៩	២៧.២១៨.៧៧៤	៦.៥៣៩.៣១៩	២៤.៤៤៧.៣៥៥

ដើមទុន

ពុំមានការប្រែប្រួលទៅលើដើមទុនរបស់ធនាគារក្នុងអំឡុងការិយបរិច្ឆេទនេះឡើយ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅ ឬពីទុនបម្រុង និងសំវិធានធនក្នុងអំឡុងការិយបរិច្ឆេទ ក្រៅពីការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះឡើយ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តំណាងដ៏អន្តរជាតិ)

ការលុបចោល និងសំវិធានធនការខាតបង់ឥណទានពីទុក សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីធានាដល់ការអះអាងថាវិនិច្ឆ័យដែលពាក់ព័ន្ធនឹងការលុបទ្រព្យសកម្មហិរញ្ញវត្ថុចេញពីបញ្ជីដែលមិនមានការរំពឹងទុកសមហេតុផលក្នុងការទទួលមកវិញនូវលំហូរសាច់ប្រាក់តាមកិច្ចសន្យាទាំងមូល ឬផ្នែកណាមួយ និងដើម្បីទទួលស្គាល់នូវសំវិធានធនសម្រាប់ការខាតបង់ឥណទានពីទុកសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ហើយជឿជាក់ថាវាជាលំហូរសកម្មហិរញ្ញវត្ថុទាំងអស់ដែលមិនមានការរំពឹងទុកសមហេតុផលក្នុងការទទួលបានមកវិញនូវលំហូរសាច់ប្រាក់តាមកិច្ចសន្យាត្រូវបានលុបចោល ហើយសំវិធានធនគ្រប់គ្រាន់លើការខាតបង់ឥណទានពីទុកសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទទួលស្គាល់។

នាការបរិច្ឆេទនៃរបាយការណ៍នេះ និងផ្នែកលើការយល់ដឹងច្បាស់លាស់ចំពោះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីស្ថានភាពណាមួយ ដែលបណ្តាលឱ្យសមតុល្យនៃសំវិធានធនសម្រាប់ការខាតបង់ឥណទានដែលបានរំពឹងទុកនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមិនមានភាពគ្រប់គ្រាន់ចំពោះវិសាលភាពជាសារវន្តណាមួយឡើយ។

ទ្រព្យសកម្ម

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីធានាថាទ្រព្យសកម្មទាំងឡាយណាដែលទំនងជាមិនអាចទទួលស្គាល់បានក្នុងប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារតាមតម្លៃ ដូចដែលបានបង្ហាញក្នុងកំណត់ត្រាធនាគារនេះយូរបស់ធនាគារ ត្រូវបានកាត់បន្ថយឱ្យស្មើនឹងសមតុល្យដែលត្រូវបានរំពឹងទុកថាអាចទទួលស្គាល់បាន។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីស្ថានភាពណាមួយដែលនឹងបណ្តាលឱ្យការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថាមានភាពមិនត្រឹមត្រូវជាសារវន្តណាមួយឡើយ។

វិនិយោគសាស្ត្រវាយតម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើង ដែលធ្វើឱ្យប៉ះពាល់ដល់វិធីសាស្ត្រវាយតម្លៃទ្រព្យសកម្ម និងបំណុលដែលមានស្រាប់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះ៖

- ពុំមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់ធនាគារ ដែលបានកើតឡើងចាប់តាំងពីចុងការិយបរិច្ឆេទ ដែលដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ និង
- ពុំមានបំណុលយថាហេតុណាមួយ ដែលកើតមានឡើងចំពោះធនាគារចាប់តាំងពីចុងការិយបរិច្ឆេទមក ក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារឡើយ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេល ១២ខែបន្ទាប់ពីចុងបញ្ចប់ការិយបរិច្ឆេទដែលនឹងមាន ឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលមិនបានរំពឹងទុកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលនឹងបណ្តាលឱ្យសមតុល្យណាមួយ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុថាមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទនៃរបាយការណ៍នេះ មិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តពីសកម្មភាពណាមួយ ឬប្រតិបត្តិការ ឬព្រឹត្តិការណ៍មិនប្រក្រតីណាមួយឡើយ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងចុងការិយបរិច្ឆេទនៃរបាយការណ៍នេះ និងកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ និងលក្ខណៈមិនប្រក្រតីណាមួយដែលទំនងជាអាចជះឥទ្ធិពលជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទនៃរបាយការណ៍បច្ចុប្បន្នដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ព្រឹត្តិការណ៍បន្ទាប់

ពុំមានព្រឹត្តិការណ៍ជាសារវន្តកើតមានឡើងក្នុងអំឡុងកាលបរិច្ឆេទចន្លោះចុងការិយបរិច្ឆេទនៃរបាយការណ៍ និងកាលបរិច្ឆេទនៃការអនុម័តទៅលើរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដែលនឹងតម្រូវឱ្យមានការកែតម្រូវ ឬការលាតត្រដាង ក្រៅពីបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះឡើយ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តំណាងតំបន់)

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលក្នុងអំឡុងពេលការិយបរិច្ឆេទ និងនាការបរិច្ឆេទនៃរបាយការណ៍នេះមានដូចជា៖

ឈ្មោះ	មុខតំណែង
លោក TRAN NGOC CUONG	ប្រធានក្រុមប្រឹក្សាភិបាល (បានតែងតាំងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤)
លោក NGUYEN NHI THANH	អនុប្រធាន
លោក PHUNG THAI PHUNG	សមាជិក
លោក PHAN HOANG ANH	សមាជិក
លោក ឈួន ឆែន	សមាជិក
លោក LOI QUOC KHAN	សមាជិក
លោក លី រដ្ឋា	សមាជិកឯករាជ្យ
លោក PHUNG NGUYEN AU DE	សមាជិកឯករាជ្យ

គណៈគ្រប់គ្រង

សមាជិកគណៈគ្រប់គ្រង នៅក្នុងការិយបរិច្ឆេទ និងនាការបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

ឈ្មោះ	មុខតំណែង
លោក PHUNG THAI PHUNG	អគ្គនាយក
លោក PHAN HOANG ANH	អគ្គនាយករង
លោក ឈួន ឆែន	អគ្គនាយករង

សវនករ

ក្រុមហ៊ុន ហ្គេន សនថុន (ខេមបូឌា) លីមីតធីត គឺជាសវនករនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់។

ភាគីអ្នកប្រឹក្សាភិបាល

ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់កាន់កាប់ភាគក្នុងធនាគារក្នុងអំឡុងពេលនៃរបាយការណ៍នេះឡើយ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តពិទំព័រមុន)

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ពុំមានការរៀបចំណាមួយដែលមានធនាគារជាតិ ក្នុងគោលបំណងជួយដល់ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ដើម្បីទទួលបាននូវអត្ថប្រយោជន៍តាមរយៈមធ្យោបាយទិញយកភាគហ៊ុន ឬ បណ្តុំបំណុលរបស់ធនាគារ ឬសកម្មភាពសាជីវកម្មផ្សេងៗទៀតនោះទេ។

ពុំមានសមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះកិច្ចសន្យាដែលធ្វើឡើងដោយធនាគារ ឬជាមួយនឹងធនាគារដែលមានអភិបាលនោះជាសមាជិក ឬជាមួយក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្តនោះទេលើកលែងតែមានការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍នៃការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវក្នុងការអះអាងបញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុ ផ្តល់នូវគ្រប់ទិដ្ឋភាពពិត និងត្រឹមត្រូវជាសារវន្តពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់របស់ធនាគារសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់។ ក្រុមប្រឹក្សាភិបាលត្រូវពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុទាំងនេះដែលរៀបចំដោយគណៈគ្រប់គ្រង ដែលតម្រូវឱ្យ៖

- អនុម័តព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្តដែលសមស្រប បានគាំទ្រដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- អនុលោមតាមស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ដែលអនុម័តដោយនិយ័តករគណនេយ្យ និងសវនកម្មនៃកម្ពុជា ដោយផ្អែកលើស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឬប្រសិនបើមានការប្រាសចាកណាមួយពីតម្រូវការទាំងនោះ ក្នុងការបង្ហាញនូវភាពទិដ្ឋភាពពិត និងត្រឹមត្រូវ ត្រូវប្រាកដថាការប្រាសចាកទាំងនោះ ត្រូវបានលាតត្រដាង ពន្យល់ និងកំណត់បរិមាណឱ្យបានត្រឹមត្រូវក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីមិនអាចសន្មតថាធនាគារអាចបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគតបន្តទៀតបាន និង
- កំណត់គោលនយោបាយជាមួយរបស់ធនាគារ ចូលរួមរាល់សេចក្តីសម្រេចសំខាន់ៗទាំងអស់ដោយគណៈគ្រប់គ្រង ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារជាសារវន្ត ហើយត្រូវធានាថារាល់ការសម្រេចចិត្ត ត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គណៈគ្រប់គ្រងរបស់ធនាគារទទួលខុសត្រូវក្នុងការធានាថាការកត់ត្រាគណនេយ្យត្រឹមត្រូវដែលបានរក្សាទុក ដែលលាតត្រដាងដោយភាពត្រឹមត្រូវសមហេតុផលគ្រប់ពេលវេលានូវស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ និងដើម្បីធានាថាកំណត់ត្រាគណនេយ្យអនុលោមតាមប្រព័ន្ធគណនេយ្យដែលអាចអនុវត្តបាន។ គណៈគ្រប់គ្រង ក៏ជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់ធនាគារ ហើយក៏ត្រូវចាត់វិធានការឱ្យសមស្របដើម្បីទប់ស្កាត់ និងរក្សាឱ្យឃើញនូវការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។ ក្រុមប្រឹក្សាភិបាល សូមបញ្ជាក់ថាគណៈគ្រប់គ្រងបានអនុវត្តតាមលក្ខខណ្ឌតម្រូវចាំបាច់នានាខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់មកជាមួយ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលសូមអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលអមមកជាមួយដែលផ្តល់នូវភាពពិត និងត្រឹមត្រូវជាសារវន្តពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់របស់ធនាគារសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមតាមស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ជំនួសឱ្យក្រុមប្រឹក្សាភិបាល

លោក **PHUNG THAI PHUNG**

អគ្គនាយក

រាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះ៖ ភាគទុនិករបស់ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា “ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងរបាយការណ៍ចំណូលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងគោលនយោបាយគណនេយ្យជាសាធារណៈ និងសេចក្តីពន្យល់ព័ត៌មានផ្សេងៗ។ តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់មកជាមួយត្រូវបានរៀបចំឡើងដោយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវជាសាធារណៈពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ដែលអនុម័តដោយនិយ័តករគណនេយ្យ និងសវនកម្មនៃកម្ពុជាដោយផ្អែកលើស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ ព្រមទាំងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា (“NBC”)។

មូលដ្ឋាននៃការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ គឺត្រូវបានរៀបរាប់បន្ថែមនៅក្នុងផ្នែកនៃការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីធនាគារ ដោយអនុលោមតាមក្រុមប្រឹក្សាស្តង់ដារវិជ្ជាជីវៈគណនេយ្យអន្តរជាតិ ក្រមសីលធម៌របស់គណនេយ្យករជំនាញ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ)) “IESBA Code”) រួមជាមួយនឹងតម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញការទទួលខុសត្រូវទៅតាមតម្រូវការក្រមសីលធម៌ទាំងនោះ និង IESBA Code។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបានគឺគ្រប់គ្រាន់ និងសមស្របដើម្បីផ្តល់មូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងមានទំនួលខុសត្រូវទាំងស្រុងទៅលើការរៀបចំព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗទាំងនោះរួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរបាយការណ៍សវនកររបស់យើងខ្ញុំឡើយដែលយើងខ្ញុំទទួលបានមុនកាលបរិច្ឆេទនៃរបាយការណ៍របស់សវនករនេះ ព្រមទាំងរបាយការណ៍ប្រចាំឆ្នាំដែលរំពឹងទុកថាបានរៀបចំរួចរាល់សម្រាប់យើងខ្ញុំបន្ទាប់ពីកាលបរិច្ឆេទនោះ។

មតិយោបល់របស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗទេ ហើយយើងខ្ញុំមិនផ្តល់សេចក្តីសន្និដ្ឋានក្នុងទម្រង់នៃការធានាបែបណាមួយឡើយ។ ភ្ជាប់ជាមួយការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ យើងខ្ញុំមានទំនួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ហើយពិចារណាថាព័ត៌មានផ្សេងៗនោះ មានវិសមភាពជាសាធារណៈជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុឬទេ ឬចំណេះដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើសវនកម្ម ថាព័ត៌មានទាំងនោះអាចមានកំហុសឆ្គងជាសាធារណៈឬទេ។

ប្រសិនបើផ្អែកតាមការងារដែលយើងខ្ញុំបានអនុវត្ត យើងខ្ញុំសន្មតថាមានកំហុសឆ្គងជាសាធារណៈកើតឡើងលើព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីត្រូវរាយការណ៍នៅក្នុងករណីនេះឡើយ។

នៅពេលដែលយើងខ្ញុំអានរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសាធារណៈណាមួយកើតមានឡើង យើងខ្ញុំត្រូវធ្វើការទាក់ទងជាមួយក្រុមប្រឹក្សាភិបាល និងឆ្លើយតបទៅលើបញ្ហានោះដោយអនុលោមតាមការតម្រូវរបស់ CISA ៧២០ (បានធ្វើការកែតម្រូវ)។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ត្រូវបានធ្វើសវនកម្មដោយសវនករផ្សេងទៀតដែលបានបង្ហាញមតិយោបល់ត្រឹមត្រូវលើរបាយការណ៍ហិរញ្ញវត្ថុទាំងនោះនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ យើងខ្ញុំមិនបានចូលរួមធ្វើសវនកម្ម ត្រួតពិនិត្យ ឬអនុវត្តនីតិវិធីណាមួយចំពោះរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារក្នុងឆ្នាំ២០២៣ឡើយ។ ដូច្នេះ យើងខ្ញុំមិនបានបង្ហាញនូវមតិយោបល់ ឬទម្រង់នៃការធានាណាមួយផ្សេងទៀតលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារទាំងមូលក្នុងឆ្នាំ២០២៣ នោះទេ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងរបស់ធនាគារទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះឱ្យបានត្រឹមត្រូវដោយអនុលោមតាមស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុពុំឱ្យមានការរាយការណ៍ខុសជាសាធារណៈដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះការវាយតម្លៃទៅលើសមត្ថភាពធនាគារក្នុងការបន្តប្រតិបត្តិការដោយផ្អែកលើមូលដ្ឋាននិរន្តរភាព ការលាតត្រដាង ប្រសិនបើមានបញ្ហាទាក់ទងនឹងនិរន្តរភាព និង ការប្រើប្រាស់និរន្តរភាពជាមូលដ្ឋានគណនេយ្យ លុះត្រាតែគណៈគ្រប់គ្រងមានគោលបំណងវិសាយធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬគ្មានជម្រើសផ្សេង ប៉ុន្តែចាំបាច់ត្រូវធ្វើ។ ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យទៅលើដំណើរការនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករនៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដ៏សមហេតុផលទៅលើរបាយការណ៍ហិរញ្ញវត្ថុទាំងមូលដោយពុំមានលក្ខណៈខុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង និងការធ្វើរបាយការណ៍សវនកម្មដែលរួមមានមតិយោបល់របស់យើងខ្ញុំផងដែរ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាមួយដ៏ខ្ពស់ ប៉ុន្តែវាមិនបានធានាថាការធ្វើសវនកម្មដោយផ្អែកទៅលើស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា នឹងតែងតែរកឃើញនូវការរាយការណ៍ខុសជាសារវន្តដែលកើតមានឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតមានឡើងពីការក្លែងបន្លំ ឬកំហុសឆ្គងដែលអាចចាត់ទុកថាជាសារវន្ត នៅពេលដែលកំហុសមួយ ឬកំហុសរួមគ្នាបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនេះ។ ផ្នែកមួយនៃការធ្វើសវនកម្មដោយយោងទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវវិធានវិនិច្ឆ័យ និងរក្សាមជ្ឈត្តភាពនិយមប្រកបដោយវិជ្ជាជីវៈទៅលើការធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- កំណត់អត្តសញ្ញាណ និងវាយតម្លៃនូវហានិភ័យនៃការរាយការណ៍ខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុតាមការកើតឡើងដោយការក្លែងបន្លំ ឬកំហុសឆ្គងដោយអចេតនា រៀបចំ និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ រួមទាំងការប្រមូលយកភស្តុតាងសវនកម្មបានគ្រប់គ្រាន់ និងសមស្របដើម្បីជាមូលដ្ឋានសម្រាប់បញ្ជាក់មតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញដោយការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ គឺជាការកំហុសឆ្គងដោយអចេតនាដោយសារតែការក្លែងបន្លំរួមបញ្ចូលទាំងការរួមគំនិត ការក្លែងបន្លំដោយចេតនា ការលុបចោលដោយចេតនាការបង្ហាញខុស ឬការល្មើសទៅលើការត្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុងដែលទាក់ទងទៅនឹងការធ្វើសវនកម្ម ដើម្បីបង្កើតនូវនីតិវិធីសវនកម្មដែលសមស្របទៅនឹងកាលៈទេសៈ ប៉ុន្តែមិនមែនជាគោលបំណងក្នុងការបង្ហាញនូវមតិយោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារនោះទេ។
- វាយតម្លៃភាពសមស្របលើគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃគណនេយ្យប៉ាន់ស្មាន ក៏ដូចជាការបង្ហាញនានាដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- សន្និដ្ឋានដ៏សមស្របមួយទៅលើការប្រើប្រាស់របស់គណៈគ្រប់គ្រងលើមូលដ្ឋាននិរន្តរភាពគណនេយ្យ និងផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ថាគោលនយោបាយគណនេយ្យបានកើតឡើងទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលធ្វើឱ្យមានមន្ទិលសង្ស័យខ្លាំងទៅលើលទ្ធភាពក្នុងការបន្តនិរន្តរភាពរបស់ធនាគារ។ ប្រសិនបើ យើងខ្ញុំសន្និដ្ឋានថាភាពមិនប្រាកដប្រជាជាសារវន្តនឹងកើតមានឡើង យើងខ្ញុំតម្រូវឱ្យធ្វើការលាតត្រដាងព័ត៌មានចាំបាច់ដើម្បីឱ្យអ្នករាយការណ៍យកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទៅនឹងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬក៏ប្រសិនបើការលាតត្រដាងនោះមិនគ្រប់គ្រាន់ នោះមតិយោបល់មិនត្រឹមត្រូវ នឹងត្រូវបានផ្តល់។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបានគិតត្រឹមថ្ងៃនៃ ការចេញរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះបីយ៉ាងណាក៏ដោយស្ថានភាព ឬក៏ព្រឹត្តិការណ៍នានាពេលអនាគតអាចបណ្តាលឱ្យធនាគារមិនអាចបន្តប្រតិបត្តិការជានិរន្តរភាពបាន។
- វាយតម្លៃការបង្ហាញទៅរកធនាសម្ព័ន្ធ និងមាតិការបស់របាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងនានាថាតើរបាយការណ៍ហិរញ្ញវត្ថុបង្ហាញប្រតិបត្តិការ និងព្រឹត្តិការណ៍នានាបានបង្ហាញនូវភាពសមស្របដែរឬទេ។

យើងខ្ញុំប្រាស្រ័យទាក់ទងជាមួយនឹងក្រុមប្រឹក្សាភិបាលទៅលើបញ្ហាផ្សេងៗ កំណត់វិសាលភាព និងពេលវេលាក្នុងការធ្វើសវនកម្ម និងរបកគំហើញសវនកម្មសំខាន់ៗ រួមទាំងកង្វះខាតសំខាន់ៗមួយចំនួនទៅលើការត្រួតពិនិត្យផ្ទៃក្នុងដែលយើងខ្ញុំរកឃើញអំឡុងពេលធ្វើសវនកម្ម។


ហ្គ្រង់ ធីនថុន (ខេមបូឌា) លីមីតធីត
គណនេយ្យករជំនាញ
សវនករប្រតិបត្តិចុះបញ្ជី


RONALD C. ALMERA
នាយកសវនករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៣	៧.៤៣៣.៧០៦	២៩.៩២០.៦៦៧	៧.៨៩៧.៦៣២	៣២.២៦១.៨២៧
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៤	៥៩.៤៦៣.៤០៨	២៣៩.៣៤០.២១៧	៤៣.៤៣៤.៩៨៤	១៧៧.៤៣១.៩១០
សមតុល្យនៅធនាគារផ្សេងៗ	៥	៣១.៥០០.៧៤៤	១២៦.៧៩០.៤៩៥	២៤.៧០៣.៦២៩	១០០.៩១៤.៣២៤
ឧបករណ៍មូលធនវាស់វែងតាមតម្លៃ ឧបករណ៍មូលធនវាស់វែងតាមតម្លៃ សមស្រប តាមចំណូលលម្អិតផ្សេងៗ ("FVOCI")	៦	២៥.០០០	១០០.៦២៥	២៥.០០០	១០២.១២៥
ឥណទានទៅអតិថិជន	៧	១៩៥.៥៧៤.០៨៤	៧៨៧.១៨៥.៦៨៨	១៨០.២៦២.៥៣៦	៧៣៦.៣៧២.៤៦០
ទ្រព្យសកម្មផ្សេងៗ	៨	១.៥២៤.០៦២	៦.១៣៤.៣៥០	១.១៥៥.១៤៥	៤.៧១៨.៧៦៦
ទ្រព្យសម្បត្តិ និងបរិក្ខារ	៩	២.៤១៧.៣០៤	៩.៧២៩.៦៤៩	៩១០.២៥៧	៣.៧១៨.៤០០
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១០	២.៤៨៣.២៥២	៩.៩៩៥.០៨៩	១.១៥០.២២៩	៤.៦៩៨.៦៨៥
ទ្រព្យអរូបី	១១	៤៨១.៣០៥	១.៩៣៧.២៥៣	៧០៧.៧១៦	២.៨៩១.០២០
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល	១៥.១	១៨២.៦៩០	៧៣៥.៣២៧	-	-
ទ្រព្យសកម្មសរុប		៣០១.០៨៥.៥៥៥	១.២១១.៨៦៩.៣៦០	២៦០.២៤៧.១២៨	១.០៦៣.១០៩.៥១៧
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើនិងប្រាក់កម្ចីពីធនាគារផ្សេងៗ	១២	៦.៨៨៩.២៩៨	២៧.៧២៩.៤២៤	៦.៩៧៣.៥៤៥	២៨.៤៨៦.៩៣១
ប្រាក់បញ្ញើពីអតិថិជន	១៣	២០២.៤៧២.៩៨៨	៨១៤.៩៥៣.៧៧៧	១៧២.២៤៧.០១៤	៧០៣.៦២៩.០៥២
បំណុលភតិសន្យា	១៤	២.៦១៤.០២៥	១០.៥២១.៤៥១	១.២៣៧.៣៥០	៥.០៥៤.៥៧៥
បំណុលពន្ធលើប្រាក់ចំណូល	១៥.១	-	-	២២០.៤០៥	៩០០.៣៥៤
ពន្ធពន្យារជាទ្រព្យសកម្ម	១៥.២	២.៣៩៩.៣៤៤	៩.៦៥៧.៣៦០	៧៧០.៦៨៦	៣.១៤៨.២៥២
បំណុលផ្សេងៗ	១៦	១.៤៥០.០៦៩	៥.៨៣៦.៥២៨	១.៤៥៣.៦៨៦	៥.៩៣៨.៣០៧
បំណុលសរុប		២១៥.៨២៥.៧២៤	៨៦៨.៦៩៨.៥៤០	១៨២.៩០២.៦៨៦	៧៤៧.១៥៧.៤៧១
មូលធន					
ដើមទុន	១៧	៧៥.០០០.០០០	៣០៥.៦២៥.០០០	៧៥.០០០.០០០	៣០៥.៦២៥.០០០
ខាតបង្គរ		(៤.៥៣៩.៦៥៤)	(១៧.៩៨៧.៨២០)	(៤.៣៦៧.១៥៧)	(១៧.២៨៥.៥៨៥)
ទុនបម្រុងបទប្បញ្ញត្តិ	១៧	១៤.៧៩៩.៤៨៥	៦០.៤៨៤.៤២៨	៦.៧១១.៥៩៩	២៧.៥៥៨.៦៤៤
លម្អៀងបង្កើតការបកប្រែរូបិយប័ណ្ណ		-	(៤.៩៥០.៧៨៨)	-	៥៣.៩៨៧
មូលធនសរុប		៨៥.២៥៩.៨៣១	៣៤៣.១៧០.៨២០	៧៧.៣៤៤.៤៤២	៣១៥.៩៥២.០៤៦
បំណុល និងមូលធនសរុប		៣០១.០៨៥.៥៥៥	១.២១១.៨៦៩.៣៦០	២៦០.២៤៧.១២៨	១.០៦៣.១០៩.៥១៧

កំណត់សម្គាល់លេខ១ ដល់៣១ដែលបានភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍ចំណូលលម្អិត

សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		ឆ្នាំ២០២៤		ឆ្នាំ២០២៣	
		កំណត់សម្គាល់	ដុល្លារអាមេរិក	កំណត់សម្គាល់	ដុល្លារអាមេរិក
			ពាន់រៀល (កំណត់សម្គាល់ ២.១.៣)		ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ចំណូលការប្រាក់	១៨	១៦.៤៣៣.៥២៧	៦៦.៩០០.៨៨៩	១៦.០៣០.៣៣១	៦៥.៨៦៨.៦៣០
ចំណាយការប្រាក់	១៩	(១១.០៥២.៤៥៨)	(៤៤.៩៩៤.៥៥៧)	(៨.៤០៧.៦៦៨)	(៣៤.៥៤៧.១០៨)
ចំណូលការប្រាក់សុទ្ធ		៥.៣៨១.០៦៩	២១.៩០៦.៣៣២	៧.៦២២.៦៦៣	៣១.៣២១.៥២២
ចំណូលកម្រៃសេវា និងកម្រៃជើងសារ	២០	៤.២៤៨.២០៧	១៧.២៩៤.៤៥១	៣.៤៥២.២២០	១៤.១៨៥.១៧២
ចំណាយកម្រៃសេវា និងកម្រៃជើងសារ	២០	(២០២.៨៨០)	(៨២៥.៩២៤)	(២០១.៦១៧)	(៨២៨.៤៤៤)
ចំណូលកម្រៃសេវា និងកម្រៃជើងសារសុទ្ធ		៤.០៤៥.៣២៧	១៦.៤៦៨.៥២៧	៣.២៥០.៦០៣	១៣.៣៥៦.៧២៨
ចំណូលប្រតិបត្តិការផ្សេងៗ	២១	៦០៨.២៥៣	២.៤៧៦.១៩៨	២៩៣.១៦៩	១.២០៤.៦៣១
ចំណូលប្រតិបត្តិការសរុប		១០.០៣៤.៦៤៩	៤០.៨៥១.០៥៧	១១.១៦៦.៤៣៥	៤៥.៨៨២.៨៨១
ចំណាយលើបុគ្គលិក	២២	(៤.៧២៦.៦១៨)	(១៩.២៤២.០៦២)	(៥.៤៦២.៨៩៩)	(២២.៤៤៧.០៥២)
ចំណាយទូទៅ និងចំណាយរដ្ឋបាល	២៣	(២.៤១២.១២១)	(៩.៨១៩.៧៤៥)	(២.៤៦២.២៤៩)	(១០.១១៧.៣៨១)
រំលស់លើទ្រព្យសកម្មរូបី និងអរូបី	២៤	(១.៣៥៥.៤៦៦)	(៥.៥១៨.១០២)	(១.១១៦.៧១៦)	(៤.៥៨៨.៥៨៦)
ចំណេញប្រតិបត្តិការ		១.៥៤០.៤៤៤	៦.២៧១.១៤៨	២.១២៤.៥៧១	៨.៧២៩.៨៦២
ការកាត់ត្រាបញ្ញត្តិការខាតបង់ ឥណទានដែលបានរំពឹងទុក	២៥	៨.៣០៣.៨៥២	៣៣.៨០៤.៩៨១	៦.៦៣០.៦៤៨	២៧.២៤៥.៣៣៣
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		៩.៨៤៤.២៩៦	៤០.០៧៦.១២៩	៨.៧៥៥.២១៩	៣៥.៩៧៥.១៩៥
ចំណាយពន្ធលើប្រាក់ចំណូល	១៥.១	(១.៩២៨.៩០៧)	(៧.៨៥២.៥៨០)	(២.២១៥.៩០០)	(៩.១០៥.១៣៣)
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ		៧.៩១៥.៣៨៩	៣២.២២៣.៥៤៩	៦.៥៣៩.៣១៩	២៦.៨៧០.០៦២
ខាតលម្អិតផ្សេងៗ		-	(៥.០០៤.៧៧៥)	-	(២.៤២២.៧០៧)
ចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទ		៧.៩១៥.៣៨៩	២៧.២១៨.៧៧៤	៦.៥៣៩.៣១៩	២៤.៤៤៧.៣៥៥

កំណត់សម្គាល់ពីលេខ១ ដល់៣១ដែលបានភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍បង្រួបបង្រួមធនាគារ

សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ដើមទុនដែលបានទូទាត់		ខាតបង់		ទុនបម្រុងបទប្បញ្ញត្តិ	លម្អៀងពីការប្តូររូបិយប័ណ្ណបង្គរ		មូលធនសរុប
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	
សមតុល្យតម្លៃត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៧៥.០០០.០០០	៣០៥.៦២៥.០០០	(៤.៣៦៧.១៥៧)	(១៧.២៨៥.៥៨៥)	៦.៧១១.៥៩៩	២៧.៥៥៨.៦៤៤	៥៣.៩៨៧	៣១៥.៩៥២.០៤៦
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ	-	-	៧.៩១៥.៣៨៩	៣២.២២៣.៥៤៩	-	-	-	៣២.២២៣.៥៤៩
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(៥.០០៤.៧៧៥)	(៥.០០៤.៧៧៥)
ចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	៧.៩១៥.៣៨៩	៣២.២២៣.៥៤៩	-	-	-	៣២.២២៣.៥៤៩
ផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	(៨.០៨៧.៨៨៦)	(៣២.៩២៥.៧៨៤)	៨.០៨៧.៨៨៦	៣២.៩២៥.៧៨៤	-	-
សមតុល្យតម្លៃត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៧៥.០០០.០០០	៣០៥.៦២៥.០០០	(៤.៥៣៩.៦៥៤)	(១៧.៩៨៧.៨២០)	១៤.៨០៥.៤៨៥	៦០.៤៨៤.៤២៨	(៤.៩៩០.៧៨៨)	៣៤៣.១៧០.៨២០
សមតុល្យតម្លៃត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៧៥.០០០.០០០	៣០៥.៦២៥.០០០	(៤.៧៧១.២៥០)	(១៨.៩៤៦.០០៣)	៥៧៦.៣៧៣	២.៣៤៩.០០០	២.៤៧៦.៦៤៤	២៩១.៥០៤.៦៤១
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ	-	-	៦.៥៣៩.៣១៩	២៦.៨៧០.០៦២	-	-	-	២៦.៨៧០.០៦២
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(២.៤២២.៧០៧)	(២.៤២២.៧០៧)
ចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	៦.៥៣៩.៣១៩	២៦.៨៧០.០៦២	-	-	-	២៤.៤៤៧.៣៥៥
ផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	(៦.១៣៥.២២៦)	(២៥.២០៩.៦៤៤)	៦.១៣៥.២២៦	២៥.២០៩.៦៤៤	-	-
សមតុល្យតម្លៃត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៧៥.០០០.០០០	៣០៥.៦២៥.០០០	(៤.៣៣៦.១៥៧)	(១៧.២៨៥.៥៨៥)	៦.៧១១.៥៩៩	២៧.៥៥៨.៦៤៤	៥៣.៩៨៧	៣១៥.៩៥២.០៤៦

កំណត់សម្គាល់ពីលេខ១ ដល់៣១ដែលបានភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		ឆ្នាំ២០២៤		ឆ្នាំ២០២៣	
		កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក
លំហូរសាច់ប្រាក់បានពីសកម្មភាពប្រតិបត្តិការ					
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		៩.៨៤៤.២៩៦	៤០.០៧៦.១២៩	៨.៧៥៥.២១៩	៣៥.៩៧៥.១៩៥
និយ័តកម្មសម្រាប់៖					
រំលស់លើទ្រព្យសកម្មរូបី និងទ្រព្យសកម្មអរូបី	២៤	១.៣៥៥.៤៦៦	៥.៥១៨.១០២	១.១១៦.៧១៦	៤.៥៨៨.៥៨៦
ការកត់ត្រាបញ្ញាសនៃការខាតបង់ ឥណទានដែលបានរំពឹងទុក	២៥	(៨.៣០៣.៨៥២)	(៣៣.៨០៤.៩៨១)	(៦.៦៣០.៦៤៨)	(២៧.២៤៥.៣៣៣)
ចំណូលពីភាគលាភ	២១	(៤៨.១៥៦)	(១៩៦.០៤៣)	(៦៧.៨២៨)	(២៧៨.៧០៥)
ពន្ធលើប្រាក់ចំណូលត្រូវទូទាត់	១៥.១	(៧០៣.៣៤៤)	(២.៨៦៣.៣១៣)	(២៤៣.៨៣៩)	(១.០០១.៩៣៤)
ចំណេញប្រតិបត្តិការមុន បម្រែបម្រួលទុនបង្វិល		២.១៤៤.៤១០	៨.៧២៩.៨៩៤	២.៩២៩.៦២០	១២.០៣៧.៨០៩
បម្រែបម្រួលក្នុង៖					
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		(១.៧៤៥.៥៥៧)	(៧.១០៦.១៦៣)	៨១៨.០៩៥	៣.៣៦១.៥៥២
សមតុល្យនៅធនាគារផ្សេងៗ		(៦.២៧៤.៣៨៥)	(២៥.៥៤៣.០២១)	៣.១៦០.៩៥៧	១២.៩៨៨.៣៧២
ឥណទានផ្តល់ជូនអតិថិជន		(៦.៨៦១.៦៩១)	(២៧.៩៣៣.៩៤៤)	១.៦១៣.២៤៩	៦.៦២៨.៨៤០
ទ្រព្យសកម្មផ្សេងៗ		(៤.២៥៤.១០៦)	(១៧.៣១៨.៤៦៦)	(៥៦៦.៨១៥)	(២.៣២៩.០៤៣)
ប្រាក់បញ្ញើ និងប្រាក់កម្ចីពីធនាគារផ្សេងៗ		(៨៤.២៤៧)	(៣៤២.៩៧០)	៥.០៤០.៩២៥	២០.៧១៣.១៦១
ប្រាក់បញ្ញើពីអតិថិជន		៣០.២២៥.៩៧៤	១២៣.០៤៩.៩៤០	(៧.៩៧៤.០៨២)	(៣២.៧៦៥.៥០៣)
បំណុលផ្សេងៗ		៣.៥៨៦.៦៦១	១៤.៦០១.២៩៧	១.០៦១.៣៩៧	៤.៣៦១.២៨០
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ		១៦.៧៣៧.០៥៩	៦៨.១៣៦.៥៦៧	៦.០៨៣.៣៤៦	២៤.៩៩៦.៤៦៨

កំណត់សម្គាល់លេខ១ ដល់៣១ដែលបានភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍លំហូរសាច់ប្រាក់ (តតិកាប្រភេទ)

សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់សម្គាល់	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ភាគលាភដែលបានទទួល	២១	៤៨.១៥៦	១៩៦.០៤៣	៦៧.៨២៨	២៧៨.៧០៥
ទិញ៖					
ទ្រព្យសម្បត្តិ និងបរិក្ខារ	៩	(១.៨៩៥.២៨៤)	(៧.៧១៥.៧០១)	(៤៨.៣១៧)	(១៩៨.៥៣៥)
កម្មវិធីកុំព្យូទ័រ	១១	-	-	(៤៩.១៣៤)	(២០១.៨៩២)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(១.៨៤៧.១២៨)	(៧.៥១៩.៦៥៨)	(២៩.៦២៣)	(១២១.៧២២)
លំហូរសាច់ប្រាក់បានពីសកម្មភាពហិរញ្ញវត្ថុ					
ការទូទាត់សងចំណែកប្រាក់ដើមនៃបំណុលភតិសន្យា		(៥២៨.៨៥០)	(២.១៥២.៩៤៨)	(៤៣៨.២៧៥)	(១.៨០០.៨៧២)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញវត្ថុ		(៥២៨.៨៥០)	(២.១៥២.៩៤៨)	(៤៣៨.២៧៥)	(១.៨០០.៨៧២)
ការកើនឡើងសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		១៤.៣៦១.០៨១	៥៨.៤៦៣.៩៦១	៥.៦១៥.៤៤៨	២៣.០៧៣.៨៧៤
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ	៣	៥៤.៦១៩.៦១០	២២៣.១២១.១០៧	៤៩.០០៤.១៦២	២០១.៧៥០.១៣៤
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៣.៩៣៧.៧៨៦)	-	(១.៧០២.៩០១)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ	៣	៦៨.៩៨០.៦៩១	២៧៧.៦៤៧.២៨២	៥៤.៦១៩.៦១០	២២៣.១២១.១០៧
ព័ត៌មានបន្ថែមលើលំហូរសាច់ប្រាក់ប្រតិបត្តិការពីការប្រាក់៖					
ការប្រាក់ទទួលបាន		៩.២៥៨.៩១៥	៣៧.៦៩៣.០៤៣	១៦.២៨៥.៦៨៣	៦៦.៩១៧.៨៧១
ការប្រាក់បានបង់		(១២.១៦៤.៣៩៧)	(៤៩.៥២១.២៦០)	(៩.៤៣៧.៥២៥)	(៣៨.៧៧៨.៧៨៩)

កំណត់សម្គាល់លេខ១ ដល់៣១ដែលបានភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

១. ព័ត៌មានអំពីធនាគារ

ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា “ធនាគារ”) ត្រូវបានបង្កើតឡើង និងបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការបង្កើតឡើង និងប្រតិបត្តិការ

ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា “ធនាគារ”) គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតដែលកាន់កាប់ទាំងស្រុងដោយធនាគារ Saigon Thuong Tin Commercial Joint Stock (“ធនាគារមេ”) ជាធនាគារពាណិជ្ជដែលបានបង្កើតឡើង និងចុះបញ្ជីនៅក្នុងប្រទេសវៀតណាម។ ធនាគារត្រូវបានបង្កើតឡើង និងមានប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រោមអាជ្ញាបណ្ណធនាគារមិនមានកាលកំណត់លេខ ២៧ ដែលបានចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា (“NBC”) នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៩ និងមានលេខចុះបញ្ជីពាណិជ្ជកម្មចុងក្រោយ ០០០០២០៥៤ ដែលបានចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១១។

ធនាគារត្រូវបានបង្កើតឡើងដើម្បីធ្វើប្រតិបត្តិការសកម្មភាពធនាគារ ដែលរាប់បញ្ចូលទាំងការផ្តល់កម្ចីដល់រូបវន្តបុគ្គល និងស្ថាប័នការទទួលប្រាក់បញ្ញើពីរូបវន្តបុគ្គល និងស្ថាប័ន ការផ្ទេរប្រាក់ ប្រតិបត្តិការរូបិយប័ណ្ណបរទេស និងសេវាកម្មធនាគារផ្សេងទៀតដែលបានអនុម័តដោយធនាគារជាតិនៃកម្ពុជា។

ពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពអាជីវកម្មចម្បងទាំងនេះ ក្នុងអំឡុងការិយបរិច្ឆេទនេះឡើយ។

ដើមទុនរបស់ធនាគារ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដើមទុនរបស់ធនាគារមានចំនួន ៧៥.០០០.០០០ ដុល្លារអាមេរិក ឬស្មើនឹង ៣០៥.៦២៥.០០០.០០០ រៀល (ឆ្នាំ២០២៣៖ មានចំនួន ៧៥.០០០.០០០ ដុល្លារអាមេរិក ឬស្មើនឹង ៣០៥.៦២៥.០០០.០០០ រៀល)។

ទីតាំង

ការិយាល័យចុះបញ្ជីពាណិជ្ជកម្មរបស់ធនាគារស្ថិតនៅផ្ទះលេខ ៦០ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

និយោជិត

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារមាននិយោជិតចំនួន ២៦០នាក់ (ឆ្នាំ២០២៣៖ មាននិយោជិតចំនួន ២៧២នាក់)។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានអនុម័តសម្រាប់ធ្វើការចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់សំខាន់)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសារវន្ត

ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសារវន្តដែលបានអនុវត្តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញដូចខាងក្រោម។ គោលនយោបាយទាំងនេះត្រូវបានអនុវត្តស្មើគ្នាទៅលើការិយបរិច្ឆេទទាំងអស់ដែលបានបង្ហាញ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.១ របាយការណ៍ដែលអនុលោមតាម

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំដោយអនុលោមតាមស្តង់ដារគណនេយ្យនៃ CIFRS ដែលអនុម័តដោយនិយ័តករគណនេយ្យ និងសវនកម្មនៃកម្ពុជា ដោយផ្អែកលើស្តង់ដារគណនេយ្យនៃ IFRS ដូចបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

២.១.១ មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រ លើកលែងតែទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្របតាមចំណូលលម្អិតផ្សេងៗ (“FVOCI”) ដែលត្រូវបានវាស់វែងតាមតម្លៃសមស្រប។

២.១.២ រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់បង្ហាញ

រូបិយវត្ថុជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺខ្មែររៀល (“KHR”)។ ប៉ុន្តែដោយសារធនាគារមានប្រតិបត្តិការអាជីវកម្ម និងការរក្សាកំណត់ត្រាគណនេយ្យបឋមជាដុល្លារអាមេរិក (“USD”) គណៈគ្រប់គ្រងបានកំណត់យករូបិយប័ណ្ណដុល្លារអាមេរិកជារូបិយប័ណ្ណមុខងាររបស់ធនាគារ និងរូបិយប័ណ្ណសម្រាប់បង្ហាញ ព្រោះវាបានឆ្លុះបញ្ចាំងពីខ្លឹមសារសេដ្ឋកិច្ចនៃព្រឹត្តិការណ៍ និងស្ថានភាពការណ៍របស់ធនាគារ។

២.១.៣ ការប្តូររូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀលខ្មែរ

ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាពាន់រៀល (“KHR’000”) គឺត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដើម្បីអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ដោយប្រើប្រាស់អត្រាចុងគ្រា និងអត្រាមធ្យម សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ដូចដែលបានជូនដំណឹងដោយធនាគារជាតិនៃកម្ពុជា។ ការប្តូររូបិយប័ណ្ណនេះមិនត្រូវបានបកស្រាយថាជាកំណាត់នៃប្រាក់ដុល្លារអាមេរិក ដែលត្រូវបាន ឬអាចនឹងត្រូវបាន ឬអាចប្តូរទៅជាប្រាក់រៀលនៅថ្ងៃអនាគតតាមអត្រាដែលបានបង្ហាញនេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតឡើយ។ ទ្រព្យសកម្ម និងបំណុលសម្រាប់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗដែលបានបង្ហាញ ត្រូវបានប្តូរតាមអត្រាចុងគ្រា កាលបរិច្ឆេទនៃការរាយការណ៍នីមួយៗ រីឯសមាសធាតុចំណូល និងចំណាយដែលបានបង្ហាញក្នុងរបាយការណ៍ចំណូលលម្អិតត្រូវបានប្តូរតាមអត្រាមធ្យមក្នុងការិយបរិច្ឆេទនេះ។ រាល់លទ្ធផលលម្អៀងពីអត្រាប្តូររូបិយប័ណ្ណទាំងអស់ ត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ (“OCI”)។

លក្ខន្តិកៈដើមទុនរបស់ធនាគារ ត្រូវបានប្តូរតាមអត្រាប្រវត្តិសាស្ត្រនៃការប្តូរប្រាក់ ៤.០០០ រៀលក្នុង ១ ដុល្លារអាមេរិក។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញដោយផ្អែកលើអត្រាប្តូរប្រាក់ដែលអាចអនុវត្តបានក្នុង ១ ដុល្លារអាមេរិកដូចខាងក្រោម៖

	ចុងគ្រា	មធ្យម
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៤.០២៥	៤.០៧១
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៤.០៨៥	៤.១០៩

២.១.៤ ការិយបរិច្ឆេទសារពើពន្ធ

ការិយបរិច្ឆេទសារពើពន្ធរបស់ធនាគារចាប់ផ្តើមនៅថ្ងៃទី១ ខែមករា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ។

២.១.៥ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុអនុលោមតាមមូលដ្ឋានបញ្ចូលទាំងការប្រើប្រាស់របស់ធនាគារ មិនត្រូវបានកំណត់សម្រាប់ការបង្ហាញដែលមិនបានជូនដំណឹងអំពីគោលការណ៍គណនេយ្យ នីតិវិធី និងការអនុវត្តគណនេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាឡើយ ហើយលើសពីនេះទៀត មិនមានបំណងបង្ហាញពីស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលនៃប្រតិបត្តិការ ព្រមទាំងលំហូរសាច់ប្រាក់ដោយអនុលោមតាមគោលនយោបាយគណនេយ្យ និងការអនុវត្តទូទៅដែលបានទទួលស្គាល់នៅក្នុងប្រទេសនានា ក្រៅពីព្រះរាជាណាចក្រកម្ពុជា។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងដោយ)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំណាងដោយ)

២.២ ស្តង់ដារគណនេយ្យថ្មី និងស្តង់ដារដែលបានកែសម្រួល និងការបកស្រាយ

ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសារវន្តត្រូវបានអនុវត្តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុគឺស្របជាមួយស្តង់ដារដែលបានអនុលោមតាមក្នុងការិយបរិច្ឆេទមុន លើកលែងតែការអនុវត្ត ដែលអាចអនុវត្តបាននៃវិសោធនកម្មលើស្តង់ដារគណនេយ្យនៃ CIFRS ដែលចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដូចខាងក្រោម។ ធនាគារមិនបានអនុវត្តជាមុននូវស្តង់ដារ ឬការកែសម្រួលឡើយដែលបានចេញផ្សាយ ប៉ុន្តែមិនទាន់ចូលជាធរមាន។ ការអនុវត្តវិសោធនកម្មខាងក្រោមមិនមានផលប៉ះពាល់ជាសារវន្តណាមួយលើស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលហិរញ្ញវត្ថុឡើយ។ ការអនុវត្តវិសោធនកម្មខាងក្រោមមិនមានផលប៉ះពាល់ជាសារវន្តទៅលើស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារនោះទេ។

- ការធ្វើចំណាត់ថ្នាក់លើបំណុលរយៈពេលខ្លី ឬរយៈពេលវែង និងកិច្ចព្រមព្រៀងបំណុលរយៈពេលវែង - វិសោធនកម្មទៅលើ CIAS ១ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ
- បំណុលភតិសន្យាក្នុងការលក់ និងការជួលត្រឡប់ - វិសោធនកម្មទៅលើ CIFRS ១៦ ភតិសន្យា
- ការលាតត្រដាង៖ ការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់ - វិសោធនកម្មទៅលើ CIAS ៧ របាយការណ៍លំហូរសាច់ប្រាក់ និង CIFRS ៧ ឧបករណ៍ហិរញ្ញវត្ថុ៖ ការលាតត្រដាង

២.៣ ស្តង់ដារ និងការបកស្រាយដែលបានចេញផ្សាយ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាព

ស្តង់ដារ និងវិសោធនកម្មដែលបានចេញផ្សាយ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាពដែលទាន់កាលកំណត់នៃការចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានលាតត្រដាងដូចខាងក្រោម។ ស្តង់ដារ និងវិសោធនកម្មទាំងនេះទៅលើស្តង់ដារគណនេយ្យនៃ CIFRS ដែលបានចេញផ្សាយ ប៉ុន្តែមិនទាន់ចូលជាធរមាន មិនត្រូវបានរំពឹងថាមានផលប៉ះពាល់ជាសារវន្តណាមួយលើស្ថានភាពហិរញ្ញវត្ថុ ឬលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារឡើយ។

ចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥

- កង្វះខាតលទ្ធភាពក្នុងការផ្លាស់ប្តូរ (វិសោធនកម្មទៅលើ CIAS ២១ ផលប៉ះពាល់នៃការផ្លាស់ប្តូរអត្រាប្តូរប្រាក់ប័ណ្ណបរទេស)

ចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦

- វិសោធនកម្មលើចំណាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ - វិសោធនកម្មទៅលើ CIFRS ៩ ឧបករណ៍ហិរញ្ញវត្ថុ និង CIFRS ៧

ចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧

- CIFRS ១៨ ការបង្ហាញ និងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- CIFRS ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមិនមានគណនេយ្យភាពសាធារណៈ៖ ការលាតត្រដាង

ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសារវន្តដែលបានបង្ហាញខាងក្រោម ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនចំពោះការិយបរិច្ឆេទទាំងអស់ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.៤ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត

២.៤.១ ការទទួលស្គាល់ចំណូល

២.៤.១.១ វិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព

ក្រោម CIFRS ៩ ចំណូលពីឥណទានផ្តល់ជូនអតិថិជនត្រូវបានកត់ត្រាដោយប្រើប្រាស់វិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព (“EIR”) សម្រាប់ឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលបានវាស់វែងតាមថ្លៃដើមបានរំលស់។ ចំណាយការប្រាក់ក៏ត្រូវបានគណនាដោយប្រើប្រាស់វិធីសាស្ត្រ EIR សម្រាប់បំណុលហិរញ្ញវត្ថុដែលបានរក្សាតាមថ្លៃដើមបានរំលស់។ EIR គឺជាអត្រាដែលបានធ្វើអប្បបរមាពិតប្រាកដដែលបានប៉ាន់ស្មាននូវការទទួលសាច់ប្រាក់នាពេលអនាគតតាមរយៈអាយុកាលដែលបានរំពឹងទុកនៃឧបករណ៍ហិរញ្ញវត្ថុ ឬនៅពេលដែលអាចអនុវត្តបានក្នុងរយៈពេលដែលខ្លីជាងចំពោះសមតុល្យយោងដុលនៃឧបករណ៍ហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងដោយ)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំណាងដោយ)

២.៤ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំណាងដោយ)

២.៤.១ ការទទួលស្គាល់ប្រាក់ចំណូល (តំណាងដោយ)

២.៤.១.១ វិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព (តំណាងដោយ)

EIR (ថ្លៃដើមបានរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ) ត្រូវបានគណនាដោយគិតគូរនូវថ្លៃដើមប្រតិបត្តិការ ការធ្វើអប្បបរមាណាមួយ ឬបុព្វលាភលើការទិញទ្រព្យសកម្មហិរញ្ញវត្ថុ រួមទាំងកម្រៃសេវា និងថ្លៃដើមដែលជាផ្នែកមួយនៃ EIR។ ធនាគារបានទទួលស្គាល់ចំណូលការប្រាក់ដោយប្រើប្រាស់អត្រានៃប្រាក់ចំណេញដែលតំណាងឱ្យការប៉ាន់ស្មានដ៏ល្អបំផុតនៃអត្រាថេរនៃប្រាក់ចំណេញលើអាយុកាលនៃឥណទានដែលបានរំពឹងទុក។ ដូចនេះ ធនាគារទទួលស្គាល់ផលចំណេញនៃអត្រាការប្រាក់ខុសគ្នាដែលអាចកើតមាន ដែលត្រូវបានកាត់ត្រាតាមដំណាក់កាលផ្សេងៗ ហើយលក្ខណៈផ្សេងទៀតនៃវដ្តអាយុកាលផលិតផល (រួមបញ្ចូលទាំងចំណាយបង់មុន ការពិន័យជាការប្រាក់)។

ប្រសិនបើការរំពឹងទុកទាក់ទងនឹងលំហូរសាច់ប្រាក់ដោយផ្អែកលើអត្រាថេរនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានកែសម្រួលសម្រាប់ហេតុផលក្រៅពីហានិភ័យឥណទាន នោះការផ្លាស់ប្តូរទៅជាលំហូរសាច់ប្រាក់តាមកិច្ចសន្យានាពេលអនាគត ដែលត្រូវបានធ្វើអប្បបរមាតាម EIR ដើម ជាមួយនឹងនិយ័តកម្មទៅលើសមតុល្យយោង។ និយ័តកម្មត្រូវបានកាត់ត្រាជានិយ័តកម្មបូក ឬដកលើសមតុល្យយោងនៃទ្រព្យសកម្ម ឬបំណុលនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុជាមួយនឹងការកើនឡើង ឬថយចុះក្នុងចំណូល/ចំណាយការប្រាក់ដែលបានគណនាដោយប្រើប្រាស់វិធីសាស្ត្រអត្រាប្រសិទ្ធភាព។ ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាអប្បបរមា ការប៉ាន់ស្មានឡើងវិញជាទៀងទាត់នៃលំហូរសាច់ប្រាក់ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារក៏ផ្លាស់ប្តូរ EIR ដែរ ប៉ុន្តែនៅពេលដែលឧបករណ៍ត្រូវបានទទួលស្គាល់ដំបូងតាមសមតុល្យស្មើនឹងប្រាក់ដើមការប៉ាន់ស្មានឡើងវិញនូវការទូទាត់ការប្រាក់នាពេលអនាគតមិនផ្ទុះថ្លៃទៅលើសមតុល្យយោងនៃទ្រព្យសកម្ម ឬបំណុលនោះទេ។

២.៤.១.២ ចំណូល/ចំណាយ និងការប្រាក់ដែលស្រដៀងគ្នា

ចំណូលការប្រាក់សុទ្ធ រួមមានចំណូលការប្រាក់ និងចំណាយការប្រាក់ដែលបានគណនាដោយប្រើប្រាស់ទាំងវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព និងវិធីសាស្ត្រផ្សេងទៀត។ ចំណូលការប្រាក់ និងចំណាយការប្រាក់ទាំងនេះត្រូវបានលាតត្រដាងដោយឡែកពីគ្នានៅក្នុង របាយការណ៍ចំណូលលម្អិតសម្រាប់ចំណូលការប្រាក់ និងចំណាយការប្រាក់ដើម្បីផ្តល់នូវព័ត៌មានជាប្រព័ន្ធ និងព័ត៌មានដែលអាចប្រៀបធៀបបាន។

នៅក្នុងចំណូល/ចំណាយការប្រាក់របស់ធនាគារដែលបានគណនាដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ធនាគាររាប់បញ្ចូលតែការប្រាក់លើឧបករណ៍ហិរញ្ញវត្ថុទាំងនោះដែលបានបង្ហាញក្នុង កំណត់សម្គាល់ ២.៤.១.១ ខាងលើប៉ុណ្ណោះ។

ធនាគារគណនាចំណូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ ក្រៅពីទ្រព្យសកម្មហិរញ្ញវត្ថុដែលចាត់ទុកថាជាឥណទានដែលមានឱនភាពតម្លៃ ដោយការអនុវត្ត EIR ចំពោះសមតុល្យយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុក្លាយជាឥណទានដែលមានឱនភាពតម្លៃ ដូច្នេះត្រូវបានចាត់ទុកថាជា ‘ដំណាក់កាលទី៣’ ធនាគារគណនាចំណូលការប្រាក់ដោយអនុវត្ត EIR ទៅនឹងថ្លៃដើមបានរំលស់សុទ្ធនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុបានដោះស្រាយ និងលែងមានឥណទានដែលមានឱនភាពតម្លៃ នោះធនាគារនឹងប្តូរទៅគណនាចំណូលការប្រាក់តាមមូលដ្ឋានដុលវិញ។

២.៤.១.៣ ចំណូលកម្រៃសេវា និងចំណូលកម្រៃជើងសា

ចំណូល និងចំណាយកម្រៃសេវា និងកម្រៃជើងសា ដែលជាផ្នែកនៃ EIR របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុង EIR។ ចំណូលកម្រៃសេវា និងកម្រៃជើងសាផ្សេងទៀត រួមបញ្ចូលទាំងគណនេយ្យកម្រៃសេវាកម្ម ត្រូវបានទទួលស្គាល់នៅពេលបានបំពេញសេវាកម្មពាក់ព័ន្ធ។ កិច្ចសន្យាជាមួយអតិថិជនដែលទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអាចមានវិសាលភាពដោយផ្អែកនៅក្នុង CIFRS ៩ និងដោយផ្អែកនៅក្នុង CIFRS ១៥ ចំណូលពីកិច្ចសន្យាជាមួយអតិថិជន។ ក្នុងករណីនេះ ជាដំបូងធនាគារត្រូវអនុវត្ត CIFRS ៩ ដើម្បីបែងចែកនិងវាស់វែងផ្នែកនៃកិច្ចសន្យាដែលចាត់ចូលនៅក្នុងវិសាលភាពនៃ CIFRS ៩ ហើយបន្ទាប់មកអនុវត្ត CIFRS ១៥ ចំពោះផ្នែកដែលនៅសល់។ ការស្តារឡើងវិញលើឥណទានដែលលុបចោលកន្លងមក និងការកាត់ត្រាបញ្ជ្រាសនៃសំវិធានធនពីមុន ត្រូវបានកាត់ត្រាជាចំណូលផ្សេងៗនៅក្នុងរបាយការណ៍ចំណូលលម្អិត។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តព៌ទំព័រមុន)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តព៌ទំព័រមុន)

២.៤ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តព៌ទំព័រមុន)

២.៤.២ ការទទួលស្គាល់ចំណាយ

ចំណាយត្រូវបានទទួលស្គាល់ នៅពេលដែលវាអាចទៅរួចថាការចំណាយនេះនឹងបង្កើនចំណូលអនាគតដែលទាក់ទងទៅនឹងការចំណាយនេះនៃទ្រព្យសកម្ម ឬការកើនឡើងនូវបំណុលបានកើតឡើង ហើយការចំណាយនេះនឹងបង្កើនចំណូលអនាគតនោះអាចត្រូវបានវាស់វែងយ៉ាងត្រឹមត្រូវ។ ការចំណាយដែលអាចកើតមានឡើងក្នុងសកម្មភាពអាជីវកម្មធម្មតារបស់ធនាគារ រួមមានចំណាយប្រតិបត្តិការលើប្រតិបត្តិការរបស់ធនាគារ។ ចំណាយត្រូវបានទទួលស្គាល់កើតមានឡើង។

(ក) ចំណាយកម្រៃសេវា និងចំណាយកម្រៃជើងសារត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត នៅពេលដែលចំណាយកើតមានឡើង។ កម្រៃសេវាលើប្រាក់បញ្ញើត្រូវបានរំលស់លើមូលដ្ឋានថេរលើកិច្ចពន្យល់នៃប្រាក់បញ្ញើដែលពាក់ព័ន្ធ។

(ខ) ចំណាយប្រតិបត្តិការត្រូវបានទទួលស្គាល់ដោយផ្អែកលើមូលដ្ឋានបង្ក។

២.៤.៣ ឧបករណ៍ហិរញ្ញវត្ថុ

២.៤.៣.១ កាលបរិច្ឆេទនៃការទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុល លើកលែងតែឥណទានផ្តល់ជូន និងប្រាក់បញ្ញើពីអតិថិជន ដែលបានទទួលស្គាល់ដំបូងលើកាលបរិច្ឆេទពាណិជ្ជកម្មពេលគឺកាលបរិច្ឆេទដែលធនាគារក្លាយជាភាគីកិច្ចសន្យាសំវិធានធននៃឧបករណ៍។ នេះរួមបញ្ចូលទាំងការធ្វើពាណិជ្ជកម្មតាមវិធីសាស្ត្រធម្មតា ការទិញឬការលក់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលតម្រូវឱ្យប្រគល់ទ្រព្យសកម្មក្នុងរយៈពេលដែលបង្កើតដោយបទប្បញ្ញត្តិ ឬកិច្ចព្រមព្រៀងនៅក្នុងទីផ្សារ។ ឥណទានផ្តល់ជូនអតិថិជន ត្រូវបានទទួលស្គាល់នៅពេលដែលមូលនិធិត្រូវបានផ្ទេរទៅក្នុងគណនីរបស់អតិថិជន។ ធនាគារទទួលស្គាល់សមតុល្យប្រាក់បញ្ញើអតិថិជននៅពេលដែលមូលនិធិត្រូវបានផ្ទេរទៅធនាគារ។

២.៤.៣.២ ការវាស់វែងដំបូងនៃឧបករណ៍ហិរញ្ញវត្ថុ

ការធ្វើចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុតាមការទទួលស្គាល់ដំបូងដោយផ្អែកលើរយៈពេលនៃកិច្ចសន្យា និងតម្រូវការជីវកម្មសម្រាប់ការគ្រប់គ្រងឧបករណ៍ដូចដែលបានពិពណ៌នាក្នុងកំណត់សម្គាល់លេខ ២.៤.៥.១។ ឧបករណ៍ហិរញ្ញវត្ថុត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប (ដូចដែលបានកំណត់ក្នុងកំណត់សម្គាល់លេខ ២.៤.៤) លើកលែងតែក្នុងករណីនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកត់ត្រាតាមតម្លៃសមស្របតាមចំណេញ ឬខាត (“FVTPL”) ថ្លៃដើមប្រតិបត្តិការត្រូវបានបន្ថែមទៅ ឬដកចេញពីសមតុល្យនេះ។ គណនីពាណិជ្ជកម្មត្រូវបានទទួល ត្រូវបានវាស់វែងតាមតម្លៃប្រតិបត្តិការ។ នៅពេលដែលតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុតាមការទទួលស្គាល់ដំបូងមានភាពខុសគ្នាពីតម្លៃប្រតិបត្តិការ គណនីធនាគារសម្រាប់ចំណេញ ឬខាត ‘នាថ្ងៃទី១’ ដូចដែលបានរៀបរាប់ខាងក្រោម។

២.៤.៣.៣ ចំណេញ ឬខាត ‘នាថ្ងៃទី១’

នៅពេលដែលតម្លៃប្រតិបត្តិការនៃឧបករណ៍ ខុសពីតម្លៃសមស្របតាមការបង្កើតដំបូង និងតម្លៃសមស្របគឺផ្អែកលើការវាយតម្លៃបច្ចេកទេសដោយប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានក្នុងប្រតិបត្តិការទីផ្សារ នោះធនាគារបានទទួលស្គាល់ភាពខុសគ្នារវាងតម្លៃប្រតិបត្តិការ និងតម្លៃសមស្របនៅក្នុងចំណេញ ឬខាត។ នៅក្នុងករណីដែលតម្លៃសមស្របផ្អែកតាមតម្លៃដែលទិន្នន័យមួយចំនួនមិនអាចអង្កេតបាន ភាពខុសគ្នារវាងតម្លៃប្រតិបត្តិការ និងតម្លៃសមស្របត្រូវបានពន្យារ ហើយត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬខាតប៉ុណ្ណោះ ឬនៅពេលដែលឧបករណ៍ត្រូវបានលក់ទទួលស្គាល់។

២.៤.៣.៤ ប្រភេទនៃការវាស់វែងទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ធនាគារ ចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ដោយផ្អែកលើគំរូអាជីវកម្មសម្រាប់ការគ្រប់គ្រងទ្រព្យសកម្ម និងលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មដែលបានវាស់វែងទាំង៖

- ថ្លៃដើមបានរំលស់ដូចបានពន្យល់ក្នុងកំណត់សម្គាល់លេខ ២.៤.៥.១
- FVOCI ដូចដែលបានពន្យល់នៅក្នុងកំណត់សម្គាល់លេខ ២.៤.៥.៣
- FVTPL

បំណុលហិរញ្ញវត្ថុ ក្រៅពីកិច្ចសន្យាប្រាក់កម្ចី និងការធានាហិរញ្ញវត្ថុត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ ឬតាម FVTPL នៅពេលដែលវាត្រូវបានធ្វើឡើងសម្រាប់ការធ្វើពាណិជ្ជកម្ម និងឧបករណ៍និស្សន្ទ ឬការកំណត់តម្លៃសមស្របត្រូវបានអនុវត្ត។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារបានចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនតាមថ្លៃដើមរំលស់ និង FVOCI និងបំណុលហិរញ្ញវត្ថុរបស់ធនាគារត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងដោយ)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំណាងដោយ)

២.៤ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំណាងដោយ)

២.៤.៤ ការកំណត់តម្លៃសមស្រប

តម្លៃសមស្របជាតម្លៃមួយដែលនឹងទទួលបានក្នុងការលក់ទ្រព្យសកម្ម ឬទូទាត់ដើម្បីផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតារវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែង (ឧ. តម្លៃដែលអាចលក់ទ្រព្យសកម្ម)។ ដើម្បីបង្ហាញពីរបៀបដែលតម្លៃសមស្របត្រូវបានកើតចេញពីឧបករណ៍ហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់ដោយផ្អែកលើឋានានុក្រមនៃបច្ចេកទេសវាយតម្លៃដែលត្រូវបានទទួលស្គាល់ដូចខាងក្រោម៖

- ឧបករណ៍ហិរញ្ញវត្ថុកម្រិត ១៖ ឧបករណ៍ទាំងឡាយណាដែលធាតុចូលដែលត្រូវបានប្រើក្នុងការវាយតម្លៃគឺមិនត្រូវបានដកហូតពីតម្លៃទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬ បំណុលដូចគ្នាដែលធនាគារទទួលបាននៅកាលបរិច្ឆេទវាស់វែង។ ធនាគារចាត់ទុកទីផ្សារថាសកម្មតែក្នុងករណីមានសកម្មភាពជួញដូរគ្រប់គ្រាន់ទាក់ទងនឹងបរិមាណ និងភាពងាយស្រួលនៃទ្រព្យសកម្ម ឬ បំណុលដូចគ្នា និងនៅពេលមានការបញ្ជាក់ និងដកស្រង់តម្លៃដែលអាចប្រើបាននៅកាលបរិច្ឆេទនៃរបាយការណ៍។
- ឧបករណ៍ហិរញ្ញវត្ថុកម្រិត ២៖ ឧបករណ៍ទាំងឡាយណាដែលធាតុចូលដែលត្រូវបានប្រើសម្រាប់វាយតម្លៃមានតម្លៃគួរឱ្យកត់សម្គាល់ ហើយត្រូវបានទទួលពីទីផ្សារដែលអាចសង្កេតបានដោយផ្ទាល់ ឬដោយប្រយោលដែលអាចរកបានក្នុងរយៈពេលពេញមួយអាស័យកាលរបស់ឧបករណ៍។ ធាតុចូលបែបនេះរួមមានតម្លៃដែលបានដកស្រង់សម្រាប់ទ្រព្យសកម្ម ឬ បំណុលស្រដៀងគ្នានៅក្នុងទីផ្សារសកម្ម តម្លៃដកស្រង់សម្រាប់ឧបករណ៍ដូចគ្នានៅក្នុងទីផ្សារអសកម្ម និងធាតុចូលដែលអាចសង្កេតបានក្រៅពីតម្លៃដែលបានដកស្រង់ដូចជាអត្រាការប្រាក់ និងខ្សែកោងទិន្នផល ភាពប្រែប្រួល និងការសាយភាយឥណទាន។ លើសពីនេះទៀត និយ័តកម្មអាចត្រូវបានទាមទារសម្រាប់លក្ខខណ្ឌ ឬទីតាំងនៃទ្រព្យសកម្ម ឬវិសាលភាពដែលវាទាក់ទងនឹងធាតុដែលអាចប្រៀបធៀបទៅនឹងឧបករណ៍ដែលមានតម្លៃ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើនិយ័តកម្មបែបនេះ គឺផ្អែកលើធាតុចូលដែលមិនអាចសង្កេតបានដែលមានសារៈសំខាន់ចំពោះការវាស់វែងទាំងមូល ធនាគារនឹងចាត់ថ្នាក់ឧបករណ៍ដូចកម្រិត ៣។
- ឧបករណ៍ហិរញ្ញវត្ថុកម្រិត ៣៖ ឧបករណ៍ដែលរួមបញ្ចូលធាតុចូលដែលមិនអាចសង្កេតបានមួយ ឬច្រើនដែលមានសារៈសំខាន់ចំពោះការវាស់វែងទាំងមូល។ ធនាគារវាយតម្លៃកម្រិតនាការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ដោយផ្អែកលើមូលដ្ឋានឧបករណ៍ និងការចាត់ថ្នាក់ឧបករណ៍ឡើងវិញនៅពេលចាំបាច់ដោយផ្អែកលើអង្គហេតុនៅក្នុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍។

២.៤.៥ ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

២.៤.៥.១ សមតុល្យជាមួយធនាគារផ្សេងៗ ឥណទានផ្តល់ជូនអតិថិជន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀតតាមថ្លៃដើមបានរំលស់

ធនាគារវាស់វែងសមតុល្យដែលធនាគារជំពាក់ ឥណទានផ្តល់ជូនអតិថិជន និងការវិនិយោគហិរញ្ញវត្ថុផ្សេងៗតាមថ្លៃដើមបានរំលស់ ប្រសិនបើលក្ខខណ្ឌទាំងពីរត្រូវបានបំពេញតាម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានអនុវត្តតាមគំរូអាជីវកម្មមួយដែលមានគោលបំណងកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុផ្តល់នូវការកើតមានតាមកាលបរិច្ឆេទជាក់លាក់ទៅនឹងលំហូរសាច់ប្រាក់ដែលជាការទូទាត់តែលើប្រាក់ដើមនិងការប្រាក់ ("SPPI") លើសមតុល្យដើមដែលនៅសល់។

ព័ត៌មានលម្អិតនៃលក្ខខណ្ឌទាំងនេះមានដូចខាងក្រោម៖

ក. ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារកំណត់គំរូអាជីវកម្មរបស់ខ្លួននៅកម្រិតដែលឆ្លុះបញ្ចាំងយ៉ាងល្អបំផុតពីរបៀបដែលខ្លួនគ្រប់គ្រងក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីសម្រេចគោលដៅអាជីវកម្មរបស់ខ្លួន។ គំរូអាជីវកម្មរបស់ធនាគារមិនត្រូវបានវាយតម្លៃដោយផ្អែកលើមូលដ្ឋានឧបករណ៍ហិរញ្ញវត្ថុដាច់ដោយឡែក ប៉ុន្តែនៅកម្រិតខ្ពស់នៃផលបត្រសរុប ហើយផ្អែកលើកត្តាដែលអាចសង្កេតបានដូចជា៖

- យុទ្ធសាស្ត្រពាណិជ្ជកម្មសម្រាប់ផលបត្រ
- ហានិភ័យដែលប៉ះពាល់ដល់ការអនុវត្តគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលគណៈគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍ ថាតើការទូទាត់សំណងផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រងឬលើលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ តម្លៃ និងពេលវេលានៃការលក់ដែលបានរំពឹងទុកក៏ជាទិដ្ឋភាពសំខាន់នៃការវាយតម្លៃរបស់ធនាគារផងដែរ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តព៌ទំព័រមុន)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តព៌ទំព័រមុន)

២.៤ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តព៌ទំព័រមុន)

២.៤.៥ ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (តព៌ទំព័រមុន)

២.៤.៥.១ សមតុល្យជាមួយធនាគារផ្សេងៗ ឥណទានទៅអតិថិជន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗដែលវាស់វែងតាមថ្លៃដើមរំលស់ (តព៌ទំព័រមុន)

ខ. តេស្ត SPPI

លក្ខខណ្ឌតាមកិច្ចសន្យាជំហានទី២នៃដំណើរការចាត់ថ្នាក់របស់ខ្លួន ធនាគារវាយតម្លៃលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីកំណត់ថា តើឆ្លើយតបទៅនឹងការធ្វើតេស្ត SPPI ដែរឬទេ។

គោលការណ៍ សម្រាប់គោលបំណងនៃការធ្វើតេស្តនេះត្រូវបានកំណត់ជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុតាមការទទួលស្គាល់ដំបូង ហើយ អាចផ្លាស់ប្តូរលើអាយុកាលនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ឧទាហរណ៍ប្រសិនបើមានការសងប្រាក់ដើម ឬការទទួលស្គាល់បុព្វលាភ ឬការធ្វើអប្បបរមា)។ ធាតុសំខាន់ៗនៃការប្រាក់ក្នុងការរៀបចំប្រាក់កម្ចីជាធម្មតាត្រូវពិចារណាលើតម្លៃពេលវេលានៃសាច់ប្រាក់ និងហានិភ័យឥណទាន។ ដើម្បីធ្វើការ វាយតម្លៃ SPPI ធនាគារអនុវត្តការវិនិច្ឆ័យនិងពិចារណាលើកត្តាពាក់ព័ន្ធ ដូចជាប្រភេទបំណុលដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកំណត់ និងរយៈពេល ដែលអត្រាការប្រាក់ត្រូវបានកំណត់។

ផ្ទុយទៅវិញលក្ខខណ្ឌកិច្ចសន្យាដែលបង្ហាញពីការប៉ះពាល់ទៅនឹងហានិភ័យ ឬភាពប្រែប្រួលនៅក្នុងលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលមិនទាក់ទង នឹងការរៀបចំប្រាក់កម្ចីជាមូលដ្ឋានមិនបង្កឱ្យមានលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលជា SPPI ទៅលើសមតុល្យដែលនៅសល់។ ក្នុងករណីបែប នេះ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេវាស់វែងនៅ FVTPL។

២.៤.៥.២ ប្រាក់បញ្ញើពីធនាគារផ្សេងៗ និងអតិថិជន

បន្ទាប់ពីវាស់វែងដំបូង ប្រាក់បញ្ញើពីធនាគារផ្សេងៗ និងប្រាក់បញ្ញើពីអតិថិជនត្រូវបានវាស់វែងជាបន្តបន្ទាប់ដោយថ្លៃដើមបានរំលស់។ ថ្លៃដើមបានរំលស់ ត្រូវបានគណនាដោយគិតគូរពីការធ្វើអប្បបរមា ឬបុព្វលាភលើការបោះផ្សាយមូលនិធិ និងថ្លៃដើមដែលជាផ្នែកសំខាន់មួយនៃ EIR។

២.៤.៥.៣ FVOCI (ឧបករណ៍បំណុល/មូលធន)

ធនាគារចាត់ថ្នាក់ឧបករណ៍បំណុលដែលវាស់វែងតាម FVOCI នៅពេលដែលលក្ខខណ្ឌទាំងពីរខាងក្រោមត្រូវបានបំពេញ៖

- ឧបករណ៍នេះត្រូវបានធ្វើឡើងនៅក្នុងគំរូអាជីវកម្មក្នុងគោលបំណងដែលសម្រេចបានដោយការប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងការលក់ ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុបំពេញតាមការធ្វើតេស្ត SPPI។

ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI ត្រូវបានវាស់វែងជាបន្តបន្ទាប់តាមតម្លៃសមស្របជាមួយនឹងចំណេញ និងការខាតបង់ដែលកើតឡើងដោយសារការផ្លាស់ប្តូរ តម្លៃសមស្របដែលត្រូវបានទទួលស្គាល់នៅក្នុង OCI។ ចំណូលការប្រាក់ និងចំណូល និងខាតពីអត្រាប្តូរប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ក្នុងលក្ខណៈដូចគ្នាទៅនឹងទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមថ្លៃដើមបានរំលស់។ នៅពេលដែលធនាគារមានការវិនិយោគច្រើនជាងមួយនៅក្នុងមូលបត្រ ដូចគ្នា ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាត្រូវបានលុបចោលនៅលើមូលដ្ឋានចូលមុន ចេញមុន។ នៅពេលមានការលប់ទទួលស្គាល់ចំណូល ឬខាត បង្ករដែលទទួលស្គាល់ពីមុននៅក្នុង OCI ត្រូវបានចាត់ថ្នាក់ឡើងវិញពី OCI ទៅជាប្រាក់ចំណេញ ឬខាត។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារមិនមានឧបករណ៍បំណុលតាម FVOCI។

ឧបករណ៍មូលធនត្រូវបានវាស់វែងជាធម្មតាតាម FVTPL។ ទោះបីយ៉ាងណាក៏ដោយ សម្រាប់ឧបករណ៍មូលធនដែលមិនមែនជាការជួញដូរជាមួយនឹង ជម្រើសដែលមិនអាចកែប្រែបាននៅពេលចាប់ផ្តើម ធនាគារវាស់វែងការផ្លាស់ប្តូរតាម FVOCI (ដោយមិនធ្វើចំណាត់ថ្នាក់ឡើងវិញលើចំណេញ ឬខាត នៅពេលលប់ទទួលស្គាល់នោះទេ)។

ធនាគារវាស់វែងឧបករណ៍មូលធនរបស់ខ្លួននៅ FVOCI គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

២.៤.៦ ការធ្វើចំណាត់ថ្នាក់ឡើងវិញនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ក្នុងអំឡុងពេលការិយបរិច្ឆេទនេះ ធនាគារមិនធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញទេ បន្ទាប់ពីមានការទទួលស្គាល់ដំបូង ក្រៅពីកាលៈទេសៈ ពិសេស ដែលធនាគារបានទិញយក លក់ចេញ ឬបញ្ចប់ដំណើរការអាជីវកម្មនៃប្រតិបត្តិការណាមួយ។ បំណុលហិរញ្ញវត្ថុមិនត្រូវបានចាត់ថ្នាក់ឡើងវិញទេ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងដោយ)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំណាងដោយ)

២.៤ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំណាងដោយ)

២.៤.៧ ការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

២.៤.៧.១ ការឈប់ទទួលស្គាល់ដោយសារតែការធ្វើនិយ័តកម្មសំខាន់ៗនៃលក្ខខណ្ឌ

ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុដូចជា ឥណទានផ្តល់ជូនអតិថិជន នៅពេលដែលលក្ខខណ្ឌនានាត្រូវបានចាត់ទុកថាឡើងវិញក្នុងកម្រិតមួយដែលវាគ្មានជាឥណទានថ្មី ដែលមានភាពខុសគ្នាត្រូវបានទទួលស្គាល់ថាជាការឈប់ទទួលស្គាល់ចំណេញ ឬខាតក្នុងកម្រិតដែលការខាតបង់លើឱនភាពតម្លៃមិនទាន់ត្រូវបានកត់ត្រាហើយ។ នៅពេលធ្វើការវាយតម្លៃ ថាតើឥណទានផ្តល់ជូនអតិថិជនត្រូវឈប់ទទួលស្គាល់ដែរឬទេ ហើយក្នុងចំណោមការវាយតម្លៃផ្សេងៗ ធនាគារពិចារណាលើកត្តាដូចខាងក្រោម៖

- បម្រែបម្រួលលើរូបិយប័ណ្ណរបស់ឥណទាន
- ការណែនាំអំពីលក្ខណៈពិសេសនៃមូលធន
- បម្រែបម្រួលសមភាគី និង
- ប្រសិនបើការកែប្រែដែលខុសគ្នាជាមួយនឹងចំណេញតាមលក្ខណៈវិនិច្ឆ័យ SPPI ទៀតទេ។

២.៤.៧.២ ការឈប់ទទួលស្គាល់ក្រៅពីការធ្វើនិយ័តកម្មសំខាន់ៗ

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ (ឬក្នុងករណីដែលអាចអនុវត្តផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬផ្នែកនៃក្រុមទ្រព្យសកម្មហិរញ្ញវត្ថុស្រដៀងគ្នា) ត្រូវបានឈប់ទទួលស្គាល់នៅពេលសិទ្ធិទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មបានផុតកំណត់។ ធនាគារក៏បានឈប់ទទួលស្គាល់នូវទ្រព្យសកម្មហិរញ្ញវត្ថុ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផ្ទេរទ្រព្យសកម្មហិរញ្ញវត្ថុ ហើយការផ្ទេរនេះមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការឈប់ទទួលស្គាល់។

ធនាគារធ្វើការផ្ទេរទ្រព្យសកម្មហិរញ្ញវត្ថុ ប្រសិនបើ និង៖

- ធនាគារធ្វើការផ្ទេរសិទ្ធិក្នុងកិច្ចសន្យាដើម្បីទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- វារក្សាសិទ្ធិក្នុងលំហូរសាច់ប្រាក់ប៉ុន្តែបានបំពេញកាតព្វកិច្ចបង់លំហូរសាច់ប្រាក់ ដែលទទួលបានទាំងស្រុងដោយគ្មានការពន្យារពេលដល់ភាគីទីបីក្រោមការរៀបចំ “ដំណើរការនៃការផ្ទេរ”។

ការរៀបចំ “ឆ្លងកាត់” គឺជាប្រតិបត្តិការដែលធនាគាររក្សាសិទ្ធិតាមកិច្ចសន្យាដើម្បីទទួលបានលំហូរសាច់ប្រាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ (“ទ្រព្យសកម្មដើម”) ប៉ុន្តែមានកាតព្វកិច្ចក្នុងកិច្ចសន្យាការទូទាត់លំហូរសាច់ប្រាក់ទាំងនោះទៅអង្គភាពមួយ ឬច្រើន (អ្នកទទួល) នៅពេលដែលលក្ខខណ្ឌទាំងបីខាងក្រោមត្រូវបានបំពេញ៖

- ធនាគារមិនមានកាតព្វកិច្ចបង់ទៅអ្នកទទួលទេ លុះត្រាតែខ្លួនបានប្រមូលសមតុល្យសមមូលពីទ្រព្យសកម្មដើមដោយមិនរាប់បញ្ចូលបុរេប្រទានរយៈពេលខ្លីដោយអង្គភាពដែលមានសិទ្ធិក្នុងការស្តារឡើងវិញនូវសមតុល្យដែលបានខ្ចី ឬការប្រាក់បង្គរសរុប
- ធនាគារមិនអាចលក់ ឬបញ្ចាំទ្រព្យសកម្មដើមក្រៅពីការធានាសុវត្ថិភាពដល់អ្នកទទួលសម្រាប់កាតព្វកិច្ចបង់លំហូរសាច់ប្រាក់ និង
- ធនាគារ ត្រូវតែទូទាត់លំហូរសាច់ប្រាក់ដែលខ្លួនប្រមូលបានក្នុងនាមអ្នកទទួលដោយគ្មានការពន្យារពេលជាសារវន្ត។ លើសពីនេះទៀត ធនាគារមិនមានសិទ្ធិក្នុងការធ្វើសមាហរណកម្មលំហូរសាច់ប្រាក់បែបនេះទេ លើកលែងតែការវិនិយោគជាសាច់ប្រាក់ ឬសាច់ប្រាក់សមមូល រួមទាំងការប្រាក់ដែលទទួលបានក្នុងអំឡុងពេលទូទាត់រយៈពេលខ្លីចាប់ពីកាលបរិច្ឆេទប្រមូលរហូតដល់កាលបរិច្ឆេទនៃការផ្ទេរប្រាក់ទៅអ្នកទទួល។

ការផ្ទេរមួយមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការឈប់ទទួលស្គាល់ ប្រសិនបើ៖

- ធនាគារបានផ្ទេរនូវរាល់ហានិភ័យ និងផលប្រយោជន៍នានានៃទ្រព្យសកម្ម ឬ
- ធនាគារមិនបានផ្ទេរ ឬរក្សាទុកនូវរាល់ហានិភ័យ និងផលប្រយោជន៍នៃទ្រព្យសកម្មទាំងអស់នោះទេ ទោះបីជាបានផ្ទេរការគ្រប់គ្រងលើទ្រព្យសកម្ម។

ទាក់ទងនឹងបញ្ហាខាងលើ ធនាគារចាត់ទុកការគ្រប់គ្រងត្រូវផ្ទេរ ប្រសិនបើអ្នកផ្ទេរប្រាក់មានសមត្ថភាពជាក់ស្តែងក្នុងការលក់ទ្រព្យសកម្មទាំងស្រុងទៅឱ្យភាគីទីបីដែលមិនទាក់ទងគ្នាហើយអាចអនុវត្តសមត្ថភាពនោះដោយឯកតោភាគី និងដោយមិនចាំបាច់ដាក់ការរឹតបន្តឹងបន្ថែមលើការផ្ទេរប្រាក់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តព៌ទ័រមុន)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តព៌ទ័រមុន)

២.៤ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តព៌ទ័រមុន)

២.៤.៧.២ ការឈប់ទទួលស្គាល់ក្រៅពីការធ្វើនិយ័តកម្មសំខាន់ៗ (តព៌ទ័រមុន)

នៅពេលធនាគារបានធ្វើសិទ្ធិរបស់ខ្លួនក្នុងការទទួលស្គាល់ប្រាក់ពីទ្រព្យសកម្ម ឬបានរៀបចំដំណើរការនៃការផ្ទេរ ហើយមិនបានផ្ទេរ ឬរក្សាទុកនូវ រាល់ហានិភ័យ និងអត្ថប្រយោជន៍សំខាន់ៗរបស់ទ្រព្យសកម្ម ឬការផ្ទេរការគ្រប់គ្រងទ្រព្យនោះទេ ទ្រព្យសកម្មនោះត្រូវបានទទួលស្គាល់ដល់កម្រិតនៃការ បន្តចូលរួមរបស់ធនាគារ។ ក្នុងករណីនោះធនាគារក៏ទទួលស្គាល់បំណុលដែលពាក់ព័ន្ធផងដែរ។ ទ្រព្យសកម្មដែលបានផ្ទេរ និងបំណុលដែលពាក់ព័ន្ធ ត្រូវបានវាស់តាមមូលដ្ឋានដែលឆ្លុះបញ្ចាំងពីសិទ្ធិ និងកាតព្វកិច្ចដែលធនាគារបានរក្សាទុក។

ការជាប់ទាក់ទងជាបន្តដែលធ្វើឡើងក្នុងទម្រង់នៃការធានាលើទ្រព្យសកម្មដែលបានផ្ទេរត្រូវបានវាស់វែងតាមតម្លៃដែលទាបជាងសមតុល្យយោងដើមនៃ ទ្រព្យសកម្ម និងសមតុល្យអតិបរមានៃតម្លៃតបស្នងដែលធនាគារអាចត្រូវបានតម្រូវឱ្យសង។

ប្រសិនបើការបន្តចូលរួម ក្នុងទម្រង់ជាជម្រើសនៃការកាត់បន្ថយ ឬទិញ (ឬទាំងពីរ) លើទ្រព្យសកម្មដែលបានផ្ទេរ ការបន្តការចូលរួមរបស់ធនាគារគឺជា សមតុល្យនៃទ្រព្យសកម្មដែលបានផ្ទេរដែលធនាគារអាចនឹងទិញមកវិញ។ ទោះយ៉ាងណាក្នុងករណីមានជម្រើសនៃការកាត់បន្ថយនៃទ្រព្យសកម្មទៅលើ ទ្រព្យសកម្មដែលត្រូវបានវាស់វែងតាមតម្លៃសមស្រប វិសាលភាពនៃការបន្តរបស់អង្គភាពត្រូវបានកំណត់ត្រឹមកម្រិតទាបនៃតម្លៃសមស្របនៃទ្រព្យដែល បានផ្ទេរចេញ និងតម្លៃនៃជម្រើសក្នុងការអនុវត្ត។

ខ. បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុត្រូវបានឈប់ទទួលស្គាល់នៅពេលដែលកាតព្វកិច្ចស្ថិតក្រោមបំណុលបានរំសាយ លុបចោល ឬផុតកំណត់។ នៅពេលដែល បំណុលហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយអ្នកផ្តល់ប្រាក់កម្ចីដូចគ្នាលើលក្ខខណ្ឌខុសគ្នាច្រើន លក្ខខណ្ឌនៃបំណុលដែលមានស្រាប់ ត្រូវបានកែប្រែយ៉ាងខ្លាំងលើការផ្លាស់ប្តូរ ឬការកែប្រែបែបនេះត្រូវបានចាត់ទុកជាការឈប់ទទួលស្គាល់បំណុលដើម និងការទទួលស្គាល់បំណុល ថ្មី។ ភាពខុសគ្នានៃតម្លៃយោងរបស់បំណុលហិរញ្ញវត្ថុដើម និងតម្លៃតបស្នងដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

គ. ការកាត់កងនៃឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុធ្វើការកាត់កង ហើយសមតុល្យសុទ្ធត្រូវបានរាយការណ៍នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ប្រសិន បើមានសិទ្ធិអាចប្រតិបត្តិការបានដោយស្របច្បាប់ដើម្បីកាត់កងសមតុល្យដែលបានទទួលស្គាល់ និងមានបំណងទូទាត់លើមូលដ្ឋានសុទ្ធ ឬដើម្បីទទួល ស្គាល់ទ្រព្យសកម្ម ឬនឹងទូទាត់បំណងក្នុងពេលដំណាលគ្នា។

ជាទូទៅនេះមិនមែនជាការព្រមព្រៀងក្នុងការដកចេញនូវកាតព្វកិច្ចផ្សេងៗ ហើយទ្រព្យសកម្ម និងបំណុលដែលពាក់ព័ន្ធត្រូវបានបង្ហាញ ដុលនៅ ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

២.៤.៨ ឱនភាពតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារកត់ត្រាសិទ្ធិធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក (“ECL”) សម្រាប់ឥណទាន និងគណនីត្រូវទទួលបាន និងបំណុលទ្រព្យសកម្មហិរញ្ញវត្ថុ ផ្សេងទៀតដែលមិនបានធ្វើឡើងតាម FVTPL (ដែលហៅថា “ឧបករណ៍ហិរញ្ញវត្ថុ”)។ ឧបករណ៍មូលធនមិនមែនជាតម្លៃត្រូវបានប្រើប្រាស់ CIFRS ៩ នោះទេ។

ECL តំណាងឱ្យការខាតបង់ឥណទានដែលឆ្លុះបញ្ចាំងពីសមតុល្យដែលមិនល្បែង និងប្រូបាបប៊ីលីតេដែលត្រូវបានកំណត់ដោយការវាយតម្លៃលទ្ធផល ជាច្រើនដែលអាចកើតមាន តម្លៃពេលវេលានៃសាច់ប្រាក់ និងព័ត៌មានសមហេតុផល និងអាចទុកចិត្តបានអំពីព្រឹត្តិការណ៍កន្លងមក ស្ថានភាពបច្ចុប្បន្ន និងការព្យាករណ៍នូវស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត។ សិទ្ធិធន ECL ត្រូវបានវាស់វែងតាមសមតុល្យស្មើនឹង (i) ECL ១២ខែ ឬ (ii) អាយុកាល ECL សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានការកើនឡើងនូវហានិភ័យឥណទាន (“SICR”) ចាប់តាំងពីមានការទទួលស្គាល់ដំបូង (វិធីសាស្ត្រទូទៅ)។ ECL ១២ខែ គឺជាផ្នែកមួយនៃអាយុកាល ECL ដែលបណ្តាលមកពីព្រឹត្តិការណ៍នាំដើមលើឧបករណ៍ហិរញ្ញវត្ថុដែលអាចកើតមានក្នុងរយៈពេល ១២ខែ បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍។ អាយុកាល ECL គឺជាការខាតបង់ឥណទានដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលអាចកើតមានទាំងអស់លើ អាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះ។

(i) ដំណាក់កាលវាយតម្លៃ

វិធីសាស្ត្រ ៣ ដំណាក់កាលសម្រាប់ឱនភាពតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុត្រូវបានប្រើដោយផ្អែកលើថាតើមានការថយចុះគួរឱ្យកត់សម្គាល់នៃហានិភ័យ ឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុដែរឬទេ។ ដំណាក់កាលទាំង ៣ នេះកំណត់សមតុល្យនៃឱនភាពតម្លៃដែលត្រូវទទួលស្គាល់។

សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលជាឥណទានមិនមានឱនភាពតម្លៃ៖

- ដំណាក់កាលទី១ រួមមានឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលមិនធ្លាប់បានជួបប្រទះ SICR ចាប់តាំងពីមានការទទួលស្គាល់ដំបូង ឬត្រូវបាន ចាត់ទុកថាជាហានិភ័យឥណទានទាបគិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍។ លក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថាតើគណនីមួយគួរតែត្រូវបាន វាយតម្លៃក្រោមដំណាក់កាលទី១ មានដូចខាងក្រោម៖ (i) នាពេលបច្ចុប្បន្ន ឬ ហួសកាលកំណត់រហូតដល់តិចជាង ១០ថ្ងៃ នោះឧបករណ៍ដែលមាន ហានិភ័យឥណទានត្រូវបានកែលម្អ និងធ្វើចំណាត់ថ្នាក់ឡើងវិញពីដំណាក់កាលទី២ ឬ (ii) មិនមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងប្រូបាបប៊ី លេតេនៃនាំដើម (“PD”)។ ធនាគារទទួលស្គាល់ ECL រយៈពេល ១២ខែសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី១។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងដោយ)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំណាងដោយ)

២.៤ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំណាងដោយ)

២.៤.៨ ឱនភាពតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ (តំណាងដោយ)

- ដំណាក់កាលទី២ រួមមានឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលធ្លាប់មានបទពិសោធន៍ SICR គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ ដោយប្រៀបធៀបទៅនឹងការទទួលស្គាល់ដំបូង។ SICR ជាទូទៅត្រូវបានគេចាត់ទុកថាមាននៅក្នុងគណនីជាមួយ៖ (i) ច្រើនជាង ៣០ថ្ងៃនៃការហួសកាលកំណត់សម្រាប់រយៈពេលខ្លី និងរហូតដល់ ៩០ថ្ងៃនៃការហួសកាលកំណត់សម្រាប់រយៈពេលវែង (ii) ឃ្លាំមើល ឬក្រោមស្តង់ដារសម្រាប់រយៈពេលខ្លី និងឃ្លាំមើលសម្រាប់ឧបករណ៍រយៈពេលវែង ហើយឧបករណ៍ដែលមានហានិភ័យឥណទានត្រូវបានកែលម្អ និងឧបករណ៍ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញពីដំណាក់កាលទី៣។ ធនាគារទទួលស្គាល់ ECL ពេញមួយអាយុកាលសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី២។
- ដំណាក់កាលទី៣ ត្រូវបានបង្កើតឡើងដោយឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលមានភស្តុតាងបញ្ជាក់ពីឱនភាពតម្លៃដែលជាលទ្ធផលនៃការខាតបង់មួយ ឬច្រើន ប៉ុន្តែបានកើតឡើងបន្ទាប់ពីមានការទទួលស្គាល់ដំបូងជាមួយនឹងផលប៉ះពាល់អវិជ្ជមាន ទៅលើលំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មាននៃឧបករណ៍ ឬផលបត្រនៃឧបករណ៍។ លក្ខណៈវិនិច្ឆ័យរបស់ធនាគារសម្រាប់គណនីដំណាក់កាលទី៣ ជាទូទៅត្រូវបានស្របគ្នាជាមួយនិយមន័យនៃ “ការខកខានសង” ដែលត្រូវបានពន្យល់នៅក្នុងកថាខណ្ឌបន្ទាប់។ ធនាគារទទួលស្គាល់ ECL ពេញមួយអាយុកាលសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី៣។
- (ii) និយមន័យ “ការខកខានសង” និង “ការស្តារឡើងវិញ”
ធនាគារចាត់ថ្នាក់ឥណទាន គណនីត្រូវទទួល ឬទ្រព្យសកម្មហិរញ្ញវត្ថុណាមួយនៅក្នុងការខកខានសង នៅពេលដែលឱនភាពតម្លៃនៃឥណទានហួសកាលកំណត់ដោយសារការទូទាត់តាមកិច្ចសន្យាលើសពី ៣០ថ្ងៃសម្រាប់ឥណទានរយៈពេលខ្លី និង ៩០ថ្ងៃសម្រាប់ឥណទានរយៈពេលវែងត្រូវបានចាត់ទុកថាមិនដំណើរការ ត្រូវបានធ្វើហិរញ្ញប្បទាន ឬរៀបចំឡើងវិញតាមការទូទាត់ ឬត្រូវបានចាត់ថ្នាក់ជាក្រោមស្តង់ដារសម្រាប់ឥណទានរយៈពេលវែង ឬជាប់សង្ស័យ ឬបាត់បង់សម្រាប់ប្រភេទទាំងពីរនេះ។ ជាផ្នែកមួយនៃការវាយតម្លៃគុណភាពថាតើអតិថិជនមានការខកខានសងធនាគារពិចារណាលើករណីផ្សេងៗដែលអាចបង្ហាញពីភាពមិនទំនងក្នុងការបង់ប្រាក់។ នៅពេលព្រឹត្តិការណ៍បែបនេះកើតឡើងធនាគារពិចារណាដោយប្រុងប្រយ័ត្នថាការព្រឹត្តិការណ៍នេះអាចបណ្តាលឱ្យអតិថិជនចាត់ទុកថាការខកខានសងដែរឬទេ។ ឧបករណ៍មួយត្រូវបានគេចាត់ទុកថាមិនមានការខកខានសង (ឧ. បានស្តារឡើងវិញ) ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់ដើម្បីគាំទ្រថាការប្រមូលពេញលេញ គឺអាចកើតមាន ហើយការទូទាត់ត្រូវបានទទួលយកយ៉ាងហោចណាស់ ៦ខែ។
- (iii) ការកំណត់ឡើងវិញនូវ SICR ចាប់តាំងពីមានការទទួលស្គាល់ដំបូង
នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារនឹងវាយតម្លៃថាតើហានិភ័យឥណទានលើប្រាក់កម្ចី ឬហានិភ័យឥណទានបានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីមានការទទួលស្គាល់ដំបូង។ ការវាយតម្លៃរបស់ធនាគារ SICR ពាក់ព័ន្ធនឹងការពិនិត្យមើល (ក) បរិមាណធាតុផ្សំ (ខ) ធាតុផ្សំដែលមានគុណភាព (ឧ. មិនបានទូទាត់យ៉ាងហោចណាស់ ១០ថ្ងៃសម្រាប់ឥណទានរយៈពេលខ្លី និងរយៈពេលវែង)។
- (iv) ការគណនា ECL និងវិធីសាស្ត្រ
ECL ជាមុខងារនៃ PD ការខាតបង់ការខកខានសង (“LGD”) និងហានិភ័យនៃការខកខានសង (“EAD”) ជាមួយនឹងពេលវេលានៃការខាតបង់ក៏ត្រូវបានពិចារណាផងដែរ ហើយត្រូវបានប៉ាន់ស្មានដោយបញ្ចូលព័ត៌មានសេដ្ឋកិច្ចឆ្ពោះទៅមុខ និងតាមរយៈការប្រើប្រាស់ការវិនិច្ឆ័យឥណទានដែលមានបទពិសោធន៍។
PD គឺជាការប៉ាន់ស្មាននៃលទ្ធផលនៃការខកខានសងរយៈពេល ១២ខែ សម្រាប់ដំណាក់កាលទីមួយ និងពេញមួយអាយុកាលសម្រាប់ដំណាក់កាលទី២ និងទី៣។ PD សម្រាប់ឧបករណ៍ហិរញ្ញវត្ថុនីមួយៗត្រូវបានគេយកគំរូតាមទិន្នន័យប្រវត្តិសាស្ត្រហើយត្រូវបានប៉ាន់ស្មានផ្អែកលើលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងព័ត៌មានសមស្រប ព្រមទាំងអាចទុកចិត្តបានអំពីស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត។ ធនាគារបានចែកហានិភ័យឥណទានដោយផ្អែកលើលក្ខណៈហានិភ័យនៃភាពដូចគ្នា និងបានបង្កើតវិធីសាស្ត្រ PD ដែលត្រូវគ្នាសម្រាប់ផលបត្រនីមួយៗ។ វិធីសាស្ត្រ PD សម្រាប់ផលបត្រពាក់ព័ន្ធនីមួយៗ ដែលបានកំណត់ដោយផ្អែកលើលក្ខណៈប្រភេទ ឬលក្ខណៈនៃផលបត្រ តវិយាបច្ចេកទេស និងភាពជាសាវ័ន្តនៃផ្នែកដែលបានប្រៀបធៀបទៅនឹងផលបត្រសរុប។
LGD គឺជាការប៉ាន់ស្មាននៃការខាតបង់ដែលកើតឡើងពីការខកខានសង។ វាផ្អែកទៅលើភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យាដល់កាលកំណត់ ហើយអ្នកដែលឱ្យខ្លីនឹងរំពឹងថាទទួលបាន រួមទាំងពីរតួបញ្ចាំណាមួយ។ វាធ្វើឱ្យការប្រើប្រាស់គណនីខកខានសងដែលបានកំណត់ដែលត្រូវបានគេកំណត់ថាជាការដោះស្រាយ ការរៀបចំឡើងវិញ ឬលុបចោល។ ធនាគារបានបែងចែកផ្នែក LGD របស់ខ្លួនដោយផ្អែកលើលក្ខណៈហានិភ័យដូចគ្នា ហើយបានគណនាជាកម្រិតមធ្យមនៃផ្នែកដែលពាក់ព័ន្ធគ្នា។
EAD គឺជាការប៉ាន់ស្មាននៃការប៉ះពាល់នាកាលបរិច្ឆេទនៃការខកខានសងនៅពេលអនាគត ដោយគិតគូរពីការផ្លាស់ប្តូរដែលបានរំពឹងទុកបន្ទាប់ពីកាលបរិច្ឆេទនៃការវាយការណ៍ រួមទាំងការសងប្រាក់ដើម និងការប្រាក់ ហើយដកប្រាក់ដែលបានរំពឹងទុកពីឥណទានតាមកិច្ចសន្យា។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងដោយ)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំណាងដោយ)

២.៤ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំណាងដោយ)

២.៤.១១ ទ្រព្យសម្បត្តិ និងបរិក្ខារ (តំណាងដោយ)

ការរំលស់ ត្រូវបានគណនាតាមវិធីសាស្ត្ររំលស់ថេរលើអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មាននៃទ្រព្យសម្បត្តិទាំងនេះដែលមានដូចខាងក្រោម៖

	ឆ្នាំ
អគារ និងការកែលម្អទ្រព្យជួល	២ ទៅ ១៧
បរិក្ខារកុំព្យូទ័រ	៤ ទៅ ៥
គ្រឿងសង្ហារឹម និងបរិក្ខារ	៤ ទៅ ១៥
យានយន្ត	៤ ទៅ ៥

ទ្រព្យសម្បត្តិត្រូវបានធ្វើរំលស់ពេញលេញ ត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ពេលដែលវាមិនត្រូវបានប្រើប្រាស់ទៅទៀត និងមិនត្រូវបានកាត់ត្រាបន្ថែមសម្រាប់ធ្វើរំលស់ទៅលើទ្រព្យសម្បត្តិទាំងនេះ។

ប្រសិនបើមានការចង្អុលបង្ហាញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នូវអត្រារំលស់លើទ្រព្យសម្បត្តិ និងអរូបី អាយុកាលប្រើប្រាស់ ឬតម្លៃសំណល់នៃទ្រព្យសម្បត្តិ ការរំលស់នៃទ្រព្យសម្បត្តិនោះត្រូវបានកែសម្រួលជាថ្មីដើម្បីឆ្លុះបញ្ចាំងពីការរំពឹងទុកថ្មី។

២.៤.១២ ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី រួមមានកម្មវិធីកុំព្យូទ័រ ដែលត្រូវបានកាត់ត្រាតាមថ្លៃដើមដករំលស់បង្គរ និងខាតបង់ឱនភាពបង្គរ ប្រសិនបើមាន។ ទ្រព្យសកម្មអរូបីត្រូវបានរំលស់តាមវិធីសាស្ត្ររំលស់ថេរក្នុងរយៈពេលពី ៤ ទៅ ៥ ឆ្នាំ។

២.៤.១៣ ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមានប្រយោជន៍ជាភតិសន្យាដែរឬទេ។ កិច្ចសន្យាជាទម្រង់មានភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយក្នុងរយៈពេលកំណត់មួយជាច្រើននឹងតម្លៃតបស្មើ។ ដើម្បីវាយតម្លៃថាតើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ធនាគារធ្វើការវាយតម្លៃថាតើ៖

- កិច្ចសន្យាជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យសកម្មដែលបានកំណត់អត្តសញ្ញាណ។ នេះអាចបញ្ជាក់យ៉ាងជាក់លាក់ឬប្រយោល ហើយគួរមានលក្ខណៈរូបវន្តដោយឡែក ឬតំណាងសមត្ថភាពផលិតសារវន្តរបស់ទ្រព្យសកម្មនោះ។ ប្រសិនបើអ្នកផ្គត់ផ្គង់មានសិទ្ធិផ្តល់ទ្រព្យសកម្មជំនួសជាសារវន្តក្នុងរយៈពេលប្រើប្រាស់ នោះទ្រព្យសកម្មមិនអាចកំណត់អត្តសញ្ញាណបាន និង
- ធនាគារមានសិទ្ធិទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចជាសារវន្តពីការប្រើប្រាស់ទ្រព្យសកម្មក្នុងរយៈពេលនៃការប្រើប្រាស់ និង
- ធនាគារមានសិទ្ធិដោយផ្ទាល់លើការប្រើប្រាស់ទ្រព្យសកម្ម។ ធនាគារមានសិទ្ធិនេះ នៅពេលដែលធនាគារមានសិទ្ធិសម្រេចចិត្តដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរអំពីរបៀប និងគោលបំណងក្នុងការប្រើប្រាស់ទ្រព្យសកម្ម។ ក្នុងករណីដែលការសម្រេចចិត្តទាំងអស់អំពីរបៀប និងគោលបំណងនៃការប្រើប្រាស់ ទ្រព្យសកម្មត្រូវបានកំណត់ជាមុន នោះធនាគារមានសិទ្ធិដោយផ្ទាល់លើការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើធនាគារមានសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ឬធនាគារបានរៀបចំទ្រព្យសកម្មទៅតាមវិធីដែលកំណត់ជាមុនពីរបៀប និងគោលបំណងដែលទ្រព្យសកម្មនោះនឹងត្រូវបានប្រើប្រាស់។

នៅពេលចាប់ផ្តើមកិច្ចសន្យា ឬវាយតម្លៃឡើងវិញលើកិច្ចសន្យាដែលមានទម្រង់ជាភតិសន្យា និងសមាសធាតុដែលមិនមែនជាភតិសន្យា ធនាគារបែងចែកតម្លៃតបស្មើនៅក្នុងកិច្ចសន្យាចំពោះសមាសធាតុនៃភតិសន្យានីមួយៗ និងសមាសធាតុដែលមិនមែនភតិសន្យាដោយផ្អែកតាមតម្លៃដើមនីមួយៗ។ ក៏ប៉ុន្តែ ចំពោះការជួលដី និងអគារដែលធនាគារជាអ្នកជួលធនាគារមិនបែងចែកសមាសធាតុមិនមែនភតិសន្យានោះទេហើយសមាសធាតុភតិសន្យា និងមិនមែនភតិសន្យាត្រូវបានចាត់ទុកថាជាសមាសធាតុភតិសន្យា។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ព័រមុន)

២.៤ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ព័រមុន)

២.៤.១៣ ភតិសន្យា (តំបន់ព័រមុន)

ភតិសន្យាក្នុងករណីដែលធនាគារជាតិក៏៖

ការរៀបចំឱ្យមានសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើបំពេញតាមលក្ខខណ្ឌមួយក្នុងចំណោមខាងក្រោម៖

- អ្នកទិញមានសមត្ថភាព ឬ សិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត
- អ្នកទិញមានសមត្ថភាព ឬ សិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬ គ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត ឬ
- ដំណើរហេតុ និងកាលៈទេសៈបានបង្ហាញថា វាមានលក្ខណៈតិចតួចដែលភាគីដទៃទៀតនឹងទទួលបានច្រើនជាងបរិមាណដែលមិនសារវន្ត ហើយតម្លៃក្នុងមួយឯកតាមិនត្រូវបានកំណត់ក្នុងមួយឯកតានៃទិន្នផលទេហើយក៏មិនស្មើនឹងតម្លៃទីផ្សារបច្ចុប្បន្នក្នុងមួយឯកតានៃទិន្នផលដែរ។

ធនាគារទទួលស្គាល់នូវសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យានៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់វែងតាមថ្លៃដើម រួមមានថ្លៃដើមដំបូងនៃបំណុលភតិសន្យា និងនិយ័តភាពសម្រាប់ការចំណាយភតិសន្យាដែលធ្វើឡើងនៅថ្ងៃចាប់ផ្តើមភតិសន្យា ឬមុនថ្ងៃចាប់ផ្តើមភតិសន្យា រួមនឹងថ្លៃដើមផ្ទាល់ដំបូងដែលបានកើតឡើង និងការប៉ាន់ស្មានចំណាយក្នុងការរុះរើ និងដកចេញនូវទ្រព្យសកម្ម ឬស្តារឡើងវិញនូវទ្រព្យសកម្ម ឬទីតាំង ដកចេញនូវប្រាក់លើកទឹកចិត្តភតិសន្យាដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានធ្វើរំលស់ជាបន្តបន្ទាប់តាមវិធីសាស្ត្ររំលស់ថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមភតិសន្យារហូតដល់ចុងបញ្ចប់នៃអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬនៅចុងកាលបរិច្ឆេទនៃភតិសន្យាមួយណាកើតមុន។ ការប៉ាន់ស្មានអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់តាមមូលដ្ឋានដូចគ្នានឹងទ្រព្យសម្បត្តិ និងបរិក្ខារ។ លើសពីនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយជាប្រចាំទៅតាមការខាតបង់លើឱនភាពតម្លៃ និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញលើបំណុលភតិសន្យា។ ការប៉ាន់ស្មានអាយុកាលប្រើប្រាស់នៃការិយាល័យ និងសាខាការិយាល័យសម្រាប់រយៈពេលបច្ចុប្បន្នពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ខណៈពេលអាយុកាលប្រើប្រាស់សម្រាប់ទំហំអេឌីផឹកមានចន្លោះពី២ឆ្នាំ ទៅ៤ឆ្នាំ។

បំណុលភតិសន្យា

បំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់ នៅពេលចាប់ផ្តើមភតិសន្យា និងត្រូវបានធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា ឬករណីដែលអត្រាការប្រាក់នោះមិនអាចកំណត់បានភ្លាមៗ ត្រូវធ្វើទៅតាមអត្រាការប្រាក់កម្ចីបន្ថែម ("IBR") របស់ភតិបតី។ ជាទូទៅ ធនាគារប្រើប្រាស់ IBR របស់ខ្លួនជាអត្រាអប្បបរមា។

ការទូទាត់ភតិសន្យាដែលមាននៅក្នុងការវាស់វែងនៃបំណុលភតិសន្យារួមមាន៖

- ការទូទាត់ភតិសន្យាថេរ រួមទាំងការទូទាត់ក្នុងទម្រង់ថេរ
- ការប្រែប្រួលនៃការទូទាត់ភតិសន្យាផ្អែកលើសន្ទស្សន៍ ឬអត្រា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា
- ចំនួនដែលរំពឹងថានឹងត្រូវទូទាត់ក្រោមការធានាតម្លៃនៅសល់ និង
- តម្លៃទិញក្រោមជម្រើសនៃការទិញដែលធនាគារមានហេតុផលជាក់លាក់ក្នុងការអនុវត្ត ការទូទាត់ភតិសន្យានៅក្នុងអំឡុងពេលដែលមានជម្រើសក្នុងការបន្ត ប្រសិនបើធនាគារមានហេតុផលជាក់លាក់ក្នុងការបន្ត ធនាគារមានហេតុផលច្បាស់លាស់ថានឹងមិនបញ្ចប់ភតិសន្យាមុនកាលកំណត់ និងការពិន័យលើការបញ្ចប់ភតិសន្យាមុនកាលកំណត់។

បំណុលភតិសន្យា ត្រូវបានវាស់វែងឡើងវិញ នៅពេលមានការកែប្រែរយៈពេលនៃភតិសន្យា ការផ្លាស់ប្តូរលើការវាយតម្លៃសម្រាប់ជម្រើសក្នុងការទិញទ្រព្យសកម្ម ការប្រែប្រួល ការទូទាត់ភតិសន្យាពេលអនាគតដែលកើតឡើងពីការប្រែប្រួលនៃសន្ទស្សន៍ ឬអត្រាណាមួយ ឬប្រសិនបើមានការកែប្រែចំនួនប៉ាន់ស្មានដែលរំពឹងថានឹងត្រូវទូទាត់លើការធានាតម្លៃដែលនៅសល់។

នៅពេលដែលបំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញតាមវិធីសាស្ត្រនេះ ការកែតម្រូវត្រូវបានធ្វើឡើងលើសមតុល្យយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏កត់ត្រាក្នុងចំណេញ ឬខាត ប្រសិនបើសមតុល្យយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានចុះរហូតដល់ មានតម្លៃសូន្យ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងដោយ)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំណាងដោយ)

២.៤ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំណាងដោយ)

២.៤.១២ ភតិសន្យា (តំណាងដោយ)

ភតិសន្យាមានរយៈពេលខ្លី និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប

ធនាគារអនុវត្តការលើកលែងការទទួលស្គាល់ភតិសន្យាមានរយៈពេលខ្លីចំពោះការជួលរយៈពេលខ្លីរបស់ខ្លួននូវបរិក្ខារដឹកជញ្ជូនកន្លែង ATM និងម៉ាស៊ីនចតចម្លង (ឧ. ការជួលទាំងនោះដែលមានរយៈពេលជួល ១២ខែ ឬតិចជាងនេះចាប់ពីថ្ងៃចាប់ផ្តើម ហើយមិនមានជម្រើសក្នុងការប្តូរទិញ)។ វាក៏អនុវត្តផងដែរនូវការលើកលែងការទទួលស្គាល់ភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាបចំពោះការជួលសម្ភារៈការិយាល័យដែលត្រូវបានចាត់ទុកថាមានតម្លៃទាប (ឧ. ក្រោម ៥.០០០ ដុល្លារអាមេរិក)។ ការទូទាត់លើភតិសន្យាមានរយៈពេលខ្លី និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាបត្រូវបានទទួលស្គាល់ថាជាការចំណាយថេរក្នុងរយៈពេលជួល។

ប្រាក់តម្កល់ការជួល ដែលបានបង់ក្រោមភតិសន្យា

ក្នុងកម្រិតដែលប្រាក់តម្កល់នេះជាប្រាក់តម្កល់ពិតប្រាកដហើយមិនមែនជាការទូទាត់ការបង់ប្រាក់ជួលជាមុនទេប្រាក់តម្កល់នេះផ្តល់សិទ្ធិឱ្យភតិបតីទទួលប្រាក់ជាសាច់ប្រាក់វិញពីភតិសន្យាហើយដូច្នេះវាជាទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ភតិបតី និងបំណុលហិរញ្ញវត្ថុសម្រាប់ភតិកៈ។

ប្រាក់តម្កល់ការជួលត្រូវបានរាប់បញ្ចូលក្នុងតម្លៃសមស្រប។ ចំនួនអតិបរមានៃប្រាក់បញ្ញើលើសពីតម្លៃសមស្របរបស់វា ត្រូវបានរាប់បញ្ចូលជាការទូទាត់ការជួលបង់ប្រាក់ជាមុន។ ភតិបតីរួមបញ្ចូលសមតុល្យនេះ នៅក្នុងថ្លៃដើមនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្មនៅកាលបរិច្ឆេទចាប់ផ្តើមនៃការជួល។ ទន្ទឹមនឹងនេះ ការប្រាក់លើប្រាក់តម្កល់ត្រូវបានរាប់បញ្ចូលដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពដោយទាំងមូលជួល និងភតិបតី។ តម្លៃសមតុល្យនៃប្រាក់តម្កល់ ត្រូវបានកំណត់ដោយផ្អែកលើអត្រាការប្រាក់ទីផ្សារទូទៅសម្រាប់ប្រាក់កម្ចីស្រដៀងគ្នាទៅនឹងភតិសន្យាពិចារណាលើភាពសក្តិសមនៃឥណទានរបស់ភតិសន្យា ហើយអាស្រ័យលើហេតុការណ៍ និងទ្រព្យធានាបន្ថែមណាមួយដែលអាចរកបានសម្រាប់ភតិកៈ។

២.៤.១៤ ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាទៅតាមតម្លៃដែលរំពឹងនឹងអាចប្រមូលមកវិញបាន។ ការប៉ាន់ស្មានត្រូវធ្វើឡើងសម្រាប់បំណុលជាប់សង្ស័យដោយផ្អែកលើការត្រួតពិនិត្យនូវសមតុល្យដែលនៅសល់ទាំងអស់ នាការលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

២.៤.១៥ ប្រាក់បញ្ញើពីធនាគារផ្សេងៗ និងអតិថិជន

ប្រាក់បញ្ញើពីធនាគារផ្សេងៗ និងអតិថិជន គឺជាប្រភពនៃមូលនិធិបំណុលរបស់ធនាគារ។ ប្រាក់បញ្ញើពីធនាគារ និងប្រាក់បញ្ញើពីអតិថិជនត្រូវបានវាស់វែងតាមតម្លៃសមស្រប ដកចំណាយប្រតិបត្តិការផ្ទាល់កើតឡើងជាបន្តបន្ទាប់ ហើយត្រូវបានវាស់វែងនៅពេលក្រោយតាមថ្លៃដើមរំលស់ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។ គណនីនេះក៏រាប់បញ្ចូលទាំងគណនីចរន្ត និងប្រាក់បញ្ញើមានកាលកំណត់ផងដែរ។

២.៤.១៦ សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅពេលធនាគារមានកាតព្វកិច្ចបច្ចុប្បន្ន (តាមច្បាប់ ឬ តាមការសន្មត) ដោយសារលទ្ធផលនៃព្រឹត្តិការណ៍កន្លងមក ហើយវាអាចនឹងកើតឡើងដែលចាំបាច់បញ្ចេញនៃធនធានសេដ្ឋកិច្ចនិងត្រូវបានធ្វើឡើង ដើម្បីដោះស្រាយកាតព្វកិច្ចហើយការប៉ាន់ស្មានគួរឱ្យទុកចិត្តអាចត្រូវបានធ្វើឡើងចំនួនទឹកប្រាក់នៃកាតព្វកិច្ចនេះ។

២.៤.១៧ មូលធន

ដើមទុនដែលបានបង់

ដើមទុនរបស់ធនាគារនេះសំដៅដល់ដើមទុនបានរួមចំណែក ហើយត្រូវបានទទួលស្គាល់ផ្អែកលើតម្លៃចារឹកនៃការបណ្តាក់ទុន។

ខាតបង់

គណនីនេះ តំណាងឱ្យខាតសរុបបង្ករបស់ធនាគារ។

២.៤.១៨ ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតលើភាពខុសគ្នារវាងសំវិធានធនសម្រាប់ ECL ដូចដែលបានកំណត់តាម CIFRS ៩ និង សំវិធានធនតាមបទប្បញ្ញត្តិដោយអនុលោមតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ៨៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំ លេខ ៨៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើឱនភាពសម្រាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ ធនាគារត្រូវធ្វើការប្រៀបធៀបសំវិធានធនតាមបទប្បញ្ញត្តិជាមួយនឹងសំវិធានធនដែលបានគណនាដោយអនុលោមតាម CIFRS ៩ និង៖

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តតីដំណើរការ)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តតីដំណើរការ)

២.៤ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តតីដំណើរការ)

២.៤.១៨ ទុនបម្រុងតាមបទប្បញ្ញត្តិ (តតីដំណើរការ)

- (i) ក្នុងករណីដែលសិទ្ធិធនបទប្បញ្ញត្តិដែលបានគណនាមានតម្លៃទាបជាងសិទ្ធិធនដែលបានគណនាស្របតាម CIFRS ៩ ធនាគារនឹងកត់ត្រាសិទ្ធិធនដោយផ្អែកលើ CIFRS ៩ និង
- (ii) ក្នុងករណីសិទ្ធិធនបទប្បញ្ញត្តិត្រូវបានគណនាមានតម្លៃខ្ពស់ជាងសិទ្ធិធនដែលបានគណនាស្របតាម CIFRS ៩ ធនាគារនឹងកត់ត្រាសិទ្ធិធនដោយផ្អែកលើ CIFRS ៩ និងផ្ទេរលម្អៀងពីប្រាក់ចំណេញរក្សាទុក ឬខាតបង់ទៅទុនបម្រុងបទប្បញ្ញត្តិនៅក្នុងផ្នែកមូលធននៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ប្រកាសនេះ ស្តីពីការផ្តល់សិទ្ធិធនបទប្បញ្ញត្តិតម្រូវឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចាត់ថ្នាក់ឥណទានរបស់ពួកគេទៅជាប្រាំថ្នាក់ និងផ្តល់សិទ្ធិធនទូទៅ និងដាក់លាក់ដោយផ្អែកលើចំណាត់ថ្នាក់នៃឥណទានដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដល់កាលកំណត់	អត្រាសិទ្ធិធន
ឥណទានធម្មតា	០ ទៅ ១៤ ថ្ងៃ (រយៈពេលខ្លី) ០ ទៅ ២៩ ថ្ងៃ (រយៈពេលវែង)	១%
ឥណទានឃ្លាំមើល	១៥ ថ្ងៃ ទៅ ៣០ ថ្ងៃ (រយៈពេលខ្លី) ៣០ ថ្ងៃ ទៅ ៨៩ ថ្ងៃ (រយៈពេលវែង)	៣%
ឥណទានក្រោមស្តង់ដារ	៣១ ថ្ងៃ ទៅ ៦០ ថ្ងៃ (រយៈពេលខ្លី) ៩០ ថ្ងៃ ទៅ ១៧៩ ថ្ងៃ (រយៈពេលវែង)	២០%
ឥណទានជាប់សង្ស័យ	៦១ ថ្ងៃ ទៅ ៩០ ថ្ងៃ (រយៈពេលខ្លី) ១៨០ ថ្ងៃ ទៅ ៣៥៩ ថ្ងៃ (រយៈពេលវែង)	៥០%
ឥណទានបាត់បង់	ចាប់ពី ៩១ថ្ងៃ (រយៈពេលខ្លី) លើសពី ៣៦០ ថ្ងៃ (រយៈពេលវែង)	១០០%

២.៤.១៩ អត្ថប្រយោជន៍និយោជិត

ក្នុងឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (“MoLVT”) បានចេញផ្សាយប្រកាសលេខ ៤៤៣ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការអនុវត្តការទូទាត់ប្រាក់អតីតភាពសម្រាប់និយោជិតជាប់កិច្ចសន្យាមិនមានកាលកំណត់ និងគោលការណ៍ណែនាំនៃការអនុវត្តចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។

ប្រកាសនេះតម្រូវឱ្យមានការទូទាត់ប្រាក់អតីតភាពស្មើនឹង ១៥ថ្ងៃ ក្នុងមួយឆ្នាំនៃសេវាកម្មនិយោជិតសម្រាប់រយៈពេលអតិបរមា មិនលើសពី ៦ខែ ដោយផ្អែកលើប្រាក់ឈ្នួលសុទ្ធជាមធ្យមសម្រាប់ឆ្នាំនីមួយៗ។ ការទូទាត់នឹងត្រូវបានលាតសន្ធឹងក្នុងរយៈពេលមួយដែលចាប់ផ្តើមពី ខែធ្នូ ឆ្នាំ២០២១ និងរៀងរាល់ ខែមិថុនា និង ខែធ្នូបន្ទាប់មកទៀតដូចខាងក្រោម ៖

- ស្មើនឹង ៧,៥ថ្ងៃ ដែលបង់បានរៀងរាល់ ខែមិថុនា និង
- ស្មើនឹង ៧,៥ថ្ងៃ ដែលបង់បានរៀងរាល់ ខែធ្នូ

២.៤.២០ ឱនភាពតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

សមតុល្យយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ធនាគារត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់ការិយបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថា តើមានសញ្ញាណណាមួយដែលបង្ហាញថាទ្រព្យសកម្មទាំងនោះមានឱនភាពតម្លៃឬទេ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង នោះការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្មត្រូវបានធ្វើឡើង។ ចំពោះទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬមិនទាន់អាចប្រើប្រាស់បាន តម្លៃដែលអាចប្រមូលមកវិញបានត្រូវធ្វើការប៉ាន់ស្មានជាដៀងរាល់ ឆ្នាំក្នុងពេលតែមួយ។ ឱនភាពតម្លៃលើការខាតបង់ត្រូវបានទទួលស្គាល់ប្រសិនបើសមតុល្យយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ (“CGU”) ធំជាងការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាន។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ស្មានតម្លៃប្រើប្រាស់ការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្នដោយប្រើអត្រាការប្រាក់មុនបង្អស់ដែលឆ្លុះបញ្ចាំងការប៉ាន់ស្មានតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងដោយ)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំណាងដោយ)

២.៤ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំណាងដោយ)

២.៤.២០ ឱនភាពតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (តំណាងដោយ)

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពតម្លៃនៃទ្រព្យសកម្មដែលមិនអាចដាក់បញ្ចូលគ្នាជាត្រឹមត្រូវ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ដោយមិនពឹងផ្អែកខ្លាំងលើព្រលឹមសាច់ប្រាក់នៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់។

ឱនភាពតម្លៃលើការខាតបង់ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។ ឱនភាពតម្លៃលើការខាតបង់ត្រូវបានទទួលស្គាល់នៃឯកតាបង្កើតសាច់ប្រាក់ត្រូវបានបែងចែកដោយធ្វើការកាត់បន្ថយសមតុល្យយោងនៃមូលនិធិពាណិជ្ជកម្មរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកកាត់បន្ថយសមតុល្យយោងនៃទ្រព្យសកម្មដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋានសមាមាត្រ។

ឱនភាពតម្លៃលើការខាតបង់ត្រូវបានទទួលស្គាល់ក្នុងការិយបរិច្ឆេទមុនត្រូវបានប៉ាន់ស្មានរាល់កាលបរិច្ឆេទនៃការរាយការណ៍ថាមានសញ្ញាណណាមួយនៃការខាតបង់ឱនភាពតម្លៃ ឬលែងមានការខាតបង់តទៅទៀត។ ឱនភាពតម្លៃលើការខាតបង់ត្រូវបានកត់ត្រាបញ្ជាក់សមករិយ ប្រសិនបើមានការប្រែប្រួលតម្លៃប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន។ ការខាតបង់ឱនភាពតម្លៃត្រូវបានកត់ត្រាបញ្ជាក់សមករិយ ត្រឹមត្រូវតាមមូលដែលមិនធ្វើឱ្យសមតុល្យយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីសមតុល្យយោងដែលត្រូវបានកំណត់ ដករំលស់លើទ្រព្យសកម្មរឹប និងអរូបី ប្រសិនបើមិនមានការទទួលស្គាល់ការខាតបង់លើឱនភាពតម្លៃ។

២.៤.២១ ភាគីពាក់ព័ន្ធ

ភាគីទាំងឡាយបានចាត់ទុកថាជាសម្ព័ន្ធភាគី ប្រសិនបើធនាគារមានលទ្ធភាពគ្រប់គ្រងផ្ទាល់ ឬប្រយោលលើភាគីផ្សេងទៀត ឬមានឥទ្ធិពលសារវន្តក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬផ្ទុយមកវិញ ប្រសិនបើធនាគារ និងភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រងរួមគ្នា ឬក្រោមឥទ្ធិពលជាសារវន្តរួម។ សម្ព័ន្ធភាគីអាចជាបុគ្គល ឬនីតិបុគ្គល ហើយក៏បានរួមបញ្ចូលទាំងបុគ្គលជិតស្និទ្ធនៅក្នុងសមាជិកសម្ព័ន្ធភាគីផងដែរ។

សម្ព័ន្ធភាគីដែលមានចែងក្នុងមាត្រា ៤៩ និងមាត្រា ៥០ នៃច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាស្តីពីស្ថាប័នធនាគារ និងហិរញ្ញវត្ថុមានដូចខាងក្រោម៖

- (ក) បុគ្គលណាដែលកាន់កាប់ដោយផ្ទាល់ ឬដោយប្រយោលយ៉ាងហោចណាស់ ១០ ភាគរយ (១០%) នៃដើមទុន ឬសិទ្ធិបោះឆ្នោត។
- (ខ) ក្រុមហ៊ុនណាមួយដែលធនាគារកាន់កាប់ដោយផ្ទាល់ ឬ ដោយប្រយោលយ៉ាងហោចណាស់ ១០ ភាគរយ (១០%) នៃដើមទុន ឬ សិទ្ធិបោះឆ្នោត។
- (គ) បុគ្គលទាំងឡាយណាដែលចូលរួមក្នុងការដឹកនាំ ការគ្រប់គ្រង ឬត្រួតពិនិត្យផ្ទៃក្នុង និង
- (ឃ) សវនករឯករាជ្យ។

២.៤.២២ ពន្ធលើប្រាក់ចំណូល

ពន្ធបច្ចុប្បន្ន

ពន្ធលើទ្រព្យសកម្ម និងបំណុលក្នុងគ្រា និងមុនគ្រាត្រូវបានវាស់វែងតាមបរិមាណដែលរំពឹងថានឹងត្រូវបានប្រមូលមកវិញ ឬបង់ជូនអាជ្ញាធរពន្ធដារ។ អត្រាពន្ធ និងច្បាប់ពន្ធដែលត្រូវបានប្រើដើម្បីគណនាសមតុល្យត្រូវបានអនុវត្តតាមកាលបរិច្ឆេទនៃរបាយការណ៍។

ពន្ធពន្យារ

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយវិធីសាស្ត្របំណុលនៃស្ថានភាពហិរញ្ញវត្ថុនៃភាពខុសគ្នាបណ្តោះអាសន្ននាការបរិច្ឆេទនៃស្ថានភាពហិរញ្ញវត្ថុ រវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងសមតុល្យយោងគណនេយ្យសម្រាប់គោលបំណងរាយការណ៍ហិរញ្ញវត្ថុ។

បំណុលពន្ធពន្យារ ត្រូវបានទទួលស្គាល់ភាពខុសគ្នាបណ្តោះអាសន្ន ដែលអាចជាប់ពន្ធលើកលែងតែ៖

- បំណុលពន្ធពន្យារដែលកើតឡើងពីការទទួលស្គាល់ដំបូងនៃមូលនិធិពាណិជ្ជកម្ម ឬទ្រព្យសកម្ម ឬបំណុលនៅក្នុងប្រតិបត្តិការ ដែលមិនមានជាភាពបញ្ចូលគ្នានៃអាជីវកម្ម និងនៅពេលដែលប្រតិបត្តិការមិនប៉ះពាល់ដល់ប្រាក់ចំណេញគណនេយ្យ និងប្រាក់ចំណេញ ឬខាតជាប់ពន្ធ។
- ទាក់ទងនឹងភាពខុសគ្នាបណ្តោះអាសន្នដែលជាប់ពន្ធ មានការទាក់ទងនឹងការវិនិយោគនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធដែលពេលវេលានៃការកត់ត្រាបញ្ជាក់នៃភាពខុសគ្នាបណ្តោះអាសន្នអាចត្រូវបានគ្រប់គ្រង ហើយវាអាចទៅរួចដែលថាភាពខុសគ្នាបណ្តោះអាសន្ននឹងមិនត្រលប់មកវិញនាពេលអនាគតដែលអាចមើលឃើញបាន។

សមតុល្យយោងនៃពន្ធពន្យារលើទ្រព្យសកម្ម ត្រូវបានពិនិត្យដោយការបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនីមួយៗនឹងត្រូវបានកាត់បន្ថយ ដល់កម្រិតមួយដែលអាចនឹងមានប្រាក់ចំណូលជាប់ពន្ធគ្រប់គ្រាន់ដើម្បីអនុញ្ញាតឱ្យទទួលបានត្រឡប់មកវិញនូវទ្រព្យសកម្មទាំងអស់។

ពន្ធពន្យារលើប្រាក់ចំណូលឈប់ទទួលស្គាល់ឡើងវិញក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងត្រូវទទួលស្គាល់ក្នុងប្រាក់ចំណូលជាប់ពន្ធនាពេលអនាគត និងអនុញ្ញាតឱ្យទទួលបានត្រឡប់មកវិញសម្រាប់ពន្ធពន្យារលើទ្រព្យសកម្ម។ ពន្ធពន្យារលើទ្រព្យសកម្ម និងបំណុលត្រូវបានវាស់វែងតាមអត្រាពន្ធដែលរំពឹងថានឹងត្រូវអនុវត្តក្នុងរយៈពេលដែលទ្រព្យសកម្មនោះត្រូវបានទទួលស្គាល់ឬទេ បំណុលនោះត្រូវបានទូទាត់ផ្នែកលើអត្រាពន្ធ (និងច្បាប់ពន្ធ) ដែលត្រូវបានអនុម័ត ឬត្រូវបានអនុវត្តជាធរមាននៅកាលបរិច្ឆេទរបាយការណ៍។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តតិដំណើរការ)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តតិដំណើរការ)

២.៤ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តតិដំណើរការ)

២.៤.២ ការបង្ហាញ និងការបង្កើតសមតុល្យ

សមតុល្យត្រូវបានរាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្កើតទៅជាចំនួនគត់ដុល្លារអាមេរិក និងចំនួនគត់ពាន់រៀលដែលគ្រឿងបំផុត

២.៥ ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតគណនេយ្យសំខាន់ៗ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ដើម្បីធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតដែលប៉ះពាល់ដល់សមតុល្យនៃប្រាក់ចំណូល ចំណាយ ទ្រព្យសកម្ម និងបំណុលដែលបានរាយការណ៍ ព្រមទាំងការលាតត្រដាងដែលអមមកជាមួយ រួមទាំងការលាតត្រដាងនៃបំណុលយថាហេតុ។ ភាពមិនច្បាស់លាស់អំពីការសន្មត និងការប៉ាន់ស្មានទាំងនេះអាចបណ្តាលឱ្យមានលទ្ធផលដែលត្រូវបានរៀបចំឡើងនៃសមតុល្យនៃការកាន់កាប់ទ្រព្យសកម្ម ឬបំណុលដែលរងផលប៉ះពាល់នៅក្នុងកាលបរិច្ឆេទនាពេលអនាគត។ នៅក្នុងដំណើរការអនុវត្តគោលនយោបាយគណនេយ្យរបស់ធនាគារ អត្តនាយកបានធ្វើការវិនិច្ឆ័យ និងការសន្មតដូចខាងក្រោមទាក់ទងនឹងអនាគត និងប្រភពសំខាន់ៗនៃភាពមិនច្បាស់លាស់នៃការប៉ាន់ស្មាននៅកាលបរិច្ឆេទនៃការរាយការណ៍ដែលមានហានិភ័យគួរឱ្យកត់សម្គាល់ក្នុងការបង្កើតឱ្យមានការកែសម្រួលទៅនឹងបរិមាណទំនិញ។ ទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុបន្ទាប់។

កាលៈទេសៈ និងការសន្មតដែលមានស្រាប់អំពីការអភិវឌ្ឍនាពេលអនាគតអាចនឹងផ្លាស់ប្តូរដោយសារតែកាលៈទេសៈហួសពីការគ្រប់គ្រងរបស់ធនាគារ ហើយត្រូវបានផ្លាស់ប្តូរនៅក្នុងការសន្មត ប្រសិនបើកើតមានឡើង។ សមាសធាតុដែលមានឥទ្ធិពលគួរឱ្យកត់សម្គាល់លើសមតុល្យដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុជាមួយនឹងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង និង/ឬ ការប៉ាន់ស្មានត្រូវបានបង្ហាញខាងក្រោមទាក់ទងនឹងការវិនិច្ឆ័យ/ការប៉ាន់ស្មានដែលពាក់ព័ន្ធ។

២.៥.១ ECL លើទ្រព្យសកម្មហិរញ្ញវត្ថុ

ការវាស់វែងនៃការខាតបង់ឱនភាពតម្លៃតាម CIFRS ៩ សម្រាប់គ្រប់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានធ្វើការវិនិច្ឆ័យ។ ជាពិសេស ការប៉ាន់ស្មានសមតុល្យ និងពេលវេលានៃលំហូរសាច់ប្រាក់នាពេលអនាគត ការវាយតម្លៃ SICR។ ការប៉ាន់ស្មានទាំងនេះត្រូវបានជម្រុញដោយកត្តាមួយចំនួន ការផ្លាស់ប្តូរទាំងនោះអាចបណ្តាលឱ្យសិទ្ធិធនមានកម្រិតផ្សេងគ្នា។ ការគណនា ECL របស់ធនាគារជាលទ្ធផលនៃគំរូស្មុគស្មាញជាមួយចំនួននៃការសន្មតទាក់ទងនឹងជម្រើសនៃធាតុចូលអចរ និងទំនាក់ទំនងទៅវិញទៅមក។ ធាតុផ្សំនៃគំរូ ECL ដែលត្រូវបានគេចាត់ទុកថាជាការវិនិច្ឆ័យគណនេយ្យ និងការប៉ាន់ស្មានរួមមាន៖

- លក្ខណៈរបស់ធនាគារសម្រាប់ការវាយតម្លៃ ប្រសិនបើមាន SICR និងសិទ្ធិធនសម្រាប់បំណុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ គួរតែវាស់វែងលើមូលដ្ឋានអាយុកាល ECL និងការវាយតម្លៃលើគុណភាព
- ការបែងចែកផលបត្រនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលដែល ECL ឬធាតុនៃ ECL ត្រូវបានវាយតម្លៃតាមមូលដ្ឋានរួម
- ការអភិវឌ្ឍគម្រោង ECL រួមទាំងរូបមន្តផ្សេងៗ និងជម្រើសនៃធាតុចូល
- ការកំណត់នូវទំនាក់ទំនងរវាងការបង្ហាញម៉ាក្រូសេដ្ឋកិច្ច និងធាតុចូលសេដ្ឋកិច្ចដូចជា CPI ការវិនិយោគថេរសរុប (real) ការវិនិយោគក្នុងLCUនិងផលប៉ះពាល់ទៅលើ PD
- ការជ្រើសរើសបង្ហាញការស្ទង់ទៅមុខនៃម៉ាក្រូសេដ្ឋកិច្ចនិងការស្ទង់ដែលអាចកើតមានឡើងដើម្បីទាញយកទៀតចូលសេដ្ឋកិច្ចទៅក្នុងគម្រោង ECL
- ការត្រួតគ្នាលើគំរូក្រោយផ្អែកលើការវិភាគ និងការវិនិច្ឆ័យរបស់អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ និង
- វាជាគោលនយោបាយរបស់ធនាគារក្នុងការត្រួតពិនិត្យឡើងវិញនូវគំរូរបស់ខ្លួនជាទៀងទាត់ក្នុងបរិបទនៃបទពិសោធន៍នៃការខាតបង់ជាក់ស្តែង និងកែតម្រូវនៅពេលចាំបាច់។

២.៥.២ ការបន្តនិរន្តរភាព

គណៈគ្រប់គ្រងរបស់ធនាគារបានធ្វើការវាយតម្លៃអំពីសមត្ថភាពរបស់ខ្លួនលើការបន្តនិរន្តរភាពអាជីវកម្ម ហើយពេញចិត្តដែលខ្លួនមានធនធាន ដើម្បីបន្តធ្វើអាជីវកម្មសម្រាប់អនាគតដែលរំពឹងទុក។ លើសពីនេះទៀត គណៈគ្រប់គ្រងមិនបានដឹងអំពីភាពមិនប្រាកដប្រជាណាមួយ ដែលអាចធ្វើឱ្យមានការសង្ស័យយ៉ាងខ្លាំងទៅលើសមត្ថភាពរបស់ធនាគារ លើលទ្ធភាពបន្តទៅមុខឡើយ។ ដូច្នេះរបាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋាននិរន្តរភាពទៅមុខ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងដោយ)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំណាងដោយ)

២.៤ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំណាងដោយ)

២.៤.៣ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតានៅក្នុងទីផ្សារគោល (ឬគុណសម្បត្តិបំផុត) នាការលក់បរិច្ឆេទនៃការវាស់វែងក្រោមលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន (ឧទាហរណ៍ ថ្លៃច្រកចេញ) ដោយមិនគិតថាតម្លៃនោះ អាចត្រូវបានអង្កេត ឬប៉ាន់ស្មានដោយផ្ទាល់ដោយប្រើបច្ចេកទេសវាយតម្លៃផ្សេងទៀត។ នៅពេលតម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ មិនអាចទទួលបានពីទីផ្សារសកម្មទេ ពួកគេត្រូវបានកំណត់ដោយប្រើបច្ចេកទេសវាយតម្លៃជាច្រើនដែលរួមមានការប្រើគំរូវាយតម្លៃ។ ធាតុចូលនៃម៉ូដែលទាំងនេះត្រូវបានគេយកចេញពីទីផ្សារដែលអាចអង្កេតបាន នៅពេលដែលអាចធ្វើទៅបាន ប៉ុន្តែនៅកន្លែងដែលមិនអាចធ្វើទៅបាន ការប៉ាន់ស្មានត្រូវបានទាមទារក្នុងការបង្កើតតម្លៃសមស្រប។ ការវិនិច្ឆ័យ និងការប៉ាន់ស្មានរួមមានតម្លៃប្រាក់ប្រកួតប្រជែងនៃសាច់ប្រាក់ដោយស្រួល និងគម្រោងធាតុចូលដែលទាក់ទងនឹងសមាសធាតុដូចជា ហានិភ័យឥណទាន (ទាំងម្ចាស់បំណុល និងសមភាគី) ការកែតម្រូវមូលនិធិ មូលនិធិការទាក់ទងគ្នា និងភាពឆាប់រហ័ស។

២.៤.៤ វិធីសាស្ត្រ EIR

EIR របស់ធនាគារដូចដែលបានពន្យល់នៅក្នុងកំណត់សម្គាល់លេខ ២.៤.១.១ បានទទួលស្គាល់ប្រាក់ចំណូលការប្រាក់ដោយប្រើអត្រាត្រឡប់មកវិញដែលតំណាងឱ្យការប៉ាន់ស្មានដ៏ល្អបំផុតនៃអត្រាចេញចំណេញចេញលើអាយុកាលរំពឹងទុកនៃប្រាក់កម្ចី និងបានទទួលស្គាល់ប្រសិទ្ធភាពនៃអត្រាការប្រាក់ខុសគ្នាដែលត្រូវបានគិតនៅដំណាក់កាលផ្សេងគ្នា និងលក្ខណៈផ្សេងទៀតនៃវដ្តអាយុកាលផលិតផល (រួមមានការបង់ប្រាក់ជាមុន និងការប្រាក់ពិន័យនិងការគិតថ្លៃ)។ តាមការប៉ាន់ស្មាននេះតម្រូវឱ្យមានធាតុនៃការវិនិច្ឆ័យទាក់ទងនឹងវដ្តនៃការទទួលស្គាល់ និងអាយុកាលនៃឧបករណ៍ដូចជាការផ្លាស់ប្តូរអត្រាអត្រាមូលដ្ឋាន និងប្រាក់ចំណូល ឬ ចំណាយផ្សេងៗដែលជាផ្នែកសំខាន់នៃឧបករណ៍។

២.៤.៥ ទ្រព្យសកម្មពន្ធពន្យារ

ពន្ធពន្យារទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ទាក់ទងនឹង ការខាតបង់ពន្ធដែលអាចនឹងមានប្រាក់ចំណេញជាប់ពន្ធពន្យារពេលអនាគតដែលអាចត្រូវបានទទួលស្គាល់លើការខាតបង់ពន្ធ។ ការវិនិច្ឆ័យត្រូវបានទាមទារដើម្បីកំណត់សមតុល្យនៃពន្ធពន្យារ ដែលអាចត្រូវបានទទួលស្គាល់ដោយផ្អែកលើពេលវេលា និងកម្រិតនៃប្រាក់ចំណេញដែលអាចជាប់ពន្ធនាពេលអនាគតជាមួយនឹងយុទ្ធសាស្ត្រផែនការពន្ធនាពេលអនាគត។

២.៤.៦ ការកំណត់រយៈពេលជួលសម្រាប់កិច្ចសន្យាភតិសន្យាជាមួយនឹងជម្រើសការបន្ត និងបញ្ចប់ (ធនាគារក្នុងនាមជាភតិកៈ)

ធនាគារកំណត់រយៈពេលជួលជាលក្ខខណ្ឌនៃការជួលដែលមិនអាចលុបចោលបានរួមជាមួយរយៈពេលណាមួយដែលគ្របដណ្តប់ដោយជម្រើសដើម្បីពង្រីកកិច្ចសន្យាជួលប្រសិនបើមានហេតុផលណាមួយត្រូវអនុវត្ត ឬរយៈពេលណាមួយដែលគ្របដណ្តប់ដោយជម្រើសដើម្បីបញ្ចប់កិច្ចសន្យាជួលប្រសិនបើវាសមហេតុផលណាស់ដែលមិនត្រូវអនុវត្ត។ ធនាគារមានកិច្ចសន្យាជួលជាច្រើនដែលរួមមានជម្រើសបន្ថែម និងការបញ្ចប់។ ធនាគារអនុវត្តការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើមានហេតុផលសមស្របដែរឬទេដើម្បីអនុវត្តជម្រើសដើម្បីបន្ត ឬបញ្ចប់កិច្ចសន្យាជួល។ នោះគឺវាពិចារណាលើកត្តាពាក់ព័ន្ធទាំងអស់ដែលបង្កើតជាការលើកទឹកចិត្តសេដ្ឋកិច្ចសម្រាប់ដើម្បីអនុវត្តទាំងការបន្ត ឬការបញ្ចប់។ បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើម ធនាគារបានកំណត់ឡើងវិញនូវរយៈពេលនៃការជួលប្រសិនបើមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងកាលៈទេសៈដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខ្លួនដែលប៉ះពាល់ដល់សមត្ថភាពក្នុងការ អនុវត្ត ឬមិនអនុវត្តជម្រើសដើម្បីបន្ត ឬបញ្ចប់។

២.៤.៧ ការប៉ាន់ស្មាន IBR ក្នុងការវាស់វែងបំណុលភតិសន្យា

ធនាគារមិនអាចកំណត់បាននូវអត្រាការប្រាក់ជាក់ស្តែងនៅក្នុងកិច្ចសន្យាឡើយ ដូច្នេះហើយធនាគារបានប្រើប្រាស់ IBR ដើម្បីវាស់វែងបំណុលភតិសន្យា។ IBR សម្រាប់បំណងក្នុងភតិសន្យាគឺជាអត្រាការប្រាក់ដែលធនាគារត្រូវទូទាត់ទៅលើកម្ចីក្នុងគ្រា និងការធានាស្រដៀងគ្នាទៅលើមូលនិធិចាំបាច់ទទួលបានទ្រព្យសកម្មដែលមានតម្លៃដូចគ្នាទៅនឹងសិទ្ធិប្រើប្រាស់នៃទ្រព្យសកម្មនៅក្នុងស្ថានភាពសេដ្ឋកិច្ចស្រដៀងគ្នា។ ដូច្នេះ IBR ឆ្លុះបញ្ចាំងពីអ្វីដែលធនាគារនឹងត្រូវបង់ដែលត្រូវឱ្យមានការប៉ាន់ស្មាននៅពេលដែលមិនមានអត្រាអង្កេតដែលអាចរកបាន ឬនៅពេលដែលពួកគេត្រូវការកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌនៃការជួល។ ធនាគារប៉ាន់ស្មាន IBR សម្រាប់បំណុលភតិសន្យាដែលប្រើប្រាស់ទិន្នន័យអាចអង្កេតបានដោយយោងទៅលើអត្រាការប្រាក់នៃប្រាក់បញ្ញើរបស់អតិថិជនដែលមានលក្ខខណ្ឌស្រដៀងទៅនឹងលក្ខខណ្ឌរបស់ភតិសន្យា។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តទីទំព័រមុន)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

៣. សាច់ប្រាក់ក្នុងដៃ

សាច់ប្រាក់ក្នុងដៃតាមរូបិយប័ណ្ណរួមមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ដុល្លារអាមេរិក	៧.០៤៩.៥៥៤	២៨.៣៧៤.៤៥៥	៧.៥៦០.៧៥៦	៣០.៨៨៥.៦៨៨
ពាន់រៀល	២៩៦.៣៤៥	១.១៩២.៧៨៩	២៤២.៤៥៣	៩៩០.៤២១
រូបិយប័ណ្ណផ្សេងៗ	៨៧.៨០៧	៣៥៣.៤២៣	៩៤.៤២៣	៣៨៥.៧១៨
	៧.៤៣៣.៧០៦	២៩.៩២០.៦៦៧	៧.៨៩៧.៦៣២	៣២.២៦១.៨២៧

សម្រាប់គោលបំណងនៃការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
សាច់ប្រាក់ក្នុងដៃ	៧.៤៣៣.៧០៦	២៩.៩២០.៦៦៧	៧.៨៩៧.៦៣២	៣២.២៦១.៨២៧
សមតុល្យនៅធនាគារជាតិនៃកម្ពុជា				
គណនីចរន្ត	៣៧.៦៦៧.៤៤៣	១៥១.៦១១.៤៥៨	២២.៤២៤.១០៤	៩១.៦០២.៤៦៥
ប្រាក់បញ្ញើមានកាលកំណត់ (លើសពី៣ខែ)	៤៨២.៧១៩	១.៩៤២.៩៤៤	១.៤៤៣.១៩១	៥.៨៩៥.៤៣៥
សមតុល្យនៅធនាគារផ្សេងទៀត				
គណនីចរន្ត	២១.៣៨៥.២៧៧	៨៦.០៧៥.៧៤០	២២.៨៥៤.៦៨៣	៩៣.៣៦១.៣៨០
ប្រាក់បញ្ញើមានកាលកំណត់ (លើសពី៣ខែ)	២.០១១.៥៤៦	៨.០៩៦.៤៧៣	-	-
	៦៨.៥៤០.៦៩១	២៧៧.៦៤៧.២៨២	៥៤.៦១៩.៦១០	២២៣.១២១.១០៧

៤. សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
គណនីចរន្ត	៣៧.៦៦៧.៤៤៣	១៥១.៦១១.៤៥៨	២២.៤២៤.១០៤	៩១.៦០២.៤៦៥
ប្រាក់បញ្ញើមានកាលកំណត់ (i)	៤៨២.៧១៩	១.៩៤២.៩៤៤	១.៤៤៣.១៩១	៥.៨៩៥.៤៣៥
ប្រាក់តម្កល់ធានាលើដើមទុន (ii)	៧.៥០០.០០០	៣០.១៨៧.៥០០	៧.៥០០.០០០	៣០.៦៣៧.៥០០
ប្រាក់បម្រុងតាមកាតព្វកិច្ច (iii)	១៣.៨១៣.២៤៦	៥៥.៥៩៨.៣១៥	១២.០៦៧.៦៨៩	៤៩.២៩៦.៥១០
	៥៩.៤៦៣.៤០៨	២៣៩.៣៤០.២១៧	៤៣.៤៣៤.៩៨៤	១៧៧.៤៣១.៩១០

(i) ប្រាក់បញ្ញើមានកាលកំណត់
សមតុល្យតំណាងឱ្យប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជាជាមួយនឹងកាលកំណត់ដើមរយៈពេលបីខែ។

(ii) ប្រាក់តម្កល់ធានាដើមទុន
យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារនានាត្រូវតម្រូវឱ្យដាក់ប្រាក់តម្កល់ ១០,០០% នៃដើមទុនចុះបញ្ជីជាមួយធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះមិនមានសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ប៉ុន្តែធនាគារអាច ដកប្រាក់យកវិញបាន នៅពេលធនាគារសម្រេចចិត្តឈប់ធ្វើប្រតិបត្តិការអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងប្រចាំឆ្នាំ)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

៤. សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា (តំណែងប្រចាំឆ្នាំ)

(iii) ប្រាក់បម្រុងតាមកាតព្វកិច្ច

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧-០២៣-០០៥ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ធនាគារពាណិជ្ជកម្មត្រូវឱ្យរក្សាទុនបម្រុងតាមបទប្បញ្ញត្តិសមតុល្យជាមួយធនាគារជាតិនៃកម្ពុជា អនុលោមតាមកាលបរិច្ឆេទ និងអត្រាដូចខាងក្រោម៖

- ប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ប្រាក់បម្រុងតាមកាតព្វកិច្ចជាប្រភេទប្រទេសត្រូវបានគណនាតាមអត្រា ៩% និង
- ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ ប្រាក់បម្រុងតាមកាតព្វកិច្ចជាប្រភេទប្រទេសត្រូវបានគណនាតាមអត្រា ១២,៥%។

ប្រាក់បម្រុងតាមកាតព្វកិច្ចជាប្រភេទប្រទេសត្រូវបានគណនាតាមអត្រា ៧% ដូចគ្នា។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានឆ្លើយតបជាលិខិតលេខ ធ៧-០២៣-២៦២១ ទៅសមាគមធនាគារនៃកម្ពុជាដោយអនុញ្ញាតឱ្យធនាគារពាណិជ្ជកម្មប្រាក់បម្រុងតាមបទប្បញ្ញត្តិជាប្រភេទប្រទេសនៅត្រឹមអត្រា ៧% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជាបានចេញលិខិតលេខ ធ៧-០២៤-១៧១៨ អនុញ្ញាតឱ្យធនាគារពាណិជ្ជកម្មប្រាក់បម្រុងតាមកាតព្វកិច្ចផ្សេងៗនឹងប្រាក់បញ្ញើ និងប្រាក់កម្ចីជាប្រភេទប្រទេសតាមអត្រា ៧% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ប្រាក់បម្រុងតាមកាតព្វកិច្ចលើប្រាក់បញ្ញើ និងប្រាក់កម្ចីទាំងនេះរួមបញ្ចូលក្នុងស្រុក និងរូបិយប័ណ្ណបរទេសមិនមានការប្រាក់នោះទេ។

សមតុល្យនៅធនាគារជាតិ នៃ កម្ពុជាដោយរូបិយប័ណ្ណមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ដុល្លារអាមេរិក	៥៤.៩០៣.០៤៦	២២០.៩៨៤.៧៦០	៣៨.៩២៨.៧៩១	១៥៩.០២៤.១១២
ពាន់រៀល	៤.៥៦០.៣៦២	១៨.៣៥៥.៤៥៧	៤.៥០៦.១៩៣	១៨.៤០៧.៧៩៨
	៥៩.៤៦៣.៤០៨	២៣៩.៣៤០.២១៧	៤៣.៤៣៤.៩៨៤	១៧៧.៤៣១.៩១០

ការប្រាក់ប្រចាំឆ្នាំដែលអាចអនុវត្ត លើសមតុល្យនៅធនាគារជាតិ នៃ កម្ពុជា មានដូចខាងក្រោម៖

	ឆ្នាំ២០២៤	ឆ្នាំ២០២៣
ប្រាក់តម្កល់ធានាដើមទុន - ដុល្លារអាមេរិក	១,៣១%	១,៣៣%
ប្រាក់តម្កល់បម្រុងទុក - ដុល្លារអាមេរិក	មិនមាន	មិនមាន
ប្រាក់បញ្ញើមានកាលកំណត់ - ដុល្លារអាមេរិក	១,០៨%	១,០២%
ប្រាក់បញ្ញើមានកាលកំណត់ - រៀល	១,៣៣%	១,៣៣%
ប្រាក់បញ្ញើរយៈពេលខ្លី - ដុល្លារអាមេរិក	មិនមាន	មិនមាន
ប្រាក់បញ្ញើរយៈពេលខ្លី - រៀល	មិនមាន	មិនមាន

៥. សមតុល្យនៅធនាគារផ្សេងៗ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
សមតុល្យនៅធនាគារផ្សេងៗ				
គណនីចរន្ត	២១.៣៨៥.២៧៧	៨៦.០៧៥.៧៤០	២២.៨៥៥.៦៨៣	៩៣.៣៦១.៣៨០
ប្រាក់បញ្ញើមានកាលកំណត់	១០.១៣៦.០៣៧	៤០.៧៩៧.៥៤៩	១.៨៥០.១០៦	៧.៥៥៧.៦៨៣
សមតុល្យដុលសរុប	៣១.៥២១.៣១៤	១២៦.៨៧៣.២៨៩	២៤.៧០៥.៧៨៩	១០០.៩១៩.០៦៣
សំវិធានធនសម្រាប់ ECL	(២០.៥៧០)	(៨២.៧៩៤)	(១.១៦០)	(៤.៧៣៩)
សមតុល្យនៅធនាគារផ្សេងៗសុទ្ធ	៣១.៥០០.៧៤៤	១២៦.៧៩០.៤៩៥	២៤.៧០៤.៦២៩	១០០.៩១៤.៣២៤

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី៣)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

៥. សមតុល្យនៅធនាគារផ្សេងៗ (ត្រីមាសទី៣)

សមតុល្យនៅធនាគារផ្សេងៗតាមរូបិយប័ណ្ណមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ដុល្លារអាមេរិក	២៩.៤៧២.៦៨១	១១៨.៦២៧.៥៤១	២៣.៣៣៨.២៥៥	៩៥.៣៣៦.៧៧២
ពាន់រៀល	១.៦៥១.០០២	៦.៦៤៥.២៨៣	៩៤៤.៣៧៨	៣.៨៥៧.៧៨៤
រូបិយប័ណ្ណផ្សេងៗ	៣៩៧.៦៣១	១.៦០០.៤៦៥	៤២២.១៥៦	១.៧២៤.៥០៧
	៣១.៥២១.៣១៤	១២៦.៨៧៣.២៨៩	២៤.៧០៤.៧៨៩	១០០.៩១៩.០៦៣

អត្រាការប្រាក់ប្រចាំឆ្នាំដែលអនុវត្តបានចំពោះសមតុល្យនៅធនាគារផ្សេងៗមានដូចខាងក្រោម៖

	ឆ្នាំ២០២៤	ឆ្នាំ២០២៣
គណនីចរន្ត	មិនមាន	មិនមាន
ប្រាក់បញ្ញើមានកាលកំណត់	៤,០០% - ៦,២៥%	៧,៥០%

បម្រែបម្រួលសំវិធានធនសម្រាប់ ECL លើសមតុល្យនៅធនាគារផ្សេងៗមានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
គិតត្រឹមថ្ងៃទី១ ខែមករា	១.១៦០	៤.៧៣៩	១៩.៧៣៨	៨១.២៦១
កត់ត្រា/(បញ្ជ្រាស) អំឡុងការិយបរិច្ឆេទ	១៩.៤១០	៧៩.០១៨	(១៨.៥៧៨)	(៧៦.៣៣៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៩៦៣)	-	(១៨៥)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	២០.៥៧០	៨៣.៧៩៤	១.១៦០	៤.៧៣៩

៦. ឧបករណ៍មូលធនវាស់តម្លៃសមស្របតាមចំណូលពេញលេញផ្សេងៗ (“FVOCI”)

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		
	ដុល្លារ អាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	% ម្ចាស់ កម្មសិទ្ធិរបស់ ធនាគារ	ដុល្លារ អាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	% ម្ចាស់ កម្មសិទ្ធិរបស់ ធនាគារ
មូលបត្រមូលធនដែលមិនបាន ចុះបញ្ជី (*)	២៥.០០០	១០០.៦២៥	១%	២៥.០០០	១០២.១២៥	១%

(*) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឧបករណ៍ទាំងនេះ គឺជាមូលបត្រមូលធនរបស់អង្គភាពសេដ្ឋកិច្ចក្នុងស្រុកដែលធនាគារមិនមានបំណងក្នុងការលក់ចេញឡើយ និងត្រូវបានជ្រើសរើសដើម្បីសម្រាប់ការវាស់វែងតាមវិធីសាស្ត្រ FVOCI នោះទេ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងតំបន់)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

៧. ឥណទានផ្តល់ជូនអតិថិជន

ឥណទានផ្តល់ជូនអតិថិជនត្រូវបានចាត់ថ្នាក់ដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ឥណទានរូបវន្តបុគ្គល	១៧២.០៤៩.០៥៥	៦៩២.៤៩៧.៤៤៦	១៦៦.៦២១.០៩៥	៦៨០.៦៤៧.១៧៣
ឥណទានសាជីវកម្ម	៣១.៦៨៤.៣១៥	១២៧.៥២៩.៣៦៨	៣០.២៥០.៥៨៤	១២៣.៥៧៣.៦៣៦
ចំនួនដុលសរុប	២០៣.៧៣៣.៣៧០	៨២០.០២៦.៨១៤	១៩៦.៨៧១.៦៧៩	៨០៤.២២០.៨០៩
សំវិធានធនលើ ECL	(៨.១៥៩.២៨៦)	(៣២.៨៤១.១២៦)	(១៦.៦០៩.១៤៣)	(៦៧.៨៤៨.៣៤៩)
ឥណទានទៅអតិថិជនសុទ្ធ	១៩៥.៥៧៤.០៨៤	៧៨៧.១៨៥.៦៨៨	១៨០.២៦២.៥៣៦	៧៣៦.៣៧២.៤៦០

ការវិភាគបម្រែបម្រួលក្នុងសមតុល្យយោងដុល និងសំវិធានធន ECL ដែលពាក់ព័ន្ធមានដូចខាងក្រោម៖

	ឆ្នាំ២០២៤			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យយោងដុល គិតត្រឹមថ្ងៃទី១ ខែមករា	១៦៣.៥៦៧.៤២៣	៤.៩៨៥.២៤០	២៨.៣១៩.០១៦	១៩៦.៨៧១.៦៧៩
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានចាប់ផ្តើម	៨០.៦៥១.២៨៣	១៥៣.៦២០	៦.៧២៩.៦៥៣	៨៧.៥៣៤.៥៥៦
ទ្រព្យសកម្មហិរញ្ញវត្ថុដែលលប់ទទួលស្គាល់ ឬ បានទូទាត់ឡើងវិញ	(៦៥.៦៧៩.២១៩)	(១.៩៨០.៥១០)	(១៣.០១៣.១៣៦)	(៨០.៦៧២.៨៦៥)
ផ្ទេរទៅ ដំណាក់កាលទី១	១.៣២៤.៨៧៣	(១.១៧៣.៦៥៩)	(១៥១.២១៤)	-
ផ្ទេរទៅ ដំណាក់កាលទី២	(៤៦១.៨៣៤)	៤៦១.៨៣៤	-	-
ផ្ទេរទៅ ដំណាក់កាលទី៣	(៥.៤៨៨.៨៤៤)	(១.៧២១.២៧៨)	៧.២១០.១២២	-
និយ័តកម្មដោយសារតែលម្អៀងអត្រាប្តូរប្រាក់	-	-	-	-
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	១៧៣.៩១៣.៦៨២	៧២៥.២៤៧	២៩.០៩៥.៤៤១	២០៣.៧៣៣.៣៧០
ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	៧០០.០០២.៥៧០	២.៩១៩.១១៩	១១៧.១០៥.១២៥	៨២០.០២៦.៨១៤
សំវិធានធនលើ ECL គិតត្រឹមថ្ងៃទី១ ខែមករា	៦៥០.៦៣៨	៤៧៥.០០៦	១៥.៤៨៣.៤៩៩	១៦.៦០៩.១៤៣
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានចាប់ផ្តើម	៦៥០.១៦៣	១២.៦៥៨	១.៧១២.៩៣៣	២.៤១៥.៧៥៤
ទ្រព្យសកម្មហិរញ្ញវត្ថុដែលលប់ទទួលស្គាល់ ឬបានទូទាត់ឡើងវិញ	(២៩១.៨៦៨)	(១៨៩.៦៤២)	(៩.៨៩៧.១៨២)	(១០.៣៧៨.៦៩២)
ការវាស់វែងឡើងវិញនៃការខាតបង់	-	-	-	-
សំវិធានធនសុទ្ធ	២៦៣.៥៧៩	៦២.៨៧៧	(៨១៣.៣៧៥)	(៤៨៦.៩១៩)
ផ្ទេរទៅ ដំណាក់កាលទី១	១៥៤.៩៦៨	(១០១.៦៤១)	(៥៣.៣២៧)	-
ផ្ទេរទៅ ដំណាក់កាលទី២	-	១.៤៧៤	-	-
ផ្ទេរទៅ ដំណាក់កាលទី៣	(១៧.៨៩៤)	(១៧២.៨៤៣)	១៩០.៧៣៧	-
និយ័តកម្មដោយសារតែលម្អៀងអត្រាប្តូរប្រាក់	-	-	-	-
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	១.៤៤៨.១១២	៨៧.៨៨៩	៦.៦២៣.២៨៥	៨.១៥៩.២៨៦
ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	៥.៨២៨.៦៥១	៣៥៣.៧៥៣	២៦.៦៥៨.៧២២	៣២.៨៤១.១២៦

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី១)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

៧. ឥណទានទៅអតិថិជន (ត្រីមាសទី១)

	ឆ្នាំ២០២៣			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យយោងដុល គិតត្រឹមថ្ងៃទី១ ខែមករា	១៥៣.០១៥.៩៧៨	១.៥៨៥.៩៣៣	៤៣.៨៨៣.០១៧	១៩៨.៤៨៤.៩២៨
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានចាប់ផ្តើម	៦៥.៩៨៦.៤៦៨	២.៥០០.៩៥៨	៨២៩.២០៥	៦៩.៣១៦.៦៣១
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ទទួលស្គាល់ ឬបានទូទាត់ឡើងវិញ	(៥៤.២១១.៣៣១)	(៧៤៦.២២០)	(១៥.៩៧២.៣២៩)	(៧០.៩២៩.៨៨០)
ផ្ទេរទៅដំណាក់កាលទី១	១០.៦០៤.៧៧៧	(២៤៥.១២១)	(១០.៣៥៩.៦៥៦)	-
ផ្ទេរទៅដំណាក់កាលទី២	(២.២៦២.៧៨១)	២.៤៣៤.៨៨១	(១៧២.១០០)	-
ផ្ទេរទៅដំណាក់កាលទី៣	(៩.៥៦៥.៦៨៨)	(៥៤៥.១៩១)	១០.១១០.៨៧៩	-
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ	១៦៣.៥៦៧.៤២៣	៤.៩៨៥.២៤០	២៨.៣១៩.០១៦	១៩៦.៨៧១.៦៧៩
ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	៦៦៨.១៧២.៩២៤	២០.៣៦៤.៧០៥	១១៥.៦៨៣.១៨០	៨០៤.២២០.៨០៩
សំវិធានធនលើ ECL គិតត្រឹមថ្ងៃទី១ ខែមករា	១៦៩.១៣៨	៥៦.៨១១	២២.៩៩៨.៤២៩	២៣.២២៤.៣៧៨
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានចាប់ផ្តើម	២៨៦.៥៣២	២៣៤.២១៣	១៨៦.៨១៤	៧០៧.៥៥៩
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ទទួលស្គាល់ ឬបានទូទាត់ឡើងវិញ	(៦៣.៥៩៦)	(៨.៤០៤)	(៩.៩២៦.៤៥៦)	(៩.៩៩៨.៤៥៦)
ការវាស់វែងឡើងវិញនៃការខាតបង់ សំវិធានធនសុទ្ធ	(២.៧៥២.០៥១)	១៨៧.៦២១	៥.២៤០.០៩២	២.៦៧៥.៦៦២
ផ្ទេរទៅដំណាក់កាលទី១	៣.០២២.៩៣៨	(៤.៦៩៨)	(៣.០១៨.២៤០)	-
ផ្ទេរទៅដំណាក់កាលទី២	(១.៩៧៤)	៥០.១៨៥	(៤៨.២១១)	-
ផ្ទេរទៅដំណាក់កាលទី៣	(១០.៣៤៩)	(៤០.៧២២)	៥១.០៧១	-
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ	៦៥០.៦៣៨	៤៧៥.០០៦	១៥.៤៨៣.៤៩៩	១៦.៦០៩.១៤៣
ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	២.៦៥៧.៨៥៦	១.៩៤០.៤០០	៦៣.២៥០.០៩៣	៦៧.៨៤៨.៣៤៩

ការវិភាគបន្ថែមនូវសមតុល្យដុលនៃឥណទានផ្តល់ជូនអតិថិជនត្រូវបានបង្ហាញដូចខាងក្រោម៖

(ក) តាមចំណាត់ថ្នាក់នៃឥណទានផ្តល់ជូនអតិថិជន

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ដំណាក់កាលទី១	១៧៣.៩១៣.៦៨២	៧០០.០០២.៥៧០	១៦៣.៥៦៧.៤២៣	៦៦៨.១៧២.៩២៤
ដំណាក់កាលទី២	៧២៥.២៤៧	២.៩១៩.១១៩	៤.៩៨៥.២៤០	២០.៣៦៤.៧០៥
ដំណាក់កាលទី៣	២៩.០៩៤.៤៤១	១១៧.១០៥.១២៥	២៨.៣១៩.០១៦	១១៥.៦៨៣.១៨០
	២០៣.៧៣៣.៣៧០	៨២០.០២៦.៨១៤	១៩៦.៨៧១.៦៧៩	៨០៤.២២០.៨០៩

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី១)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

៧. ឥណទានទៅអតិថិជន (ត្រីមាសទី១)

(ខ) តាមទ្រព្យធានា

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
មានការធានា៖	២០០.១៩៦.៧៩៥	៨០៥.៧៩២.១០០	១៩៣.៣៩៣.០៨៦	៧៩០.០១០.៧៥៧
អចលនទ្រព្យ	១៦៤.៩៦៩.២៣៦	៦៦៤.០០១.១៧៥	១៧២.៣៩០.៧២៦	៧០៤.២១៦.១១៦
ម៉ាស៊ីន និងការដឹកជញ្ជូន	៤៧០.៣៩៧	១.៨៩៣.៣៨៨	៨.៤០០.២១៧	៣៤.៣១៤.៨៨៦
ប្រាក់បញ្ញើជាប់កំហិត	៤៦១.៦៩៧	១.៨៩៨.៣៣០	១៧៧.៦៨៦	៧២៥.៨៤៧
អាជ្ញាប័ណ្ណ	១២.០០៧.៣៨៤	៤៨.៣២៩.៧២១	-	-
ផ្សេងៗ	២២.២៨៨.០៨១	៨៩.៧០៩.៥២៦	១២.៤២៤.៤៥៧	៥០.៧៥៣.៩០៨
គ្មានការធានា	៣.៨៣៦.៥៧៥	១៤.២៣៤.៧១៤	៣.៤៧៨.៥៩៣	១៤.២១០.០៥២
	២០៣.៧៣៣.៣៧០	៨២០.០២៦.៨១៤	១៩៦.៨៧១.៦៧៩	៨០៤.២២០.៨០៩

(គ) តាមកាលកំណត់

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
រយៈពេលមួយខែ	២.៧៩១.០៥១	១១.២៣៣.៩៨០	២.៩៨៨.២២៤	១២.២០៦.៨៩៥
លើសពី១ខែ ដល់១២ខែ	២៦.៧៩៤.៨២៧	១០៧.៨៤៩.១៧៩	១៣.៤៨៣.៦៦៤	៥៥.០៨០.៧៦៧
លើសពី១ឆ្នាំ ដល់៥ឆ្នាំ	៣០.០០១.៤៥៥	១២០.៧៥៥.៨៥៦	៣៨.៣៦៧.៣៩៣	១៥៦.៧៣០.៨០០
លើសពី ៥ឆ្នាំ	១៤៤.១៤៦.០៣៧	៥៨០.១៨៧.៧៩៩	១៤២.០៣២.៣៩៨	៥៨០.២០២.៣៤៧
	២០៣.៧៣៣.៣៧០	៨២០.០២៦.៨១៤	១៩៦.៨៧១.៦៧៩	៨០៤.២២០.៨០៩

(ឃ) តាមនិវាសនភាព និងទំនាក់ទំនង

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
និវាសនភាព				
និវាសនជន	២០៣.៧៣៣.៣៧០	៨២០.០២៦.៨១៤	១៩៦.៨៧១.៦៧៩	៨០៤.២២០.៨០៩
ទំនាក់ទំនង				
ភាគីពាក់ព័ន្ធ	១.៩៦០.៣៦៥	៧.៨៩០.៤៦៩	៩៣៧.៧៧០	៣.៨៣០.៧៩០
មិនមែនភាគីពាក់ព័ន្ធ	២០១.៧៧៣.០០៥	៨១២.១៣៦.៣៤៥	១៩៥.៩៣៣.៩០៩	៨០០.៣៩០.០១៩
	២០៣.៧៣៣.៣៧០	៨២០.០២៦.៨១៤	១៩៦.៨៧១.៦៧៩	៨០៤.២២០.៨០៩

(ង) តាមរូបិយប័ណ្ណ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ប្រាក់ដុល្លារអាមេរិក	១៧៩.៧៥៩.៧៥៩	៧២៣.៥៣៣.០៣០	១៧៦.៨០១.៤៩៦	៧២២.២៣៤.១១១
ប្រាក់រៀល	២៣.៩៧៣.៦១១	៩៦.៤៩៣.៧៨៤	២០.០៧០.១៨៣	៨១.៩៨៦.៦៩៨
	២០៣.៧៣៣.៣៧០	៨២០.០២៦.៨១៤	១៩៦.៨៧១.៦៧៩	៨០៤.២២០.៨០៩

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងទី៤)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

៧. ឥណទានទៅអតិថិជន (តារាងទី៤)

អត្រាការប្រាក់ប្រចាំឆ្នាំដែលអនុវត្តបានចំពោះឥណទានផ្តល់ជូនអតិថិជនមានដូចខាងក្រោម៖

	ឆ្នាំ២០២៤	ឆ្នាំ២០២៣
ឥណទានរូបវន្តបុគ្គល	៤,២០% - ១៥,៦០%	៤,២០% - ១៦,៨០%
ឥណទានសាជីវកម្ម	៧,៨០% - ៩,០០%	៥,៣០% - ៩,៥០%
(ច) តាមវិស័យឧស្សាហកម្ម		

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
អ្នកប្រើប្រាស់	៧៣.៥៩២.៧៧៣	២៩៦.២១០.៩១១	៨៧.៣៩១.៧៤១	៣៥៦.៩៩៥.២៦២
លក់ដុំ និងលក់រាយ	៣៧.៥៩៧.៤៨៦	១៥១.៣២៩.៨៨១	៤០.៧៥៧.៤១៧	១៦៦.៤៩៤.០៤៨
រ៉ៃ	២៥.៣៤៣.៧៩៤	១០២.០០៨.៧៧១	១៩.៧៥២.៦០២	៨០.៦៨៩.៣៧៩
អចលនទ្រព្យ និងសំណង់	២៣.១៦៧.៥០៣	៩៣.២៤៩.២០០	២១.១៩៧.៩៦១	៨៦.៥៩៣.៦៧១
នាំចូល និងនាំចេញ	៥.៨៤៥.២៨១	២៣.៥២៧.២៥៦	៤.២៧៦.៦៦៩	១៧.៤៧០.១៩៣
កាតឥណទាន	២.៧៩១.០៥១	១១.២៣៣.៩៨០	២.៦៩៨.២២៤	១១.០២២.២៤៥
សេវាកម្ម	២.១៩៧.៤៧៦	៨.៨៤៤.៨៤១	១.៤៩៩.៩៨១	៦.១២៧.៤២២
ឧស្សាហកម្មផ្សេងៗ	៣៣.១៩៨.០០៦	១៣៣.៦២១.៩៧៤	១៩.២៩៧.០៨៤	៧៨.៨២៨.៥៨៩
	២០៣.៧៣៣.៣៧០	៨២០.០២៦.៨១៤	១៩៦.៨៧១.៦៧៩	៨០៤.២២០.៨០៩

៨. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ ២.១.៣)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ប្រាក់កក់លើការជួល	៤២២.៥៤៨	១.៧០០.៧៥៦	២៤៩.៩៨៨	១.០១៩.៥៦៧
គណនីត្រូវទទួលលើការដឹកជញ្ជូន និង សេវាផ្ទេរប្រាក់	១៩៤.១០០	៧៨១.២៥២	៦០.៦៨៥	២៤៧.៨៩៨
	៦១៦.៦៤៨	២.៤៨២.០០៨	៣១០.៦៧៣	១.២៦៧.៤៦៥
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ				
បុរេប្រទានសម្រាប់ការទូទាត់ប្រាក់បញ្ញើពន្ធ	៣៤៣.៣៤៣	១.៣៨១.៩៥៦	-	-
ប្រាក់បង់មុនសម្រាប់ការថែទាំប្រព័ន្ធ	២៧២.៥៧៧	១.០៩៧.១២២	៣៥៥.៤៤៣	១.៤៥១.៩៨៥
បុរេប្រទានផ្តល់ជូននិយោជិត	១៧៣.៦៥០	៦៩៨.៩៤១	១៣៩.៩៥៤	៥៧១.៧១២
គណនីផ្សេងៗ	១១៥.៧២៥	៤៦៥.៧៩៤	៣៤៧.០៨០	១.៤១៧.៨២០
ប្រាក់បង់មុនលើធានារ៉ាប់រង	២.១១៩	៨.៥២៩	២.៣៩៥	៩.៧៨៤
	៩០៧.៤១៤	៣.៦៥២.៣៤២	៨៤៤.៨៧២	៣.៤៥១.៣០១
	១.៥២៤.០៦២	៦.១៣៤.៣៥០	១.១៥៥.៥៤៥	៤.៧១៨.៧៦៦

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងធុរកិច្ច)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ជាក់

៩. ទ្រព្យ និងបរិក្ខារ

ឆ្នាំ២០២៤

	អត្រា និងការកែលម្អ				ប្រើប្រាស់សម្ភារៈ និងបរិក្ខារ				ប្រើប្រាស់សម្ភារៈ និងបរិក្ខារ			
	អត្រា	និងការកែលម្អ	ទ្រព្យ	បរិក្ខារ	ប្រើប្រាស់សម្ភារៈ និងបរិក្ខារ	ប្រើប្រាស់សម្ភារៈ និងបរិក្ខារ	ប្រើប្រាស់សម្ភារៈ និងបរិក្ខារ	ប្រើប្រាស់សម្ភារៈ និងបរិក្ខារ	អត្រា	និងការកែលម្អ	ទ្រព្យ	បរិក្ខារ
ថ្លៃដើម	ដុល្លារអាមេរិក				ដុល្លារអាមេរិក				ដុល្លារអាមេរិក			
	១.២១០.២៣១	៣.១២៧.២៨៧	៩៩១.០៨៥	៧២០.៩៩៩	៦.០៤៩.៦០២	២៤.៧១២.៦២៤	៧.៧១៥.៧០១	២៤.៧១២.៦២៤	៦.០៤៩.៦០២	២៤.៧១២.៦២៤	៧.៧១៥.៧០១	២៤.៧១២.៦២៤
	១.៤៥០.៣៨១	៩៧.៥៥៧	៣៤៧.៣៤៦	-	១.៤៥៥.២៨៤	៩៧.៥៥៧	៣៤៧.៣៤៦	៩៧.៥៥៧	១.៤៥៥.២៨៤	៩៧.៥៥៧	៣៤៧.៣៤៦	៩៧.៥៥៧
	(២២.៥០៩)	(៣២.៩១៨)	(៨.៧៥៣)	-	(២២.៩១៨)	(៨.៧៥៣)	-	(២២.៩១៨)	(២២.៩១៨)	(៨.៧៥៣)	-	(២២.៩១៨)
លក់ចេញ	-	-	-	-	-	-	-	-	-	-	-	-
លក់ចេញពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	-
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	២.៦៣៨.១០៣	៣.១៩១.៩២៦	១.៣២៤.៦៧៨	៧២០.៩៩៩	៧.៥០៥.៦០២	២៤.៧១២.៦២៤	៧.៧១៥.៧០១	២៤.៧១២.៦២៤	៧.៥០៥.៦០២	២៤.៧១២.៦២៤	៧.៧១៥.៧០១	២៤.៧១២.៦២៤
រំលស់បង្កើន	ដុល្លារអាមេរិក				ដុល្លារអាមេរិក				ដុល្លារអាមេរិក			
	១.០៨៨.៦១៩	២.៤២២.៧៨០	៩៦៨.២៧២	៦៥៥.៦៧៤	៥.១៣៩.៣៤៥	២០.៩៩៤.២២៤	២០.៩៩៤.២២៤	៥.១៣៩.៣៤៥	៥.១៣៩.៣៤៥	២០.៩៩៤.២២៤	២០.៩៩៤.២២៤	២០.៩៩៤.២២៤
	៤៧.៦២០	២៤៤.៣៨០	១៨.៥៣៥	២៧.៧០២	៣៨៨.២៣៧	១.៤៥៥.២៨៤	៣៨៨.២៣៧	៣៨៨.២៣៧	៣៨៨.២៣៧	១.៤៥៥.២៨៤	៣៨៨.២៣៧	១.៤៥៥.២៨៤
	(២២.៥០៩)	(៣២.៩១៨)	(៨.៧៥៣)	-	(២២.៩១៨)	(៨.៧៥៣)	-	(២២.៩១៨)	(២២.៩១៨)	(៨.៧៥៣)	-	(២២.៩១៨)
លក់ចេញ	-	-	-	-	-	-	-	-	-	-	-	-
លក់ចេញពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	-
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	១.១១៣.៧៣០	២.៦៨៤.២៤២	៩៨៦.៨០៧	៦៨៣.៣៧៦	៥.៥២៧.៥៦២	២២.៤៤៥.៨០២	២២.៤៤៥.៨០២	៥.៥២៧.៥៦២	៥.៥២៧.៥៦២	២២.៤៤៥.៨០២	២២.៤៤៥.៨០២	២២.៤៤៥.៨០២
តម្លៃលក់ប៉ាន់ស្មាន	១.៥២៤.៣៧៣	៥០៧.៦៨៤	៣៣៧.៨៧១	៣៣៧.៦២៣	១២.០៣៣.១៦៤	៤៦.១៥៨.៤២៦	១២.០៣៣.១៦៤	១២.០៣៣.១៦៤	១២.០៣៣.១៦៤	៤៦.១៥៨.៤២៦	១២.០៣៣.១៦៤	៤៦.១៥៨.៤២៦

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ទ្រព្យ និងបរិក្ខារ (កេរ្តិ៍ឈ្មោះ)

ឆ្នាំ២០២៣					
អគារ និងការកែលម្អ ទ្រព្យផ្ទាល់		បញ្ជីការកុំប្រើ	ប្រតិបត្តិការ និងបញ្ជី	យានយន្ត	សរុប
ដំណើរការ	ដំណើរការ	ដំណើរការ	ដំណើរការ	ដំណើរការ	ដំណើរការ (កំណត់សម្គាល់ ២.១.៣)
ថ្លៃដើម					
គិតត្រឹមថ្ងៃទី១ ខែមករា	១.២០៧.១៨៨	៣.១៧១.៩៧៧	៩៨១.៩២៦	៧២០.៩៩៩	៦.០៨២.០៩០
ទិញបន្ថែម	៣.០៤៣	៣៦.១១៥	៩.១៩៩	-	៤៨.៣១៧
លក់ចេញ	-	(៨០.៨០៥)	-	-	(៨០.៨០៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(១៩៣.៨៤៧)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	១.២១០.២៣១	៣.១២៧.២៨៧	៩៩១.០៨៥	៧២០.៩៩៩	៦.០៤៩.៦០២
រំលស់បង្គុរ					
គិតត្រឹមថ្ងៃទី១ ខែមករា	១.០២៩.៦៥៦	២.២០០.១៥៣	៩៤១.៧០១	៦២៣.៦៦៤	៤.៨៩៥.១៧៤
រំលស់	៥៨.៩៦៣	៣០៣.៤៣២	២៦.៥៧១	៣៦.០១០	៤២៤.៩៧៦
លក់ចេញ	-	(៨០.៨០៥)	-	-	(៨០.៨០៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(១៦១.៧០៥)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	១.០៨៨.៦១៩	២.៤២២.៧៨០	៩៦៨.២៧២	៦៩៩.៦៧៤	៥.១៧៨.៣៤៥
តម្លៃលក់ពិតសុទ្ធ	១២១.៦១២	៧០៤.៥០៧	២២.៨១៣	៦១.៣២៥	៣.៧១៨.៤០០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តតិដ៍សង្ខេប)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

១០. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ព័ត៌មានអំពីភតិសន្យាបស់ធនាគារត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់នេះ និងក្នុងកំណត់សម្គាល់ ១៤។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	២.៤៨៣.២៥២	៩.៩៩៥.០៨៩	១.១៥០.២២៩	៤.៦៩៨.៦៨៥

ធនាគារជួលការិយាល័យរបស់ខ្លួន និងទីតាំងទូទាញ ATM សម្រាប់ការិយបរិច្ឆេទចាប់ពី២ឆ្នាំ ទៅ១០ឆ្នាំ ដោយអាចបន្តឡើងវិញបានតាមកិច្ចព្រមព្រៀងគ្នារបស់ភាគីទាំងពីរ។ ព័ត៌មានអំពីភតិសន្យាសម្រាប់ធនាគារដែលជាភតិកៈត្រូវបានបង្ហាញដូចខាងក្រោម៖

	ឆ្នាំ២០២៤			
	អគារការិយាល័យ	ទីតាំងទូទាញ ATM	សរុប	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
ថ្ងៃដើម				
គិតត្រឹមថ្ងៃទី១ ខែមករា	២.៤៨៦.៣២៤	១១៨.៥១៧	២.៦០៤.៨៤១	១០.៦៤០.៧៧៥
ទិញបន្ថែម	១.៩៨៦.៣១៥	៨៧.៥២៦	២.០៧៣.៨៤១	៨.៤៤២.៦០៧
ការបញ្ចប់កិច្ចសន្យា	(៩៨៥.៧៣៤)	(១០០.០០៩)	(១.០៨៥.៧៤៣)	(៤.៤២០.០៦០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(២០១.៧៤៣)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	៣.៤៨៦.៩០៥	១០៦.០៣៤	៣.៥៩២.៩៣៩	១៤.៤៦១.៥៧៩
រំលស់លើទ្រព្យសកម្មអរូបី				
គិតត្រឹមថ្ងៃទី១ ខែមករា	១.៣៧១.០៤១	៨៣.៥៧១	១.៤៥៤.៦១២	៥.៩៤២.០៩០
រំលស់លើទ្រព្យសកម្មអរូបី	៦៧៨.២៥៥	៦២.៥៦៣	៧៤០.៨១៨	៣.០១៥.៨៧០
ការបញ្ចប់កិច្ចសន្យា	(៩៨៥.៧៣៤)	(១០០.០០៩)	(១.០៨៥.៧៤៣)	(៤.៤២០.០៦០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(៧១.៤១០)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	១.០៦៣.៥៦២	៤៦.១២៥	១.១០៩.៦៨៧	៤.៤៦៦.៤៩០
តម្លៃលក់ពិតសុទ្ធ	២.៤២៣.៣៤៣	៥៩.៩០៩	២.៤៨៣.២៥២	៩.៩៩៥.០៨៩

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងដើម)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

១០. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (តំណែងដើម)

	ឆ្នាំ២០២៣			
	អគារការិយាល័យ	ទីតាំងទូATM	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ថ្លៃដើម				
គិតត្រឹមថ្ងៃទី១ ខែមករា	២.៣៥៥.៣៨២	១៧៧.៨៥៧	២.៥៣៣.២៣៩	១០.៤២៩.៣៤៥
ទិញបន្ថែម	២៧៥.២៣៧	១៥.០១២	២៩០.២៤៩	១.១៨៥.៦៦៧
ការបញ្ចប់កិច្ចសន្យា	(១៤៤.២៩៥)	(៧៤.៣៥២)	(២១៨.៦៤៧)	(៨៩៨.៤២១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(៤៧៥.៨១៦)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	២.៤៨៦.៣២៤	១១៨.៥១៧	២.៦០៤.៨៤១	១០.៦៤០.៧៧៥
រំលស់លើទ្រព្យសកម្មអរូបី				
គិតត្រឹមថ្ងៃទី១ ខែមករា	១.១៤៨.០៩១	៩១.៣១៣	១.២៣៩.៤០៤	៥.១០២.៦២៦
រំលស់លើទ្រព្យសកម្មអរូបី	៣៦៧.២៤៥	៦៦.៦១០	៤៣៣.៨៥៥	១.៧៨២.៧១០
ការបញ្ចប់កិច្ចសន្យា	(១៤៤.២៩៥)	(៧៤.៣៥២)	(២១៨.៦៤៧)	(៨៩៨.៤២១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(៤៤.៨២៥)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	១.៣៧១.០៤១	៨៣.៥៧១	១.៤៥៤.៦១២	៥.៩៤២.០៩០
តម្លៃលក់ពិតសុទ្ធ	១.១១៥.២៨៣	៣៤.៩៤៦	១.១៥០.២២៩	៤.៦៩៨.៦៨៥

១១. ទ្រព្យសកម្មអរូបី

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	កម្មវិធីកុំព្យូទ័រ		កម្មវិធីកុំព្យូទ័រ	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ថ្លៃដើម				
គិតត្រឹមថ្ងៃទី១ ខែមករា	២.៣៤១.២៣៨	៩.៥៦៣.៩៥៧	២.២៩២.១០៤	៩.៤៣៦.៥៩២
ទិញបន្ថែម	-	-	៤៩.១៣៤	២០១.៨៩២
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៤០.៤៧៤)	-	(៧៤.៥២៧)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	២.៣៤១.២៣៨	៩.៤២៣.៤៨៣	២.៣៤១.២៣៨	៩.៥៦៣.៩៥៧
រំលស់លើទ្រព្យសកម្មអរូបី				
គិតត្រឹមថ្ងៃទី១ ខែមករា	១.៦៣៣.៥២២	៦.៦៧២.៩៣៧	១.៣៧៥.៦៣៧	៥.៦៦៣.៤៩៧
រំលស់លើទ្រព្យសកម្មអរូបី	២២៦.៤១១	៩២១.៧១៩	២៥៧.៨៨៥	១.០៩៩.៦៥០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១០៨.៤២៦)	-	(៥០.២១០)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	១.៨៥៩.៩៣៣	៧.៥៨៦.២៣០	១.៦៣៣.៥២២	៦.៦៧២.៩៣៧
តម្លៃលក់ពិតសុទ្ធ	៤៨១.៣០៥	១.៨៣៧.២៥៣	៧០៧.៧១៦	២.៨៩១.០២០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី១)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

១២. ប្រាក់បញ្ញើ និងប្រាក់កម្ចីពីធនាគារផ្សេងៗ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	៦.៦៧៨.៣២៧	២៦.៨៨០.២៦៦	៦.៧០២.៥០៣	២៧.៣៧៩.៧២៤
ប្រាក់កម្ចីពីធនាគារផ្សេងៗ	២១០.៩៧១	៨៤៩.១៥៨	២៧១.០៤២	១.១០៧.២០៧
	៦.៨៨៩.២៩៨	២៧.៧២៩.៤២៤	៦.៩៧៣.៥៤៥	២៨.៤៨៦.៩៣១

១២.១ ប្រាក់បញ្ញើពីធនាគារផ្សេងៗ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ប្រាក់បញ្ញើរយៈពេលខ្លី	១.៦៦៨.៧៣៤	៦.៧១៦.៦៥៤	១.៧០២.៥០៣	៦.៩៥៤.៧២៤
ប្រាក់បញ្ញើមានកាលកំណត់	៥.០០៩.៥៥៣	២០.១៦៣.៦១២	៥.០០០.០០០	២០.៤២៥.០០០
	៦.៦៧៨.៣២៧	២៦.៨៨០.២៦៦	៦.៧០២.៥០៣	២៧.៣៧៩.៧២៤

ប្រាក់បញ្ញើពីធនាគារផ្សេងៗតាមរូបិយប័ណ្ណមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ប្រាក់ដុល្លារអាមេរិក	៦.២១៣.៤៤៧	២៥.០០៩.១២៤	៦.២០៣.៨៤៩	២៥.៣៤២.៧២២
រូបិយប័ណ្ណផ្សេងទៀត	៤៦៤.៨៨០	១.៨៧១.១៤២	៤៩៨.៦៥៤	២.០៣៧.០០២
	៦.៦៧៨.៣២៧	២៦.៨៨០.២៦៦	៦.៧០២.៥០៣	២៧.៣៧៩.៧២៤

អត្រាការប្រាក់ប្រចាំឆ្នាំដែលអនុវត្តបានចំពោះប្រាក់បញ្ញើពីធនាគារផ្សេងៗមានដូចខាងក្រោម៖

	ឆ្នាំ២០២៤	ឆ្នាំ២០២៣
ប្រាក់បញ្ញើរយៈពេលខ្លី	មិនមាន	មិនមាន
ប្រាក់បញ្ញើមានកាលកំណត់	៣,០០%	៥,២៥%

១២.២ ប្រាក់កម្ចីពីធនាគារផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ប្រាក់កម្ចីពីធនាគារក្នុងស្រុក	២១០.៩៧១	៨៤៩.១៥៨	២៧១.០៤២	១.១០៧.២០៧

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តទីទំព័រមុន)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

១២. ប្រាក់បញ្ញើ និងប្រាក់កម្ចីពីធនាគារផ្សេងៗ (តទីទំព័រមុន)

១២.២ ប្រាក់កម្ចីពីធនាគារផ្សេងៗ (តទីទំព័រមុន)

ប្រាក់កម្ចីពីធនាគារផ្សេងៗតាមរូបិយប័ណ្ណមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ជាប្រាក់បញ្ញើបរទេស ប្រាក់ដុល្លារអាមេរិក	២១០.៩៧១	៨៤៩.១៥៨	២៧១.០៤២	១.១០៧.២០៧

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់កម្ចីពីធនាគារផ្សេងៗមានដូចខាងក្រោម៖

	ឆ្នាំ២០២៤	ឆ្នាំ២០២៣
ប្រាក់កម្ចីពីធនាគារក្នុងស្រុក	២,០០% - ២,៥០%	២,០០% - ២,៥០%

១៣. ប្រាក់បញ្ញើពីអតិថិជន

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
គណនីចរន្ត	៨.៨៧៩.២៧៩	៣៥.៧៣៩.០៩៨	៦.៣១៨.០២០	២៥.៨០៩.១១២
ប្រាក់បញ្ញើមានកាលកំណត់	១៧២.៦១៥.៩៤៤	៦៩៤.៧៧៩.១៧៥	១៤៣.៦៣០.៣៧៣	៥៨៦.៧៣០.០៧៤
ប្រាក់បញ្ញើសន្សំ	២០.៩៧៧.៧៦៥	៨៤.៤៣៥.៥០៤	២២.២៩៨.៦២១	៩១.០៨៩.៨៦៦
	២០២.៤៧២.៩៨៨	៨១៤.៩៥៣.៧៧៧	១៧២.២៤៧.០១៤	៧០៣.៦២៩.០៥២

ការវិភាគបន្ថែមនៃប្រាក់បញ្ញើពីអតិថិជននៅខាងក្រោម៖

(ក) តាមប្រភេទអតិថិជន

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
រូបវន្តបុគ្គលនិវាសនជន	១៨០.៣៤៩.៨២៦	៧២៥.៩០៨.០៥០	១៥៥.៩១៦.០០០	៦៣៦.៩១៦.៨៦០
សាជីវកម្មក្នុងស្រុក	១៤.២១២.៩៨៦	៥៧.២០៧.២៦៩	៨.៦៦៤.១៥៩	៣៥.៣៩៣.០៩០
រូបវន្តបុគ្គលអនិវាសនជន	៧.៩១០.១៧៦	៣១.៨៣៨.៤៥៨	៧.៦៦៦.៤៥៥	៣១.៣១៩.១០២
	២០២.៤៧២.៩៨៨	៨១៤.៩៥៣.៧៧៧	១៧២.២៤៧.០១៤	៧០៣.៦២៩.០៥២

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តតិដំបូង)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

១៣. ប្រាក់បញ្ញើពីអតិថិជន (តតិដំបូង)

(ខ) តាមរូបិយប័ណ្ណ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ប្រាក់ដុល្លារអាមេរិក	១៨៨.៧៦១.៥៥៣	៧៥៩.៧៦៥.២៥១	១៦១.៦០៣.៩៩៨	៦៦០.១៥២.៣៣១
ប្រាក់រៀល	១៣.៧០៣.៧៨៣	៥៥.១៥៧.៧២៧	១០.៦៣៤.៨០៧	៤៣.៤៤៣.១៨៧
រូបិយប័ណ្ណផ្សេងទៀត	៧.៦៥២	៣០.៧៩៩	៨.២០៩	៣៣.៥៣៤
	<u>២០២.៤៧២.៩៨៨</u>	<u>៨១៤.៩៥៣.៧៧៧</u>	<u>១៧២.២៤៧.០១៤</u>	<u>៧៣៧.៦២៩.០៥២</u>

(គ) តាមទំនាក់ទំនង

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
មិនមែនភាគីពាក់ព័ន្ធ	២០២.៤៣៣.៧១៥	៨១៤.៧៩៥.៧០៣	១៧២.១៨០.៣៣៦	៧០៣.៣៥៦.៦៧២
ភាគីពាក់ព័ន្ធ	៣៩.២៧៣	១៥៨.០៧៤	៦៦.៦៧៨	២៧២.៣៨០
	<u>២០២.៤៧២.៩៨៨</u>	<u>៨១៤.៩៥៣.៧៧៧</u>	<u>១៧២.២៤៧.០១៤</u>	<u>៧០៣.៦២៩.០៥២</u>

(ឃ) អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើពីអតិថិជនមានដូចខាងក្រោម៖

	ឆ្នាំ២០២៤	ឆ្នាំ២០២៣
គណនីចរន្ត	០,០០% - ៣,៥០%	០,០០% - ៣,៥០%
ប្រាក់បញ្ញើមានកាលកំណត់	០,០០% - ៧,៥០%	០,០០% - ៧,៥០%
ប្រាក់បញ្ញើសន្សំ	០,០០% - ៣,៥០%	០,០០% - ៣,៥០%

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តទីដំបូង)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

១៤. បំណុលកតិសន្យា

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ការវិភាគតាមកាលកំណត់ - លំហូរ សាច់ប្រាក់តាមកិច្ចសន្យាដែលមិនបាន ធ្វើអប្បបរមា				
តិចជាងមួយឆ្នាំ	៧៣៤.៤៨៨	២.៩៥៦.៣១៤	៤៧២.៦៧៥	១.៩៣០.៨៧៧
ពីមួយឆ្នាំ ទៅប្រាំឆ្នាំ	២.០៩៦.២១៧	៨.៤៣៧.២៧៣	៨៤១.៧៥៨	៣.៤៣៨.៥៨១
លើសពីប្រាំឆ្នាំ	១៧០.៤៩០	៦៨៦.២២២	៨១.០០០	៣៣០.៨៨៥
បំណុលកតិសន្យាដែលមិនបានធ្វើ អប្បបរមាសរុប	៣.០០១.១៩៥	១២.០៧៩.៨០៩	១.៣៩៥.៤៣៣	៥.៧០០.៣៤៣
តម្លៃសមស្របនៃបំណុលកតិសន្យា				
គិតត្រឹមថ្ងៃទី១ ខែមករា	១.២៣៧.៣៥០	៥.០៥៤.៥៧៥	៤៧២.៦៧៥	១.៩៣០.៨៧៧
ទិញបន្ថែម	២.០៧៣.៨៤១	៨.៤៤២.៦០៧	៨៤១.៧៥៨	៣.៤៣៨.៥៨១
ការបន្ថែមការប្រាក់	១២៣.០៣៩	៥០០.៨៩២	៤៧២.៦៧៥	១.៩៣០.៨៧៧
ការទូទាត់	(៦៥១.៨៨៩)	(២.៦៥៣.៨៤០)	៨៤១.៧៥៨	៣.៤៣៨.៥៨១
និយ័តកម្ម	(១៦៨.៣១៦)	(៦៨៥.២១៤)	៤៧២.៦៧៥	១.៩៣០.៨៧៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៣៧.៥៦៩)	៨៤១.៧៥៨	៣.៤៣៨.៥៨១
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	២.៦១៤.០២៥	១០.៥២១.៤៥១	១.២៣៧.៣៥០	៥.០៥៤.៥៧៥
រយៈពេលមួយឆ្នាំ	៤០.៩៧៦	១៦៤.៩២៩	៣៥៨.២៧៨	១.៤៦៣.៥៦៦
អំឡុងពេលមួយឆ្នាំ	២.៥៧៣.០៤៩	១០.៣៥៦.៥២២	៨៧៩.០៧២	៣.៥៩១.០០៩
	២.៦១៤.០២៥	១០.៥២១.៤៥១	១.២៣៧.៣៥០	៥.០៥៤.៥៧៥

សមតុល្យដែលបានទទួលស្គាល់ក្នុងគណនីចំណេញ និងខាតលើកតិសន្យាក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	ឆ្នាំ២០២៤ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ដុល្លារអាមេរិក
ចំណាយរំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	៧៤០.៨១៨	៤៣៣.៨៥៥
ចំណាយទាក់ទងនឹងការជួលរយៈពេលខ្លី និងការជួលនូវទ្រព្យសកម្ម ដែលមានតម្លៃទាប	៥០.៤៧៩	៩០.១៣២
ចំណាយការប្រាក់លើបំណុលកតិសន្យា	១៥១.៣៧៧	៧៧.២៤០
	៩៤២.៦៧៤	៦០១.២២៧
ពាន់រៀល (កំណត់សម្គាល់លេខ ២.១.៣)	៣.៧៩៤.២៦៣	២.៤៥៦.០១២

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់សំខាន់)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

១៥. ពន្ធលើប្រាក់ចំណូល

លិខិតប្រកាសពន្ធរបស់ធនាគារ គឺស្ថិតនៅក្រោមការត្រួតពិនិត្យដោយអគ្គនាយកដ្ឋានពន្ធដារ ("GDT")។ ដោយសារការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធចំពោះប្រតិបត្តិការជាច្រើនប្រភេទ គឺងាយនឹងមានការបកស្រាយផ្សេងៗគ្នា ហើយសមតុល្យដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចត្រូវបានផ្លាស់ប្តូរនាពេលក្រោយតាមការកំណត់ចុងក្រោយដោយអគ្គនាយកដ្ឋានពន្ធដារ។

អត្រាពន្ធដែលអាចអនុវត្តបាន

អនុលោមតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ តាមអត្រា ២០% នៃចំណូលជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមាតាមអត្រា ១% នៃប្រាក់ចំណេញរួមទាំងពន្ធទាំងអស់ លើកលែងតែអាករលើតម្លៃបន្ថែម ដោយកំណត់យកពន្ធមួយណាដែលខ្ពស់ជាង។

១៥.១ ចំណាយពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលរួមមាន៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	៣០០.២៤៩	១.២២២.៣១៤	៤៩៥.៤៩៥	២.០៣៥.៩៨៩
ពន្ធពន្យារ	១.៦២៨.៦៥៨	៦.៦៣០.២៦៦	១.៧២០.៤០៥	៧.០៦៩.១៤៤
	១.៩២៨.៩០៧	៧.៨៥២.៥៨០	២.២១៥.៩០០	៩.១០៥.១៣៣

បម្រែបម្រួលនូវ (ប្រាក់រំដោះពន្ធលើប្រាក់ចំណូល)/ពន្ធលើប្រាក់ចំណូលត្រូវបង់មានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
គិតត្រឹមថ្ងៃទី១ ខែមករា	២២០.៤០៥	៩០០.៣៥៤	(៣១.២៥១)	(១២៨.៦៦០)
ចំណាយពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	៣០០.២៤៩	១.២២២.៣១៤	៤៩៥.៤៩៥	២.០៣៥.៩៨៩
ពន្ធលើប្រាក់ចំណូលបានទូទាត់	(៧០៣.៣៤៤)	(២.៨៦៣.៣១៣)	(២៤៣.៨៣៩)	(១.០០១.៩៣៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៥.៣១៨	-	(៥.០៤១)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	(១៨២.៦៩០)	(៧៣៥.៣២៧)	២២០.៤០៥	៩០០.៣៥៤

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណូលតាមបទប្បញ្ញត្តិ និងពន្ធលើប្រាក់ចំណូលចូលជាធរមានមានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	៩.៨៤៤.២៩៦	៤០.០៧៦.១២៩	៨.៧៥៥.២១៩	៣៥.៩៧៥.១៩៥
ចំណាយពន្ធលើប្រាក់ចំណូលតាមអត្រាពន្ធដែលអាចអនុវត្តបាន ២០%	១.៩៦៨.៨៥៩	៨.០១៥.២២៥	១.៧៥១.០៤៤	៧.១៩៥.០៤០
និយ័តកម្មសម្រាប់៖				
ចំណាយមិនអាចកាត់កងបាន	៣៧.៥៣២	១៥២.៧៩៣	៩៤.៥៣៦	៣៨៨.៤៤៩
ចំណេញលើការប្តូររូបិយប័ណ្ណដែលមិនបានទទួលស្គាល់	(៦៧.៨៥៣)	(២៧៦.២៣០)	(៤២.៤៣៧)	(១៧៤.៣៧៤)
ចំណូលពីភាគលាភ	(៩.៦៣១)	(៣៩.២០៨)	(១៣.៥៦៦)	(៥៥.៧៤៣)
ចំណេញគណនេយ្យលើការលក់ចេញ	-	-	(៧២)	(២៩៦)
ការខាតបង់ពន្ធដែលហួសកាលកំណត់	-	-	៤២៦.៣៩៥	១.៧៥២.០៥៧
ចំណាយពន្ធលើប្រាក់ចំណូលចូលជាធរមាន	១.៩២៨.៩០៧	៧.៨៥២.៥៨០	២.២១៥.៩០០	៩.១០៥.១៣៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តទីដំបូង)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

១៥. ពន្ធលើប្រាក់ចំណូល (តទីដំបូង)

១៥.២ ពន្ធពន្យារ

សេចក្តីលម្អិតនៃពន្ធពន្យារសុទ្ធមានដូចខាងក្រោម៖

	ឆ្នាំ២០២៤		
	នាថ្ងៃទី១ ខែមករា ដុល្លារអាមេរិក	បានទទួលស្គាល់ក្នុងគណនី ចំណេញ ឬខាត ក្នុងអំឡុងការិយបរិច្ឆេទ ដុល្លារអាមេរិក	នាថ្ងៃទី១ ខែមករា ដុល្លារអាមេរិក
ទ្រព្យសកម្មពន្ធពន្យារលើ៖			
គណនេយ្យភតិសន្យា	១៧.៤២៤	៨.៧៣១	២៦.១៥៥
កម្រៃសេវាលើការដំណើរការឥណទានដែលបានរំលស់	១៧៦.២០៤	(៧៨.៧៦២)	៩៧.៤៤២
	១៩៣.៦២៨	(៧០.០៣១)	១២៣.៥៩៧
បំណុលពន្ធពន្យារលើ៖			
សំវិធានធនសម្រាប់ ECL	(៩១៦.៨៨៦)	(១.៥៧៤.៤៨៥)	(២.៤៩១.៣៧១)
ទ្រព្យសម្បត្តិ និងបរិក្ខារ	(៤៧.៤២៨)	១៥.៨៥៨	(៣១.៥៧០)
	(៩៦៤.៣១៤)	(១.៥៥៨.៦២៧)	(២.៥២២.៩៤១)
បំណុលពន្ធពន្យារសុទ្ធ	(៧៧០.៦៨៦)	(១.៦២៨.៦៥៨)	(២.៣៩៩.៣៤៤)
ពាន់រៀល (កំណត់សម្គាល់លេខ ២.១.៣)	(៣.១៤៨.២៥២)	(៦.៥០៩.១០៨)	(៩.៦៥៧.៣៦០)

	ឆ្នាំ២០២៣		
	នាថ្ងៃទី១ ខែមករា ដុល្លារអាមេរិក	បានទទួលស្គាល់ក្នុងគណនី ចំណេញ ឬខាតក្នុងអំឡុងការិយ បរិច្ឆេទ ដុល្លារអាមេរិក	នាថ្ងៃទី១ ខែមករា ដុល្លារអាមេរិក
ទ្រព្យសកម្មពន្ធពន្យារលើ៖			
គណនេយ្យភតិសន្យា	១៨.៣០៨	(៨៨៤)	១៧.៤២៤
កម្រៃសេវាលើការដំណើរការឥណទានដែលបានរំលស់	២២១.០៤៣	(៤៤.៨៣៩)	១៧៦.២០៤
ខាតពន្ធយោងទៅមុខ	៤២៦.៣៩៥	(៤២៦.៣៩៥)	-
សំវិធានធនសម្រាប់ ECL	៣៣១.២១៤	(៣៣១.២១៤)	-
	៩៩៦.៩៦០	(៨០៣.៣៣២)	១៩៣.៦២៨
បំណុលពន្ធពន្យារលើ៖			
សំវិធានធនសម្រាប់ ECL	-	(៩១៦.៨៨៦)	(៩១៦.៨៨៦)
ទ្រព្យសម្បត្តិ និងបរិក្ខារ	(៤៧.២៤១)	(១៨៧)	(៤៧.៤២៨)
	(៤៧.២៤១)	(៩១៧.០៧៣)	(៩៦៤.៣១៤)
បំណុលពន្ធពន្យារសុទ្ធ	៩៤៩.៧១៩	(១.៧២០.៤០៥)	(៧៧០.៦៨៦)
ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	៣.៩០៩.៩៩៣	(៧.០៥៨.២៤៥)	(៣.១៤៨.២៥២)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តតិទំព័រមុន)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

១៦. បំណុលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
បំណុលហិរញ្ញវត្ថុ				
គណនីត្រូវបង់លើការផ្ទេរប្រាក់	៦៧៩.៧០៦	២.៧៣៥.៨១៧	១៩៤.៦៦៧	៧៩៥.២១៥
គណនីត្រូវបង់ទៅនិយោជិត	២៧៥.០០០	១.១០៦.៨៧៥	១.០៥០.៧៩០	៤.២៩២.៤៧៧
សំវិធានធនសម្រាប់ ECL លើកិច្ចសន្យាក្រៅ តារាងតុល្យការ	១៤៨.៣៨១	៥៩៧.២៣៤	២១.៧៨៦	៨៨.៩៩៦
	<u>១.១០៣.០៨៧</u>	<u>៤.៤៣៩.៩២៦</u>	<u>១.២៦៧.២៤៣</u>	<u>៥.១៧៦.៦៨៨</u>
បំណុលមិនមែនហិរញ្ញវត្ថុ				
ពន្ធត្រូវបង់ផ្សេងៗ	១៧២.៩០៦	៦៩៥.៩៤៧	៩៩.៧២៤	៤០៧.៣៧៣
ផ្សេងៗ	១៧៤.០៧៦	៧០០.៦៥៥	៨៦.៧១៩	៣៥៤.២៤៦
	<u>១៧២.៩០៦</u>	<u>៦៩៥.៩៤៧</u>	<u>៩៩.៧២៤</u>	<u>៤០៧.៣៧៣</u>
	<u>១៧៤.០៧៦</u>	<u>៧០០.៦៥៥</u>	<u>៨៦.៧១៩</u>	<u>៣៥៤.២៤៦</u>
	<u>១.៤៥០.០៦៩</u>	<u>៥.៨៣៦.៥២៨</u>	<u>១.៤៥៣.៦៨៦</u>	<u>៥.៩៣៨.៣០៧</u>

បម្រែបម្រួលសំវិធានធនសម្រាប់ ECL លើកិច្ចសន្យាក្រៅតារាងតុល្យការមានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
គិតត្រឹមថ្ងៃទី១ ខែមករា	២១.៧៨៦	៨៨.៩៩៦	១៨.៦២១	៧៦.៦៦៣
បានកាត់ត្រាអំឡុងការិយបរិច្ឆេទ	១២៦.៥៩៦	៥១៥.៣៧២	៣.១៦៥	១៣.០០៥
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៧.១៣០)	-	(៦៧២)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	<u>១៤៨.៣៨២</u>	<u>៥៩៧.២៣៤</u>	<u>២១.៧៨៦</u>	<u>៨៨.៩៩៦</u>

១៧. មូលធន

ដើមទុនដែលបានទូទាត់

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងឆ្នាំ២០២៣ ដើមទុនដែលមានការអនុញ្ញាតមានភាគហ៊ុនធម្មតាចំនួន ៧៥ លាន ដែលបានចេញផ្សាយ និងទូទាត់ ទាំងស្រុងក្នុងតម្លៃប្រាក់ ១ដុល្លារអាមេរិកក្នុងមួយហ៊ុន។ ពុំមានបម្រែបម្រួលនៅក្នុងដើមទុនដែលបានទូទាត់ទេក្នុងអំឡុងការិយបរិច្ឆេទនេះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តទីទំព័រមុន)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

ទុនបម្រុងតាមបទប្បញ្ញត្តិ៖

	ឆ្នាំ២០២៤ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ដុល្លារអាមេរិក
សំវិធានធនក្នុងធនាគារជាតិនៃកម្ពុជា	២៣.១២៧.៧២៣	២៣.៣៤៣.៦៨៨
ដក សំវិធានធនក្នុង CIFRS ៩	(៨.៣២៨.២៣៨)	(១៦.៦៣២.០៨៩)
លម្អៀង	១៤.៧៩៩.៤៨៥	៦.៧១១.៥៩៩
ពាន់រៀល (កំណត់សម្គាល់លេខ ២.១.៣)	៦០.៤៨៤.៤២៨	២៧.៥៥៨.៦៤៤

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ទុនបម្រុងតាមបទប្បញ្ញត្តិមានសមតុល្យចំនួន ១៤.៧៩៩.៤៨៥ ដុល្លារអាមេរិក ឬស្មើនឹង ៦០.៤៨៤.៤២៨ ពាន់រៀល (ឆ្នាំ២០២៣៖ ៦.៧១១.៥៩៩ ដុល្លារអាមេរិក ឬស្មើនឹង ២៧.៥៥៨.៦៤៤ ពាន់រៀល)។ ដូច្នេះ គឺមានការផ្ទេរចេញចំនួន ៨.០៨៧.៨៨៦ ដុល្លារអាមេរិក ឬស្មើនឹង ៣២.៩២៥.៧៨៤ ពាន់រៀលពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិ (ឆ្នាំ២០២៣៖ ការផ្ទេរប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិមានចំនួន ៦.១៣៥.២២៦ ដុល្លារអាមេរិក ឬស្មើនឹង ២៥.២០៩.៦៤៤ ពាន់រៀល)។

១៨. ចំណូលការប្រាក់

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ឥណទានផ្តល់ជូនអតិថិជន	១៥.៨៦០.៥៤៤	៦៤.៥៦៨.២៧៥	១៥.៧០៥.៩១៥	៦៤.៥៣៥.៦០៤
សមតុល្យជាមួយធនាគារផ្សេងៗ	៤៦១.៩១៧	១.៨៨០.៤៦៤	១៨១.២២៦	៧៤៤.៦៥៨
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១១១.០៦៦	៤៥២.១៥០	១៤៣.១៩០	៥៨៨.៣៦៨
	១៦.៤៣៣.៥២៧	៦៦.៩០០.៨៨៩	១៦.០៣០.៣៣១	៦៥.៨៦៨.៦៣០

១៩. ចំណាយការប្រាក់

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ប្រាក់បញ្ញើពីអតិថិជន	១០.៥៥៣.៣៧៦	៤២.៩៦២.៧៩៤	៨.៣០៦.៦០៧	៣៤.១៣១.៨៤៩
ប្រាក់បញ្ញើ និងប្រាក់កម្ចីពីធនាគារផ្សេងៗ	៣៤៧.៧០៥	១.៤១៥.៥០៧	២៣.៨២១	៩៧.៨៨០
បំណុលអតិសន្យា	១៥១.៣៧៧	៦១៦.២៥៦	៧៧.២៤០	៣១៧.៣៧៩
	១១.០៥២.៤៥៨	៤៤.៩៩៤.៥៥៧	៨.៤០៧.៦៦៨	៣៤.៤៤៧.១០៨

២០. ចំណូលលើកម្រៃសេវា និងកម្រៃជើងសាស្ត្រ

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
សេវាក្នុងការទូទាត់	៣.៨០០.៦៦១	១៥.៤៧២.៤៩១	៣.២៩៥.៩៩៥	១៣.៥៤៣.២៤៣
សេវាផ្សេងៗ	៤៤៧.៥៤៦	១.៨២១.៩៦០	១៥៦.២២៥	៦៤១.៩២៩
ចំណូលលើកម្រៃសេវា និងកម្រៃជើងសាស្ត្រ	៤.២៤៨.២០៧	១៧.២៩៤.៤៥១	៣.៤៥២.២២០	១៤.១៨៥.១៧២
ចំណាយលើកម្រៃសេវា និងកម្រៃជើងសាស្ត្រ	(២០២.៨៨០)	(៨២៥.៩២៤)	(២០១.៦១៧)	(៨២៨.៤៤៤)
ចំណូលលើកម្រៃសេវា និងកម្រៃជើងសាស្ត្រ	៤.០៤៥.៣២៧	១៦.៤៦៨.៥២៧	៣.២៥០.៦០៣	១៣.៣៥៦.៧២៨

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តទីទំព័រមុន)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២១. ចំណូលប្រតិបត្តិការផ្សេងៗ

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ចំណេញពីការប្តូររូបិយប័ណ្ណបរទេសសុទ្ធ	៣៣៩.២៦៤	១.៣៨១.១៤៤	២២៤.៩៨១	៩២៤.៤៤៧
ចំណូលពីភាគលាភ	៤៨.១៥៦	១៩៦.០៤៣	៦៧.៨២៨	២៧៨.៧០៥
ចំណេញលើការលក់ទ្រព្យសម្បត្តិ និងបរិក្ខារផ្សេងៗ	-	-	៣៦០	១.៤៧៩
	២២០.៨៣៣	៨៩៩.០១១	-	-
	៦០៨.២៥៣	២.៤៧៦.១៩៨	២៩៣.១៦៩	១.២០៤.៦៣១

២២. ចំណាយបុគ្គលិក

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	៤.៤៦៨.៤៧៧	១៨.១៩១.១៧០	៥.២៦៧.៧១៨	២១.៦៤៥.០៥៣
អត្ថប្រយោជន៍និយោជិតផ្សេងៗ	២៥៨.១៤១	១.០៥០.៨៩២	១៩៥.១៨១	៨០១.៩៩៩
	៤.៧២៦.៦១៨	១៩.២៤២.០៦២	៥.៤៦២.៨៩៩	២២.៤៤៧.០៥២

២៣. ចំណាយទូទៅ និងចំណាយរដ្ឋបាល

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
កម្រៃសេវាអាជ្ញាបណ្ណ	៥២០.៧៤៧	២.១១៩.៩៦១	៥០៨.៧០៥	២.០៩០.២៦៩
ការជួសជុល និងថែទាំ	៤២៥.០០១	១.៧៣០.១៧៩	៣៤២.៦៥៦	១.៤០៧.៩៧៤
ពន្ធផ្សេងៗ	២៣៦.៤៧៤	៩៦២.៦៨៦	១៨៤.៤១៩	៧៥៧.៧៧៨
ទំនាក់ទំនង	១៩៨.៥០០	៨០៨.០៩៤	១៧៩.០០០	៧៣៥.៥១១
ទីផ្សារ និងការផ្សព្វផ្សាយ	១៦០.៩០៤	៦៥៥.០៤០	២០៧.៣៩៩	៨៥២.២០២
ទឹកភ្លើង	១៤៧.៧៨៣	៦០១.៦២៥	១៣៣.៥៧៩	៥៤៨.៨៧៦
សេវាវិជ្ជាជីវៈ (*)	១៤៧.២៩៩	៥៩៩.៦៥៤	៦២.០៨២	២៥៥.០៩៥
ការផ្គត់ផ្គង់ការិយាល័យ	១២១.៣៩៣	៤៩៤.១៩១	១១៣.៨៩៨	៤៦៨.០០៧
បោះពុម្ព និងសម្ភារៈផ្គត់ផ្គង់	១១៦.០៦៧	៤៧២.៥០៩	២៣៩.០៥៥	៩៨២.២៧៧
ការដឹកជញ្ជូន	៥២.១៩៤	២១២.៤៨២	៦៧.២៥១	២៧៦.៣៣៤
ចំណាយលើការជួល	៥០.៤៧៩	២០៥.៥០០	៩០.១៣២	៣៧០.៣៥២
ការធ្វើដំណើរ	៤៦.៨៤៥	១៩០.៧០៦	៦៦.៣៥៦	២៧២.៦៥៧
ចំណាយផ្សេងៗ	១៨៨.៤៣៥	៧៦៧.១១៨	២២៧.៧១៧	១.១០០.០៤៩
	២.៤១២.១២១	៩.៨១៩.៧៤៥	២.៤៦២.២៤៩	១០.១១៧.៣៨១

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី១)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២៣. ចំណាយទូទៅ និងរដ្ឋបាល (ត្រីមាសទី១)

(*) សេវាវិជ្ជាជីវៈរួមបញ្ចូលទាំងកម្រៃសេវាសវនកម្មដែលបានទូទាត់ ឬត្រូវបង់ទៅសវនករខាងក្រៅក្នុងសមតុល្យចំនួន ២៧.០៣០ ដុល្លារអាមេរិក ឬស្មើនឹង ១១០.០៣៩ ពាន់រៀល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ (ឆ្នាំ២០២៣៖ ២៨.០០០ ដុល្លារអាមេរិក ឬស្មើនឹង ១១៤.៣៨០ ពាន់រៀល)។ ពុំមានសេវាមិនមែនសវនកម្មដែលត្រូវបានទូទាត់ ឬត្រូវបង់ទៅក្រុមហ៊ុន ហ្គេន សនធីន (ខេមបូឌា) លីមីតធីត ដោយធនាគារឡើយ ក្នុងអំឡុងការិយបរិច្ឆេទ។

២៤. លែងលើទ្រព្យសកម្មរូបិយ និងទ្រព្យសកម្មអរូបិយ

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ ៩)	៣៨៨.២៣៧	១.៥៨០.៥១៣	៤២៤.៩៧៦	១.៧៤៦.២២៦
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់ ១០)	៧៤០.៨១៨	៣.០១៥.៨៧០	៤៣៣.៨៥៥	១.៧៨២.៧១០
ទ្រព្យសកម្មអរូបិយ (កំណត់សម្គាល់ ១១)	២២៦.៤១១	៩២១.៧១៩	២៥៧.៨៨៥	១.០៥៩.៦៥០
	១.៣៥៥.៤៦៦	៥.៥១៨.១០២	១.១១៦.៧១៦	៤.៥៨៨.៥៨៦

២៥. ការកត់ត្រាបញ្ញត្តិសន្តិសុខនៃការខាតបង់ឥណទានដែលបានកើតឡើង

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
សំវិធានធនសម្រាប់ (ការកត់ត្រាបញ្ញត្តិសន្តិសុខនៃ) ការខាតបង់ឥណទានដែលកើតឡើង				
ឥណទានទៅអតិថិជន	(៨.៤៤៩.៨៥៧)	(៣៤.៣៩៩.៣៦៧)	(៦.៦១៥.២៣៥)	(២៧.១៨២.០០១)
សមតុល្យនៅធនាគារផ្សេងៗ	១៩.៤១០	៧៩.០១៨	(១៨.៥៧៨)	(៧៦.៣៣៧)
កិច្ចសន្យាផ្សេងៗ	១២៦.៥៩៥	៥១៥.៣៦៨	៣.១៦៥	១៣.០០៥
	(៨.៣០៣.៨៥២)	(៣៣.៨០៩.០៨១)	(៦.៦៣០.៦៤៨)	(២៧.២៤៥.៣៣៣)

២៦. កិច្ចសន្យា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ឧបករណ៍ឥណទានមិនទាន់បានប្រើប្រាស់	១២.៧៣៧.៦៥៦	៥១.២៦៩.០៦៥	១២.៤៧២.៥៤២	៥០.៩៥០.៣៣៤
សំវិធានធនសម្រាប់ ECL លើកិច្ចសន្យាក្រៅ តារាងតុល្យការ	(១៤៨.៣៨២)	(៥៩៧.២៣៨)	(២១.៧៨៦)	(៨៨.៩៩៦)
	១២.៥៨៩.២៧៤	៥០.៦៧១.៨២៧	១២.៤៥០.៧៥៦	៥០.៨៦១.៣៣៨

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តតីដំបូង)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២៧. ប្រតិបត្តិការ និងសមតុល្យជាមួយភាគីពាក់ព័ន្ធ

ប្រតិបត្តិការសំខាន់ៗជាមួយភាគីពាក់ព័ន្ធក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

ភាគីពាក់ព័ន្ធ	ប្រតិបត្តិការ	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
Sacombank Remittance Express Co., Ltd	ចំណាយលើកម្រៃសេវា និងកម្រៃជើងសា	(៨៨៦)	(៣.៦០៧)	(១.១៤៩)	(៤.៧២១)
គណៈគ្រប់គ្រងសំខាន់ៗ	ចំណូលការប្រាក់លើឥណទាន	៦០.៩០៤	២៤៧.៩៤០	២៦.៨០០	១១០.១២១
	ចំណាយការប្រាក់លើប្រាក់បញ្ញើ	(២៨)	(១១៤)	(៤៥)	(១៨៥)
	ប្រាក់បៀវត្ស និងអត្ថប្រយោជន៍និយោជិត	(៥៧៩.៤៩៨)	(២.៣៥៩.១៣៦)	(៥១៧.៧៦៣)	(២.១២៧.៤៨៨)

សមតុល្យជាមួយភាគីពាក់ព័ន្ធតាមការិយបរិច្ឆេទនៃរបាយការណ៍មានដូចខាងក្រោម៖

ភាគីពាក់ព័ន្ធ	គណនី	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ធនាគារមេ	សមតុល្យត្រូវទទួល	១៩.០១៨.០៤៥	៧៦.៥៤៧.៦៣១	២០.២២៥.៤៩៦	៨២.៦២១.១៥១
	សមតុល្យត្រូវសង	(១.៦៦៥.៦៥១)	(៦.៧០៤.២៤៥)	(១.៦៩៩.៤២៥)	(៦.៩៤២.១៥១)
	គណនីត្រូវទទួលផ្សេងៗ	១២៦.៤៣០	៥០៨.៨៨១	១៣៨.៤១៣	៥៦៥.៤១៧
	គណនីត្រូវសងផ្សេងៗ	(៣០៤.០៨៣)	(១.២២៣.៩៣៤)	(១៨៤.៨៣០)	(៧៥៥.០៣១)
Sacombank Lao Co., Ltd.	សមតុល្យត្រូវទទួល	(១២៤)	(៤៩៩)	(១២៤)	(៥០៧)
Sacombank Remittance Express Co., Ltd.	គណនីត្រូវទទួលលើការផ្ទេរប្រាក់	៣០.៦១៥	១២៣.២២៥	១១.៧២៦	៤៧.៩០១
	ឥណទាន - ដុល	១.៩៦០.៣៦៥	៧.៨៩០.៤៦៩	៩៣៧.៧៧០	៣.៨៣០.៧៩០
គណៈគ្រប់គ្រងសំខាន់ៗ	ប្រាក់បញ្ញើ	(៣៩.២៧៣)	(១៥៨.០៧៤)	(៦៦.៦៧៨)	(២៧២.៣៨០)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តទីដំបូង)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពធនាគារត្រូវបានប្រឈមមុខនូវហានិភ័យហិរញ្ញវត្ថុផ្សេងៗគ្នា ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមានហានិភ័យរូបិយប័ណ្ណ និងហានិភ័យអត្រាការប្រាក់) និងហានិភ័យសាច់ប្រាក់ងាយស្រួល។ ការប្រឈមមុខជាមួយហានិភ័យ គឺជាបញ្ហាស្នូលចំពោះអាជីវកម្មហិរញ្ញវត្ថុ ហើយហានិភ័យប្រតិបត្តិការគឺជាហានិភ័យមួយដែលមិនអាចជៀសបាននៅក្នុងអាជីវកម្ម។

ធនាគារមានគោលបំណងអនុលោមតាមបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជាចំពោះគោលបំណងលើការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ ប៉ុន្តែធនាគារបានទទួលស្គាល់ថាការអនុវត្តបំផុតទៅតាមអន្តរជាតិ នៅលើការគ្រប់គ្រងហានិភ័យមិនទាន់បានអនុវត្តពេញលេញនៅឡើយទេ។ គណៈគ្រប់គ្រងបានបង្កើតគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល ព្រមទាំងគណៈកម្មាធិការគ្រប់គ្រងហានិភ័យដើម្បីបង្កើតប៉ារ៉ាម៉ែត្រទូលំទូលាយមួយសម្រាប់ហានិភ័យដែលអាចទទួលយកបានសម្រាប់ធនាគារ ព្រមទាំងត្រួតពិនិត្យសកម្មភាពជៀបជំរុញប៉ារ៉ាម៉ែត្រទាំងនេះ។

ធនាគារកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	៧.៤៣៣.៧០៦	២៩.៩២០.៦៦៧	៧.៨៩៧.៦៣២	៣២.២៦១.៨២៧
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៣៨.១៥០.១៦២	១៥៣.៥៥៤.៤០២	២៣.៨៦៧.២៩៥	៩៧.៤៩៧.៩០០
សមតុល្យនៅធនាគារផ្សេងៗ	៣១.៥០០.៧៤៤	១២៦.៧៩០.៤៩៥	២៤.៧០៣.៦២៩	១០០.៩១៤.៣២៤
ឧបករណ៍មូលធនតាម FVOCI	២៥.០០០	១០០.៦២៥	២៥.០០០	១០២.១២៥
ឥណទានផ្តល់ជូនអតិថិជន	១៩៥.៥៧៤.០៨៤	៧៨៧.១៨៥.៦៨៨	១៨០.២៦២.៥៣៦	៧៣៦.៣៧២.៤៦០
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៦១៦.៦៤៨	២.៤៨២.០០៨	៣១០.២៧៣	១.២៦៧.៤៦៥
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២៧៣.៣០០.៣៤៤	១.១០០.០៣៣.៨៥៥	២៣៧.០៦៦.៣៦៥	៩៦៨.៤១៦.១០១
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើ និងប្រាក់កម្ចីពីធនាគារផ្សេងៗ	៦.៨៨៩.២៩៨	២៧.៧២៩.៤២៤	៦.៩៧៣.៥៤៥	២៨.៤៨៦.៩៣១
ប្រាក់បញ្ញើពីអតិថិជន	២០២.៤៧២.៩៨៨	៨១៤.៩៥៣.៧៧៧	១៧២.២៤៧.០១៤	៧០៣.៦២៩.០៥២
បំណុលភតិសន្យា	២.៦១៤.០២៥	១០.៥២១.៤៥១	១.២៣៧.៣៥០	៥.០៥៤.៥៧៥
បំណុលហិរញ្ញវត្ថុផ្សេងៗ	១.១០៣.០៨៧	៤.៤៣៩.៩២៥	១.២៦៧.២៤៣	៥.១៧៦.៦៨៨
បំណុលហិរញ្ញវត្ថុសរុប	២១៣.០៧៩.៣៩៨	៨៥៧.៦៤៤.៥៧៧	១៨១.៧២៥.១៥២	៧៤២.៣៤៧.២៤៦

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងឱ្យ)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំណាងឱ្យ)

២៨.១ ហានិភ័យឥណទាន

ធនាគារត្រូវប្រឈមទៅលើហានិភ័យឥណទានដែលជាហានិភ័យដែលសមភាគីអាចធ្វើឱ្យមានការខាតបង់ហិរញ្ញវត្ថុចំពោះធនាគារដែលកើតឡើងដោយការមិនបានអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួន។ ហានិភ័យឥណទាន គឺជាហានិភ័យសំខាន់បំផុតសម្រាប់អាជីវកម្មរបស់ធនាគារ។ ហានិភ័យឥណទានកើតឡើងជាចម្បងក្នុងសកម្មភាពឥណទានទៅអតិថិជន។ ការគ្រប់គ្រងហានិភ័យឥណទានគឺគ្រប់គ្រងដោយគណៈកម្មាធិការឥណទាន។

(ក) ការវាស់វែងហានិភ័យឥណទាន

ធនាគារវាយតម្លៃទៅលើ PD នៃសមភាគីជាបុគ្គលទៅតាមគោលការណ៍ឥណទាន នីតិវិធី និងការអនុវត្ត។ គណៈកម្មាធិការឥណទានជាអ្នកទទួលខុសត្រូវទៅលើការកំណត់តម្លៃសមស្រប និងការគ្រប់គ្រាន់នៃគោលនយោបាយឥណទានរបស់ខ្លួន។

(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលនយោបាយកាត់បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាន និងបុរេប្រទានទៅបុគ្គល ឬសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងដែនកំណត់ និងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាននៅពេលណាដែលវាត្រូវបានកំណត់អត្តសញ្ញាណ។ ហានិភ័យធំៗត្រូវបានកំណត់ដោយធនាគារជាតិនៃកម្ពុជាថាជាហានិភ័យឥណទានជាមធ្យមចំពោះអត្តសញ្ញាណប័ណ្ណបុគ្គលណាមួយនៅពេលដែលវាលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ និងរក្សាទុកគ្រប់ពេលវេលានូវសមាមាត្រដែលមិនលើសពី ២០%។ ធនាគារកំរិតរក្សាទុកអនុបាតអតិបរមាគ្រប់ពេលវេលាចំនួន ៣០០% រវាងការប្រឈមមុខមូលនិធិផ្ទាល់សុទ្ធសរុប។

ធនាគារក៏បានប្រើគោលការណ៍ជាច្រើន និងអនុវត្តគោលការណ៍ទាំងនោះ ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដ៏សាមញ្ញបំផុត គឺការទទួលនូវទ្រព្យធានានៅក្នុងទម្រង់ជាវត្ថុបញ្ចាំសម្រាប់ឥណទានផ្តល់ជូនអតិថិជនដែលជាការអនុញ្ញាតធម្មតា។ ធនាគារក៏បានអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកនូវចំណាត់ថ្នាក់ជាក់លាក់នៃវត្ថុបញ្ចាំ ឬការកាត់បន្ថយហានិភ័យឥណទាន។

ប្រភេទវត្ថុបញ្ចាំចម្បងសម្រាប់ឥណទានផ្តល់ជូនអតិថិជនមានដូចជា៖

- ឥណទានលើគេហដ្ឋានចំពោះទ្រព្យសម្បត្តិ (ដី អគារ និងទ្រព្យសម្បត្តិផ្សេងទៀត)
- ថ្លៃលើទ្រព្យសកម្មអាជីវកម្មដូចជា ដី និងអគារ
- ប្រាក់បញ្ញើមានការកំណត់របស់អតិថិជនដែលបានដាក់ក្នុងធនាគារ និង
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកំណត់។

(គ) ផលប៉ះពាល់អតិបរមាលើហានិភ័យឥណទានមុនពេលទ្រព្យបញ្ចាំបានរក្សាទុក ឬការពង្រឹងឥណទានផ្សេងទៀត តារាងខាងក្រោមបង្ហាញនូវហានិភ័យឥណទានជាអតិបរមាមុនពេលកំណត់ជាមួយនឹងទ្រព្យជាក់បញ្ចាំ និងការពង្រឹងឥណទានផ្សេងទៀតរបស់ធនាគារ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១.៣)
សមតុល្យនៅធនាគារជាតិនៃកម្ពុជា - ដុល	៣៨.១៥០.១៦២	១៥៣.៥៥៤.០២	២៣.៨៦៧.២៩៥	៩៧.៤៩៧.៩០០
សមតុល្យនៅធនាគារផ្សេងៗ - ដុល	៣១.៥២១.៣១៤	១២៦.៨៧៣.២៨៩	២៤.៧០៤.៧៨៩	១០០.៩១៩.០៦៣
ឥណទានផ្តល់ជូនអតិថិជន - ដុល	២០៣.៧៣៣.៣៧០	៨២០.០២៦.៨១៤	១៩៦.៨៧១.៦៧៩	៨០៤.២២០.៨០៩
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៦១៦.៥៤៨	២.៤៨២.០០៨	៣១០.២៧៣	១.២៦៧.៤៦៥
កិច្ចសន្យាប្រាក់តាមតុល្យការ - ដុល	១២.៧៣៧.៦៥៦	៥១.២៦០.០៦៥	១២.៤៧២.៥៤២	៥០.៩៥០.៣៣៤
	២៨៦.៧៥៩.១៥០	១.១៥៤.២០៥.៥៧៨	២៨៨.២២៦.៥៧៨	១.០៥៤.៨៥៥.៥៧១

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងឆ្នាំ២០២៣ ហានិភ័យអតិបរមាលើហានិភ័យឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗត្រូវបានកំណត់តាមតម្លៃយោងនោះ។ ធនាគាររក្សាទ្រព្យបញ្ចាំជៀសនឹងឥណទានផ្តល់ជូនអតិថិជនក្នុងទម្រង់ជាប្រាក់កម្ចីអចលនទ្រព្យ ការធានា និងមូលបត្រដែលបានចុះបញ្ជីផ្សេងទៀតលើទ្រព្យសកម្មរបស់អតិថិជន។ ការប៉ាន់ស្មានតម្លៃសមស្រប គឺផ្អែកលើតម្លៃនៃទ្រព្យបញ្ចាំដែលបានវាយតម្លៃនៅពេលដែលខ្ចី ហើយត្រូវបានធ្វើបច្ចុប្បន្នភាពជាទៀងទាត់ ដោយយោងតាមគោលការណ៍ផ្តល់ប្រាក់កម្ចីផ្ទៃក្នុង និងគោលការណ៍ណែនាំតាមបទប្បញ្ញត្តិ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ជំនួស)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ជំនួស)

២៨.១ ហានិភ័យឥណទាន (តំបន់ជំនួស)

(ឃ) ហានិភ័យប្រមូលផ្តុំនៃទ្រព្យសកម្មបរិញ្ញាបត្រជាមួយនឹងការប្រឈមហានិភ័យឥណទាន

ហានិភ័យប្រមូលផ្តុំកើតមាននៅពេលដែលសមភាគីបានចូលរួមក្នុងសកម្មភាពអាជីវកម្មស្រដៀងគ្នា ឬក្នុងកិច្ចសន្យាស្រដៀងគ្នាដែលអាចបណ្តាលឱ្យសមត្ថភាពក្នុងការគោរពតាមកិច្ចសន្យាដែលអាចនឹងទទួលបានផលនៃការផ្លាស់ប្តូរសេដ្ឋកិច្ច នយោបាយ ឬលក្ខខណ្ឌដទៃទៀត។ ហានិភ័យប្រមូលផ្តុំបានបញ្ជាក់ពីភាពប្រែប្រួលទាក់ទងនឹងការអនុវត្តរបស់ធនាគារចំពោះការអភិវឌ្ឍដែលមានផលប៉ះពាល់ដល់ឧប្បហរកម្ម ឬទីតាំងភូមិសាស្ត្រណាមួយ។

ការបែងចែកទ្រព្យសកម្មបរិញ្ញាបត្រតាមវិស័យឧស្សាហកម្មរបស់ធនាគារមុនពេលគិតបញ្ចូលវត្ថុបញ្ចាំដែលបានកាន់កាប់ ឬការពង្រឹងឥណទានផ្សេងទៀត (ផលប៉ះពាល់អតិបរមា) ដូចខាងក្រោម៖

សមតុល្យនៅ ធនាគារជាតិនៃកម្ពុជា	សមតុល្យនៅធនាគារផ្សេងៗ		ឥណទានផ្តល់ជូនអតិថិជន	ទ្រព្យសកម្មបរិញ្ញាបត្រផ្សេងៗ	សរុប
	៣៨.១៥០.១៦២	៣១.៥២១.៣១៤	-	-	
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤					
អន្តរការីហិរញ្ញវត្ថុ	-	-	៧៣.៥៩២.៧៧៣	-	៧៣.៥៩២.៧៧៣
អ្នកប្រើប្រាស់	-	-	៣៧.៥៩៧.៤៨៦	-	៣៧.៥៩៧.៤៨៦
លក់ដុំ និងលក់រាយ	-	-	២៣.១៦៧.៥០៣	-	២៣.១៦៧.៥០៣
អចលនទ្រព្យ និងសំណង់	-	-	២៥.៣៤៣.៧៩៤	-	២៥.៣៤៣.៧៩៤
រ៉ែ	-	-	៥.៨៤៥.២៨១	-	៥.៨៤៥.២៨១
ការនាំចូល និងនាំចេញ	-	-	២.១៩៧.៤៧៦	-	២.១៩៧.៤៧៦
សេវាកម្ម	-	-	៣៥.៩៨៩.០៥៧	៦១៦.៦៤៨	៣៦.៦០៥.៧០៥
ឧស្សាហកម្មផ្សេងទៀត	៣៨.១៥០.១៦២	៣១.៥២១.៣១៤	២០៣.៧៣៣.៣៧០	៦១៦.៦៤៨	២៧៨.០២១.៤៩៤
ដក សំវិធានធនសម្រាប់ ECL	-	(២០.៥៧០)	(៨.១៥៩.២៨៦)	-	(៨.១៧៩.៨៥៦)
	៣៨.១៥០.១៦២	៣១.៥០០.៧៤៤	១៩៥.៥៧៤.០៨៤	៦១៦.៦៤៨	២៦៩.៨៤១.៦៣៨
ពាន់រៀល (កំណត់សម្គាល់លេខ ២.១.៣)	១៥៣.៥៥៤.៤០២	១២៦.៧៩០.៤៩៥	៧៨៧.១៨៥.៦៨៨	២.៤៨២.០០៨	១.០៧០.០១២.៥៩៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ឥណទាន)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ឥណទាន)

២៨.១ ហានិភ័យឥណទាន (តំបន់ឥណទាន)

(ប) ហានិភ័យប្រមូលផ្តុំនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមួយនឹងការប្រឈមហានិភ័យឥណទាន (តំបន់ឥណទាន)

	សមតុល្យនៅ		សមតុល្យនៅធនាគារផ្សេងៗ		ឥណទានផ្តល់ជូនអតិថិជន	ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	សរុប
	ធនាគារជាតិនៃកម្ពុជា	ធនាគារផ្សេងៗ	ធនាគារជាតិនៃកម្ពុជា	ធនាគារផ្សេងៗ	ឥណទានផ្តល់ជូនអតិថិជន	ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	សរុប
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣							
អន្តរការីហិរញ្ញវត្ថុ	២៣.៨៦៧.២៩៥	២៤.៧០៤.៧៨៩	-	-	-	-	៤៨.៥៧២.០៨៤
អ្នកប្រើប្រាស់	-	-	-	៨៧.៣៩១.៧៤១	-	-	៨៧.៣៩១.៧៤១
លក់ដុំ និងលក់រាយ	-	-	-	៤០.៧៥៧.៤១៧	-	-	៤០.៧៥៧.៤១៧
អចលនទ្រព្យ និងសំណង់	-	-	-	២១.១៩៧.៩៦១	-	-	២១.១៩៧.៩៦១
រ៉ែ	-	-	-	១៩.៧៥២.៦០២	-	-	១៩.៧៥២.៦០២
ការនាំចូល និងនាំចេញ	-	-	-	៤.២៧៦.៦៦៩	-	-	៤.២៧៦.៦៦៩
សេវាកម្ម	-	-	-	១.៤៩៩.៩៨១	-	-	១.៤៩៩.៩៨១
ឧស្សាហកម្មផ្សេងៗទៀត	-	-	-	២១.៩៩៥.៣០៨	-	៣១០.២៧៣	២២.៣០៥.៥៨១
ដក សំវិធានធនសម្រាប់ ECL	២៣.៨៦៧.២៩៥	២៤.៧០៤.៧៨៩	១៩៦.៨៧១.៦៧៩	(១៦.៦០៩.១៤៣)	-	២៤៥.៧៥៤.០៣៦	(១៦.៦១០.៣០៣)
	២៣.៨៦៧.២៩៥	២៤.៧០៣.៦២៩	១៨០.២៦២.៥៣៦	៧៣៦.៣៧២.៤៦០	១.២៦៧.៤៦៥	២២៩.១៤៣.៧៣៣	៩៣៦.០៥២.១៤៩

ពាន់រៀល (កំណត់សម្គាល់លេខ ២.១.៣)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ព័រមុន)

២៨.១ ហានិភ័យឥណទាន (តំបន់ព័រមុន)

- (ង) គុណភាពឥណទានតាមចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ
តារាងខាងក្រោមបង្ហាញនូវគុណភាពឥណទានតាមចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុដោយផ្អែកលើដំណាក់កាលគោលនយោបាយក្នុងការផ្លាស់ប្តូរដំណាក់កាលរបស់ធនាគារ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅធនាគារជាតិនៃកម្ពុជា - ដុល	៣៨.១៥០.១៦២	-	-	៣៨.១៥០.១៦២
សមតុល្យនៅធនាគារផ្សេងៗ - ដុល	៣១.៥២១.៣១៤	-	-	៣១.៥២១.៣១៤
ឥណទានផ្តល់ជូនអតិថិជន - ដុល	១៧៣.៩១៣.៦៨២	៧២៥.២៤៧	២៩.០៩៤.៤៤១	២០៣.៧៣៣.៣៧០
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៦១៦.៦៤៨	-	-	៦១៦.៦៤៨
	២៤៤.២០១.៨០៦	៧២៥.២៤៧	២៩.០៩៤.៤៤១	២៧៧.០២១.៤៩៤
ដក សំវិធានធនសម្រាប់ ECL	(១.៤៦៨.៦៨២)	(៨៧.៨៨៩)	(៦.៦២៣.២៨៥)	(៨.១៧៩.៨៥៦)
	២៤២.៧៣៣.១២៤	៦៣៧.៣៥៨	២២.៤៧១.១៥៦	២៦៥.៨៤១.៦៣៨
ពាន់រៀល (កំណត់សម្គាល់លេខ ២.១.៣)	៩៧៧.០០០.៨២៤	២.៥៦៥.៣៦៦	៩០.៤៤៦.៤០៣	១.០៧០.០១២.៥៩៣

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅធនាគារជាតិនៃកម្ពុជា - ដុល	២៣.៨៦៧.២៩៥	-	-	២៣.៨៦៧.២៩៥
សមតុល្យនៅធនាគារផ្សេងៗ - ដុល	២៤.៧០៤.៧៨៩	-	-	២៤.៧០៤.៧៨៩
ឥណទានផ្តល់ជូនអតិថិជន - ដុល	១៦៣.៥៦៧.៤២៣	៤.៩៨៥.២៤០	២៨.៣១៩.០១៦	១៩៦.៨៧១.៦៧៩
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៣១០.២៧៣	-	-	៣១០.២៧៣
	២១២.៤៤៩.៧៨០	៤.៩៨៥.២៤០	២៨.៣១៩.០១៦	២៤៥.៧៥៤.០៣៦
ដក សំវិធានធនសម្រាប់ ECL	(៦៥១.៧៩៨)	(៤៧៥.០០៦)	(១៥.៤៨៣.៤៩៩)	(១៦.៦១០.៣០៣)
	២១១.៧៩៧.៩៨២	៤.៥១០.២៣៤	១២.៨៣៥.៥១៧	២២៩.១៤៣.៧៣៣
ពាន់រៀល (កំណត់សម្គាល់លេខ ២.១.៣)	៨៦៥.១៩៤.៧៥៦	១៨.៤២៤.៣០៦	៥២.៤៣៣.០៨៧	៩៣៦.០៥២.១៤៩

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងមុន)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំណាងមុន)

២៨.២ ហានិភ័យប្រតិបត្តិការ

ការខាតបង់ហានិភ័យប្រតិបត្តិការដែលកើតឡើងពីដំណើរការផ្ទៃក្នុងមិនគ្រប់គ្រាន់ ឬមិនជោគជ័យដែលកើតឡើងពីកត្តាមនុស្ស និងប្រព័ន្ធ ឬពីកត្តាខាងក្រៅ ត្រូវបានគ្រប់គ្រងតាមរយៈដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការដែលបានកើតឡើងការត្រួតពិនិត្យ និងការវាយតម្លៃហានិភ័យសកម្មភាពអាជីវកម្មដែលអង្គភាពត្រួតពិនិត្យ និងគាំទ្រដែលឯករាជ្យពីអង្គភាពអាជីវកម្មនិងការត្រួតពិនិត្យដែលផ្តល់ដោយគណៈគ្រប់គ្រង។

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការត្រូវបានបង្កើតនូវអាជ្ញាធរចុះហត្ថលេខាការកំណត់ប្រព័ន្ធគ្រប់គ្រងនីតិវិធីត្រួតពិនិត្យ និងឯកសារ។ ទាំងនេះត្រូវបានពិនិត្យជាញឹកញាប់ដើម្បីដោះស្រាយហានិភ័យប្រតិបត្តិការនៃអាជីវកម្មរបស់ធនាគារ។

២៨.៣ ហានិភ័យទីផ្សារ

ធនាគារផ្ដោតលើហានិភ័យទីផ្សារដែលជាហានិភ័យដែលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដែលនឹងប្រែប្រួលដោយសារការផ្លាស់ប្តូរនៅក្នុងតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងពីស្ថានភាពចំហនូវអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធនដែលអាចត្រូវបានប៉ះពាល់ដោយបម្រែបម្រួលទីផ្សារទូទៅ និងជាក់លាក់ណាមួយទៅតាមកម្រិតនៃការចុះសម្រុងនៃអត្រាទីផ្សារ ឬតម្លៃទីផ្សារដូចជា អត្រាការប្រាក់ការពង្រីកឥណទាន អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃភាគហ៊ុន។

(i) ហានិភ័យអត្រាប្តូររូបិយប័ណ្ណបរទេស

ធនាគារធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្វើប្រតិបត្តិការជាដុល្លារអាមេរិក ខ្មែររៀល និងរូបិយប័ណ្ណផ្សេងទៀត។ ហានិភ័យអត្រាប្តូររូបិយប័ណ្ណបរទេសបានកើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មនាពេលអនាគត ហើយនៅពេលទ្រព្យសកម្ម និងបំណុលដែលត្រូវបានទទួលស្គាល់ជារូបិយប័ណ្ណដែលមិនមែនជារូបិយប័ណ្ណមុខងាររបស់ធនាគារ។

សមតុល្យក្នុងទ្រព្យសកម្ម និងបំណុលជារូបិយប័ណ្ណដែលបានទទួលស្គាល់ទៅកាន់រូបិយប័ណ្ណផ្សេងៗត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដូចខាងក្រោម៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ប្រាក់ដុល្លារអាមេរិក	ប្រាក់រៀលខ្មែរ	រូបិយប័ណ្ណផ្សេងទៀត	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	៧.០៤៩.៥៥៤	២៩៦.៣៤៥	៨៧.៨០៧	៧.៤៣៣.៧០៦
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៣៤.៥០៧.៩៤៦	៣.៦៤២.២១៦	-	៣៨.១៥០.១៦២
សមតុល្យនៅធនាគារផ្សេងៗ	២៩.៤៥២.២៤០	១.៦៥០.៨៨៨	៣៩៧.៦១៦	៣១.៥០០.៧៤៤
ឧបករណ៍មូលធនតាម FVOCI	២៥.០០០	-	-	២៥.០០០
ឥណទានផ្តល់ជូនអតិថិជន	១៧២.២៣១.៥៩៥	២៣.៣៤២.៤៨៩	-	១៩៥.៥៧៤.០៨៤
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៦១៥.៤៦៨	១.១៨០	-	៦១៦.៦៤៨
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២៤៣.៨៨១.៨០៣	២៨.៩៣៣.១១៨	៤៨៥.៤២៣	២៧៣.៣០០.៣៤៤
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើ និងប្រាក់កម្ចីពីធនាគារផ្សេងៗ	៦.៤២៤.៤១៨	-	៤៦៤.៨៨០	៦.៨៨៩.២៩៨
ប្រាក់បញ្ញើពីអតិថិជន	១៨៨.៧៦១.៥៥៣	១៣.៧០៣.៧៨៣	៧.៦៥២	២០២.៤៧២.៩៨៨
បំណុលភតិសន្យា	២.៦១៤.០២៥	-	-	២.៦១៤.០២៥
បំណុលហិរញ្ញវត្ថុផ្សេងៗ	១.០៧៧.៤២៤	២៥.៦៦៣	-	១.១០៣.០៨៧
បំណុលហិរញ្ញវត្ថុសរុប	១៩៨.៨៧៧.៤២០	១៣.៧២៩.៤៤៦	៤៧២.៥៣២	២១៣.០៧៩.៣៩៨
គម្លាតការប្តូររូបិយប័ណ្ណបរទេសសុទ្ធ	៤៥.០០៤.៣៨៣	១៥.២០៣.៦៧២	១២.៨៩១	៦០.២២០.៩៤៦
ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	១៨១.១៤២.៦៤២	៦១.១៩៤.៧៨០	៥១.៨៨៦	២៤២.៣៨៩.៣០៨

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តទីទំព័រមុន)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តទីទំព័រមុន)

២៨.៣ ហានិភ័យទីផ្សារ (តទីទំព័រមុន)

(i) ហានិភ័យអត្រាប្តូរប្រាក់ (តទីទំព័រមុន)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	ដុល្លារអាមេរិក	ប្រាក់រៀលខ្មែរ	រូបិយប័ណ្ណផ្សេងទៀត	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	៧.៥៦០.៧៥៦	២៤២.៤៥៣	៩៤.៤២៣	៧.៨៩៧.៦៣២
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១៩.៣៦១.១០២	៤.៥០៦.១៩៣	-	២៣.៨៦៧.២៩៥
សមតុល្យនៅធនាគារផ្សេងៗ	២៣.៣៣៧.១៣៥	៩៤៤.៣៤៩	៤២២.១៤៥	២៤.៧០៣.៦២៩
ឧបករណ៍មូលធនតាម FVOCI	២៥.០០០	-	-	២៥.០០០
ឥណទានផ្តល់ជូនអតិថិជន	១៦០.៧០២.៣៣២	១៩.៥៦០.២០៤	-	១៨០.២៦២.៥៣៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២៩១.៨៥៤	១៨.៤១៩	-	៣១០.២៧៣
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២១១.២៧៨.១៧៩	២៥.២៧១.៦១៨	៥១៦.៥៦៨	២៣៧.០៦៦.៣៦៥
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើ និងប្រាក់កម្ចីពីធនាគារផ្សេងៗ	៦.៤៧៤.៨៩១	-	៤៩៨.៦៥៤	៦.៩៧៣.៥៤៥
ប្រាក់បញ្ញើពីអតិថិជន	១៦១.៦០៣.៩៩៨	១០.៦៣៤.៨០៧	៨.២០៩	១៧២.២៤៧.០១៤
បំណុលភតិសន្យា	១.២៣៧.៣៥០	-	-	១.២៣៧.៣៥០
បំណុលហិរញ្ញវត្ថុផ្សេងៗ	១.២៦៧.០០៨	២៣៥	-	១.២៦៧.២៤៣
បំណុលហិរញ្ញវត្ថុសរុប	១៧០.៥៨៣.២៤៧	១០.៦៣៥.០៤២	៥០៦.៨៦៣	១៨១.៧២៥.១៥២
គម្លាតការប្តូររូបិយប័ណ្ណបរទេសសុទ្ធ	៤០.៦៩៤.៩៣២	១៤.៦៣៦.៥៧៦	៩.៧០៥	៥៥.៣៤១.២១៣
ពាន់រៀល (កំណត់សម្គាល់ ២.១.៣)	១៦៦.២៣៨.៧៩៧	៥៩.៧៩០.៤១៣	៣៩.៦៤៥	២២៦.០៦៨.៨៥៥

(ii) ហានិភ័យតម្លៃ

ធនាគារមិនត្រូវបានប្រឈមនឹងហានិភ័យតម្លៃមូលបត្រទេ ព្រោះធនាគារមិនមានការវិនិយោគណាមួយដែលត្រូវបានចាត់ថ្នាក់នៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុតាម FVOCI ឬតាម FVTPL នោះទេ។

(iii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់នាពេលអនាគតរបស់ឧបករណ៍ហិរញ្ញវត្ថុ ដែលនឹងអាចប្រែប្រួលដោយសារការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ។ ចលនាណាប្រែប្រួលមិនបានគិតទុកមុននៃអត្រាការប្រាក់នៅឡើយទេ។ កម្រិតការប្រាក់អាចនឹងកើនឡើងដោយសារការផ្លាស់ប្តូរនឹងអាចកាត់បន្ថយការខាតបង់ក្នុងករណីមានគណៈគ្រប់គ្រងរបស់ធនាគារខណៈនេះមិនទាន់មានគោលការណ៍ក្នុងការកំណត់កម្រិតនូវការលើក ទោះយ៉ាងណាក៏ដោយគណៈគ្រប់គ្រងក៏នៅតែតាមដានភាពលម្អៀងនេះជាទៀងទាត់ដែរ។ ហានិភ័យការប្រាក់កើតឡើងពីភាពអាចទៅរួចដែលការផ្លាស់ប្តូរនូវអត្រាការប្រាក់អាចនឹងប៉ះពាល់ដល់ផលចំណេញពីអនាគត ឬ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ ធនាគារអាចប្រឈមនឹងហានិភ័យអត្រាការប្រាក់ ដោយសារតែភាពលម្អៀងនៃអត្រាការប្រាក់ដែលបានកំណត់តម្លៃឡើងវិញដែលបានធ្វើទៅលើទ្រព្យសកម្ម និងបំណុល។ ធនាគារគ្រប់គ្រងហានិភ័យនេះដោយការផ្គុំផ្គងនូវការកំណត់តម្លៃឡើងវិញដែលធ្វើទៅលើទ្រព្យសកម្ម និងបំណុលដោយធ្វើទៅតាមយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមីនីមីន)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់កាលបរិច្ឆេទដែលបានបញ្ចប់

២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រីមីនីមីន)

២៨.៣ ហានិភ័យទីផ្សារ (ត្រីមីនីមីន)

(iii) ហានិភ័យអត្រាការប្រាក់ (ត្រីមីនីមីន)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ទ្រព្យសកម្មហិរញ្ញវត្ថុ

សមតុល្យនៅធនាគារជាតិនៃកម្ពុជា

សមតុល្យនៅធនាគារផ្សេងៗ

ឧបករណ៍មូលធនភាគ FVOCI

តំណទានផ្តល់ជូនអតិថិជន

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ

ទ្រព្យសកម្មហិរញ្ញវត្ថុសរុប

ទ្រព្យសកម្មហិរញ្ញវត្ថុសរុប

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើ និងប្រាក់កម្ចីពីធនាគារផ្សេងៗ

ប្រាក់បញ្ញើពីអតិថិជន

បំណុលភតិសន្យា

បំណុលហិរញ្ញវត្ថុផ្សេងៗ

បំណុលហិរញ្ញវត្ថុសរុប

គម្លាតការប្រែប្រួលការប្រាក់

តាន់រៀប (កំណត់សម្គាល់២.១.៣)

បុសកាលកំណត់ តម្លៃប្រាក់	មិនមានការប្រាក់ តម្លៃប្រាក់	លើសពី១ខែ តម្លៃប្រាក់	ពី១ ទៅ ៣ខែ តម្លៃប្រាក់	ពី៣ ទៅ ១២ខែ តម្លៃប្រាក់	ពី១ ទៅ ៥ឆ្នាំ តម្លៃប្រាក់	លើសពី ៥ឆ្នាំ តម្លៃប្រាក់	សរុប តម្លៃប្រាក់
-	៧.៤៣៣.៧០៦	-	-	-	-	-	៧.៤៣៣.៧០៦
-	៣៧.៦៦៧.៤៤៣	៤៨២.៧១៩	-	-	-	-	៣៨.១៥០.១៦២
-	២១.៣៨៤.៥៣៨	១.០០២.០៧៥	៣.០២៩.៣៨៦	៦.០៨៤.៧៤៥	-	-	៣១.៥០០.៧៤៤
-	២៥.០០០	-	-	-	-	-	២៥.០០០
១៧.៣៤៩.៧៣៩	-	៩.៩៩១.៩៥០	៩.៩៩៩.០៥៧	៤៣.៦៧២.៦៨២	១៨.៣៦៩.៧៨១	៩៦.៥៨០.៨៧៥	១៩៥.៥៧៤.០៨៤
-	៦១៦.៦៤៨	-	-	-	-	-	៦១៦.៦៤៨
១៧.៣៤៩.៧៣៩	៦៧.១២៧.៣៣៥	១១.៤៧៦.៧៤៤	១២.៩៨៨.៤៤៣	៤៩.៧៥៧.៤២៧	១៨.៣៦៩.៧៨១	៩៦.៥៨០.៨៧៥	២៧៣.៣០០.៣៤៤
-	១.៦៦៧.៨០៧	៩២៧	៥.០០៩.៥៩៣	-	២១០.៩៧១	-	៦.៨៨៩.២៩៨
-	៧៧.៤០៩	៤៦.៨៤៣.២២៨	៣៧.២៣៩.០២៦	១១២.០៤១.៤៨៩	៦.២០៤.៥០២	៦៧.៣៣៤	២០២.៤៧២.៩៨៨
-	-	១៥៩	-	៤០.៨១៨	២.២១៣.១២៥	៣៥៩.៩២៣	២៦១.០២៥
-	១.១០៣.០៨៧	-	-	-	-	-	១.១០៣.០៨៧
-	២.៨៤៨.៣០៣	៤៦.៨៤៤.៣១៤	៤២.២៤៨.៦១៩	១១២.០៨២.៣០៧	៨.៦២៨.៥៩៨	៤២៧.២៥៧	២១៣.០៧៩.៣៤៨
១៧.៣៤៩.៧៣៩	៦៤.២៧៩.០៣២	(៣៥.៣៦៧.៥៧០)	(២៩.៦៦០.១៧៦)	(៦២.៣២៤.៨៨០)	៩.៧៤១.១៨៣	៩៦.១៥៣.៦១៨	៦០.២២០.៩៤៦
៧០.០៣៣.៩៤៩	២៥៨.៧២៣.១០៤	(១៤២.៣៤៤.៤៦៩)	(១១៩.៣៨២.២០៨)	(២៥០.៨៥៧.៦៤២)	៣៩.២០៨.២៦២	៣៨៧.០១៨.៣១២	២៤២.៣៨៩.៣០៨

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រឹមដំណើរការ)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២៤. ការគ្រប់គ្រងហិរញ្ញវត្ថុ (ត្រឹមដំណើរការ)

២៤.៣ ហានិភ័យទីផ្សារ (ត្រឹមដំណើរការ)

(iii) ហានិភ័យអត្រាការប្រាក់ (ត្រឹមដំណើរការ)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ទ្រព្យសកម្មហិរញ្ញវត្ថុ

សមតុល្យនៅធនាគារជាតិនៃកម្ពុជា

សមតុល្យនៅធនាគារផ្សេងៗ

ឧបករណ៍មូលធនតាម FVOCI

តំណទានផ្តល់ជូនអតិថិជន

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ

ទ្រព្យសកម្មហិរញ្ញវត្ថុសរុប

ទ្រព្យសកម្មហិរញ្ញវត្ថុសរុប

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើ និងប្រាក់កម្ចីធនាគារផ្សេងៗ

ប្រាក់បញ្ញើពីអតិថិជន

បំណុលភតិសន្យា

បំណុលហិរញ្ញវត្ថុផ្សេងៗ

បំណុលហិរញ្ញវត្ថុសរុប

គម្លាតការប្រែប្រួលការប្រាក់

តារាងរៀល (កំណត់សម្គាល់ ១.៣)

ហួសកាលកំណត់ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	លើសពី១ខែ ដុល្លារអាមេរិក	ពី១ ដល់ ៣ខែ ដុល្លារអាមេរិក	ពី៣ ដល់ ១២ខែ ដុល្លារអាមេរិក	ពី១ ដល់ ៥ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
-	៧៨៩៧៦៣២	-	-	-	-	-	៧៨៩៧៦៣២
-	២២៤២៤១០៤	១៤៤៣១៩១	-	-	-	-	២៣៨៦៧២៩៥
-	២២៨៥៤០៣៣	-	១៤៤៥៥៥៦	-	-	-	២៤៣០៣៦២៩
-	២៥.០០០	-	-	-	-	-	២៥.០០០
២២៨៨១.៩៦១	-	៣.៥១៤.៥៣៣	៤.៩៦១.២០៩	១៤៨.៩០៤.៨៣៣	-	-	១៨០.២៦២.៥៣៦
-	៣១០.២៧៣	-	-	-	-	-	៣១០.២៧៣
២២៨៨១.៩៦១	៥៣.៥១១.០៤២	៤.៩៦១.២០៩	១៤៨.៩០៤.៨៣៣	១៤៨.៩០៤.៨៣៣	-	-	២៣៧.០៦៦.៣៦៥
បំណុលហិរញ្ញវត្ថុ							
-	-	៦.៧០២.៥០៣	-	-	២៧១.០៤២	៦.៩៧៣.៥៤៥	៦.៩៧៣.៥៤៥
-	៤៧.៧៥១	៤១.១០៣.៣២៤	៣១.៤៦៨.៤២៦	៩៥៦០៧.១៧៨	៤.០១៩.៣៣១	៥.០០៤	១៧២.២៤៧.០១៤
-	-	-	៣.៦២០	១៤.៥០០	៩៣៤.៤៣២	២៨៤.៧៩៨	១.២៣៧.៣៥០
-	១.២២៧.២៤៣	-	-	-	-	-	១.២២៧.២៤៣
-	១.៣១៤.៩៩៤	៤៧.៨០៥.៨២៧	៣១.៤៦៨.០៤៦	៩៥៦២១.៦៧៨	៤.៩៥៣.៧៦៣	៥៦០.៨៤៤	១៨១.៧២៥.១៥២
២២៨៨១.៩៦១	៥២.១៩៦.០៤៨	(៤២.៨៨៨.១០៣)	(២៦.៥០៦.៨៣៧)	៥៥.១៣២.៧៥១	(៤.៩៥៣.៧៦៣)	(៥៦០.៨៤៤)	៥៥.៣៤១.២១៣
៩៣.៤៧២.៨១១	២១៣.២២០.៨៥៦	(១០៨.២៨០.៤២៩)	២២៥.២១៧.២៨៨	២២៥.២១៧.២៨៨	(២០.២៣៦.១២២)	(២២៥.២១៧.២៨៨)	២២៥.២១៧.២៨៨

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (គតិវិធីស្តង់ដារ)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (គតិវិធីស្តង់ដារ)

២៤.៤ ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល ជាហានិភ័យនៅដែលធនាគារមិនអាចបំពេញកាតព្វកិច្ចទាក់ទងនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួននៅពេលដែលសាច់ប្រាក់ងាយស្រួលដល់កាលកំណត់ និងតម្រូវឱ្យជំនួសមូលនិធិនៅពេលដែលសាច់ប្រាក់ងាយស្រួលត្រូវបានដកចេញ។ ផលវិបាកនៃបញ្ហានេះអាចជាការខកខានមិនបានបំពេញកាតព្វកិច្ចដើម្បីសងបំណុលដល់អ្នកដាក់ប្រាក់បញ្ញើ និងបំពេញតាមការសន្យាក្នុងការផ្តល់ប្រាក់កម្ចី។ គណៈគ្រប់គ្រងត្រួតពិនិត្យលើស្ថានភាពសាច់ប្រាក់ងាយស្រួលរបស់ធនាគារ និងគ្រប់គ្រងការប្រែប្រួលផ្ទុក និងទម្រង់នៃកាលកំណត់បំណុល។ ការត្រួតពិនិត្យ និងការវាយតម្លៃរបស់បេសកកម្មនៃការដាក់សាច់ប្រាក់ប្រចាំថ្ងៃ និងការព្យាករណ៍សម្រាប់ថ្ងៃបន្ទាប់ សប្តាហ៍បន្ទាប់ ខែបន្ទាប់ ពីព្រោះទាំងនេះគឺជាកាលបរិច្ឆេទសម្រាប់ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រងត្រួតពិនិត្យទាន់ត្រឹមត្រូវនូវការប្រែប្រួលសម្រាប់ការដាក់សាច់ប្រាក់។

ប្រាក់បញ្ញើសំខាន់ៗ និងការព្យាករណ៍នៃការដកប្រាក់របស់ពួកគេ។ តារាងខាងក្រោមបង្ហាញពីការវិភាគនៃទ្រព្យសកម្ម និងបំណុលរបស់ធនាគារទៅតាមកាលកំណត់ដែលពាក់ព័ន្ធតាមកាលបរិច្ឆេទនៅសល់តាមកាលបរិច្ឆេទនៃការដាក់ប្រាក់។ ក្នុងឆ្នាំ២០២៤ សមតុល្យដែលបានលាតត្រដាងតំណាងឱ្យកិច្ចសន្យាលើបុរសសាច់ប្រាក់ដែលមិនបានធ្វើអប្បបរមា ខណៈពេលដែលក្នុងឆ្នាំ២០២៣ សមតុល្យត្រូវបានផ្អែកលើបុរសសាច់ប្រាក់ដែលបានធ្វើអប្បបរមា។ ទិន្នន័យក្នុងឆ្នាំ២០២៣ តម្រូវឱ្យបង្ហាញកិច្ចសន្យាលើបុរសសាច់ប្រាក់ដែលមិនបានធ្វើអប្បបរមា ដូច្នេះការលាតត្រដាងលើបុរសសាច់ប្រាក់ងាយស្រួលសម្រាប់ឆ្នាំ២០២៣ មិនត្រូវបានធ្វើនិយ័តកម្មឡើយ។

	រយៈពេលខ្លី				រយៈពេលវែង			
	លើសពី ៣ខែ	រហូតដល់ ៣ខែ	រហូតដល់ ១ខែ	ចាប់ពី ១ខែ ទៅ ៣ខែ	ចាប់ពី ៣ខែ ទៅ ១២ខែ	ចាប់ពី ១ឆ្នាំ ទៅ ៥ឆ្នាំ	លើសពី ៥ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	៧.៤៣៣.៧០៦	-	-	-	-	៧.៤៣៣.៧០៦
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	៣៨.១៥០.១៦២	-	-	-	-	៣៨.១៥០.១៦២
សមតុល្យនៅធនាគារផ្សេងៗ	-	-	២២.៣៨៦.៦១៣	៣.០២៥.៣៨៦	៦.០៨៤.៧៤៥	-	-	៣១.៥០០.៧៤៥
ឧបករណ៍មូលធនតាម FVOCI	-	-	-	-	-	-	២៥.០០០	២៥.០០០
ឥណទានផ្តល់ជូនអតិថិជន	៨.៧៣២.០៩៩	១.១៣៨.៧៤៧	៣៩.១៩៧.៣៩៥	១១.៥៦០.៩៤៥	៣៦.៩៤៨.៧៦៦	៨៥.៩០៩.៩១៦	៩៧.៣២៨.៧៨២	២៨០.៨១៦.៧៦០
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	១៩៤.៤៥០	៣.៥៣៣	៥.០៥០	៣៣៦.៤១៥	៧៦.៤០០	៦១៦.៦៤៨
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៨.៧៣២.០៩៩	១.១៣៨.៧៤៧	១០៧.៣៦២.៧៦៦	១៤.៥៩៦.៣៨៦	៤៧.០៣៨.៦៧១	៨៦.២៤៦.៣៣១	៩៧.៤៣០.៩៨២	៣៥៨.៤៤៣.០២០
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើ និងប្រាក់កម្ចីពីធនាគារផ្សេងៗ	-	-	១.៦៧២.៣១៨	៥.០១៦.៨១៣	៣២.៧៧៦	១៦.៣៤១	-	៦.៨៨៨.២៩៤
ប្រាក់បញ្ញើពីអតិថិជន	-	-	៤៦.៩២០.៦៣៧	៣៧.២៣៩.០២៦	១១២.០៤១.៤៨៩	៦.២០៤.៥០២	៦៧.៣៣៤	២០២.៤៧២.៩៨៨
បំណុលកកស្ទះ	-	-	៦២.៧៩៩	១២៥.១០២	៥៤៦.៥៨៧	២.០៩៦.២១៧	១៧០.៤៩០	៣.០០១.១៩៥
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	១.១០៣.០៨៧	-	-	-	-	១.១០៣.០៨៧
បំណុលហិរញ្ញវត្ថុសរុប	៨.៧៣២.០៩៩	១.១៣៨.៧៤៧	៨៤.៧៥៨.៨៤១	៤២.៣៨០.៩៤១	១១២.៦២០.៨៨២	៨៥.៤៦៩.១១០	២៣៧.៨២៤.៦៦៨	៤៨៨.៤៤៣.០២០
ឥណទានសាច់ប្រាក់ងាយស្រួលសុទ្ធ								
ពាន់រៀល (កំណត់សម្គាល់លេខ ២.១.៣)	៣៥.១៤៦.៦៩៨	៤.៥៨៣.៤៩៧	២៣១.៨៥៥.៦៣៧	(១១១.៨៥២.៩៨៥)	(២៨០.០៦៨.២៧៩)	៣១៣.០៩៧.៣៤០	៣៩១.២០០.៨៥២	៥៨៣.៩៣២.៧២០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តទីទំព័រទី២៤)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តទីទំព័រទី២៤)

២៤.៤ ហានិភ័យសាច់ប្រាក់ងាយស្រួល (តទីទំព័រទី២៤)

	ហួសកាលកំណត់			រយៈពេលខ្លី			
	លើសពី ៣ខែ	រហូតដល់ ៣ខែ	រហូតដល់ ១ខែ	ចាប់ពី១ខែ ទៅ៣ខែ	ចាប់ពី៣ខែ ទៅ១២ខែ	លើសពី ៩ខែ ដល់១២ខែ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	មេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	៧.៨៩៧.៦៣២	-	-	-	៧.៨៩៧.៦៣២
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	២២.៤២៤.១០៤	១.៤៤៣.១៩១	-	-	២៣.៨៦៧.២៩៥
សមតុល្យនៅធនាគារផ្សេងៗ	-	-	២២.៨៩៤.០៣៣	-	១.៨៤៩.៩៩៦	-	២៤.៧៤៣.១២៩
ឧបករណ៍មូលធនភាគ FVOCI	-	-	-	-	-	២៥.០០០	២៥.០០០
កំណត់សម្គាល់លើសកម្មភាព	១២.៧០៨.៣០៤	១០.១៧៣.៦៥៧	៣.៥១៤.៥៣៣	៤.៩៦១.២០៩	៤១.៣៤១.៥២៣	៨៦.០៧១.០៩២	១៨០.២៦២.៥៣២
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	៣៨.៨៦៧	២.៨០០	១២៩.១២៦	១៩.០០០	៣១០.២៧៣
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១២.៧០៨.៣០៤	១០.១៧៣.៦៥៧	៨៦.២២៩.១៦៩	៦.៤០៧.២០០	៤៣.៣២០.២៤៥	៨៦.១១៥.០៩២	២៣៧.០៦៦.៣៦៥
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើ និងប្រាក់កម្ចីពីធនាគារផ្សេងៗ	-	-	៦.៧០២.៥០៣	-	-	២៧១.០៤២	៦.៩៧៣.៥៤៥
ប្រាក់បញ្ញើពីអតិថិជន	-	-	៤១.១៥១.០៧៥	៣១.៤៦៤.៤២៦	៩៥.៦០៧.១៧៨	៥.០០៤	១៧២.២៤៧.០១៤
បំណុលកកស្ទុក	-	-	-	៣.៦២០	១៤.៥០០	២៨៤.៧៩៨	១.២៧៧.៩១៨
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	១.០៩៥.៤៥៧	១៥០.០០០	២១.៧៨៦	-	១.២៦៧.២៤៣
បំណុលហិរញ្ញវត្ថុសរុប	-	-	៨៨.៩៥៥.០៣៥	៣១.៦២៨.០៤៦	៩៥.៦៤៣.៧៦៣	៥៦០.៨៤៤	១៨៦.៧២៥.១៥២
គួរតែសាច់ប្រាក់ងាយស្រួលសុទ្ធ	១២.៧០៨.៣០៤	១០.១៧៣.៦៥៧	៧.៧៨០.១៣៤	(២៥.២១០.៨៤៦)	(៥២.៣២៣.២១៩)	៨៥.៥៥៤.២៤៨	៥៥.៣៤១.២១៣
ការសង្ស័យ (កំណត់សម្គាល់លេខ ២.១.៣)	៥១.៩១៣.៤២២	៤១.៥៥៥.៣៨៩	៣១.៧៨១.៨៤៨	(១០២.៩៨៦.៣០៦)	(២១៣.៧៤០.៣៥០)	៣៤៩.៤៨៩.១០៣	២២៦.០៦៦.៨៥៥

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងសម្រាប់)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំណាងសម្រាប់)

២៨.៥ តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ព័ត៌មានដែលបានបង្ហាញនៅទីនេះតំណាងឱ្យការប៉ាន់ស្មាននៃតម្លៃសមស្របគិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍។ ព័ត៌មានតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុមិនត្រូវបានរាប់បញ្ចូលទេពីព្រោះ វាមិនស្ថិតនៅក្នុងវិសាលភាពនៃ CIFRS ៧ ដែលទាមទារឱ្យបង្ហាញព័ត៌មានតម្លៃសមស្រប។ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរូបសំណាក គឺមិនផ្តល់ផលប៉ះពាល់ជាសារវន្តចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញទីផ្សារដោយសារតែរយៈពេល មានកំណត់រហូតដល់កាលកំណត់នៃឧបករណ៍ទាំងនេះ។ ដូច្នេះ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ នាកាលបរិច្ឆេទនៃរបាយការណ៍ ប្រហាក់ប្រហែលនឹងតម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ។

វិធីសាស្ត្រ និងការសន្មតដែលប្រើប្រាស់ដោយធនាគារក្នុងការប៉ាន់ស្មានតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុមាន៖

- សាច់ប្រាក់ក្នុងដៃ សមតុល្យនៅធនាគារជាតិនៃកម្ពុជា (លើកលែងតែប្រាក់តម្កល់តាមបទប្បញ្ញត្តិ) និងសមតុល្យនៅធនាគារផ្សេងៗ សមតុល្យយោងប្រហាក់ប្រហែលនឹងតម្លៃសមស្របដោយសារតែលក្ខណៈរយៈពេលខ្លីនៃគណនីទាំងនេះ។
- ឥណទានផ្តល់ជូនអតិថិជន និងប្រាក់កម្ចីពីធនាគារផ្សេងៗ
តម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយការធ្វើអប្បបរមាលំហូរសាច់ប្រាក់ដែលបានប៉ាន់ស្មាននាពេលអនាគត ដោយប្រើប្រាស់អត្រាទុនទូទៅនៃ ការធ្វើហិរញ្ញប្បទានជាមួយនឹងហានិភ័យឥណទាន និងកាលកំណត់ស្រដៀងគ្នា។
- ប្រាក់បញ្ញើពីធនាគារផ្សេងៗ និងប្រាក់បញ្ញើពីអតិថិជន
តម្លៃសមស្របដែលបានប៉ាន់ស្មាននៃប្រាក់បញ្ញើតាមតម្រូវការដែលមិនបញ្ជាក់ពីកាលកំណត់ រាប់បញ្ចូលទាំងប្រាក់បញ្ញើមិនមានការប្រាក់ គឺជា សមតុល្យដែលត្រូវសងតាមតម្រូវការ។ តម្លៃសមស្របដែលបានប៉ាន់ស្មាននៃប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតរយៈពេលវែង និងអតិថិជន ដោយមិនមានក្នុងតម្លៃសម្រុងទីផ្សារ ដោយផ្អែកលើលំហូរសាច់ប្រាក់ដែលបានធ្វើអប្បបរមាដោយប្រើប្រាស់អត្រាការប្រាក់សម្រាប់បំណុលថ្មីជាមួយ នឹងកាលកំណត់នៅសល់ដែលស្រដៀងគ្នា។
- បំណុលភក្តិសន្យា
តម្លៃសមស្របដែលបានប៉ាន់ស្មាននៃបំណុលភក្តិសន្យាជាមួយនឹងកាលកំណត់តិចជាងមួយឆ្នាំដែលប្រហាក់ប្រហែលនឹងតម្លៃយោង។ សម្រាប់ បំណុលភក្តិសន្យាផ្សេងទៀតដែលមានកាលកំណត់មួយឆ្នាំ ឬច្រើនជាងនេះ តម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើលំហូរសាច់ប្រាក់ដែល បានធ្វើអប្បបរមា ដោយប្រើប្រាស់អត្រាទុនទូទៅនៃប្រាក់កម្ចីបន្ថែម។
- ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងទៀត
ដោយសារតែរយៈពេលខ្លីរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងទៀត សមតុល្យយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ផ្សេងទៀតនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រូវបានចាត់ទុកថាប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់ពួកគេ។

២៨.៦ ការគ្រប់គ្រងដើមទុន

គោលបំណងចម្បងនៃការគ្រប់គ្រងដើមទុនរបស់ធនាគារ គឺដើម្បីធានានូវតម្រូវការដើមទុនដែលបានដាក់ពីខាងក្រៅ និងរក្សានូវស្ថានភាពហិរញ្ញវត្ថុដ៏ រឹងមាំ ព្រមទាំងអនុវត្តដើមទុនដែលល្អដើម្បីគាំទ្រដល់អាជីវកម្មរបស់ខ្លួន និងតម្លៃរបស់ម្ចាស់ធនាគារជាអតិបរមា។

ធនាគារជាតិនៃកម្ពុជាកំណត់ និងតាមដានតម្រូវការដើមទុនសម្រាប់ប្រតិបត្តិការធនាគារ។ ធនាគារគណនាមូលធនផ្ទាល់សុទ្ធរបស់ខ្លួន និងទ្រព្យសកម្មថ្មី ហានិភ័យ ដោយអនុលោមតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា និងតាមការិយបរិច្ឆេទត្រូវបានអនុលោមតាមតម្រូវការដើមទុនដែលបានដាក់ពី ខាងក្រៅ រាប់បញ្ចូលទាំងអនុប្រាក់សាធារណៈដែលបានចេញដោយធនាគារជាតិនៃកម្ពុជា។

គោលនយោបាយរបស់ធនាគារ គឺរក្សាឱ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវនិរន្តរភាពកំណើនអាជីវកម្ម ការគាំទ្រវិនិយោគិន ម្ចាស់បំណុល និងទំនុកចិត្តទីផ្សារ ព្រមទាំងធានាដល់ស្ថិរភាពហិរញ្ញវត្ថុ។ ធនាគារក៏ទទួលស្គាល់តម្រូវការចំពោះតុល្យភាពនៃប្រាក់ចំណេញខ្ពស់ជាងដែលពាក់ព័ន្ធ ជាមួយនឹងក្របខណ្ឌដែលបានកើនឡើងរៀបរៀងទ្រព្យធានាដែលបានផ្តល់ឱ្យដោយស្ថានភាពដើមទុនដែលមានសុវត្ថិភាព។

ធនាគារគ្រប់គ្រងរចនាសម្ព័ន្ធដើមទុនរបស់ខ្លួនយ៉ាងសកម្ម ដោយគិតគូរពីការផ្លាស់ប្តូរនៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ច និងលក្ខណៈហានិភ័យនៃសកម្មភាព របស់ខ្លួន។ ដើម្បីរក្សា ឬកែសម្រួលរចនាសម្ព័ន្ធដើមទុនរបស់ខ្លួន ធនាគារអាចកែប្រែការទូទាត់ភាគលាភ ឬប្រាក់ចំណេញពីដើមទុនទៅម្ចាស់ភាគហ៊ុន។ ពុំមានការផ្លាស់ប្តូរណាមួយត្រូវបានធ្វើឡើងចំពោះគោលបំណង គោលនយោបាយ ឬដំណើរការនៃការគ្រប់គ្រងដើមទុនរបស់ធនាគារទេ បើប្រៀបធៀប ទៅនឹងការិយបរិច្ឆេទកន្លងមក។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តទីទំព័រមុន)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២៩. ទម្រង់កាលកំណត់សងនៃទ្រព្យសកម្ម និងបំណុល

ការវិភាគទ្រព្យសកម្ម និងបំណុលដោយផ្អែកលើកាលបរិច្ឆេទដែលបានរំពឹងទុកនៃការស្តារឡើងវិញ និងការទូទាត់ពីកាលបរិច្ឆេទនៃរបាយការណ៍មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		
	រយៈពេល ១២ខែ ដុល្លារអាមេរិក	លើសពី ១២ខែ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ក្នុងដៃ	៧.៤៣៣.៧០៦	-	៧.៤៣៣.៧០៦
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៣៨.១៥០.១៦២	-	៣៨.១៥០.១៦២
សមតុល្យនៅធនាគារផ្សេងៗ - ដុល	៣១.៥២១.៣១៤	-	៣១.៥២១.៣១៤
ឧបករណ៍មូលធនតាម FVOCI	-	២៥.០០០	២៥.០០០
ឥណទានផ្តល់ជូនអតិថិជន - ដុល	៦៥.៨៦៥.៣៣៤	១៣៧.៨៦៨.០៣៦	២០៣.៧៣៣.៣៧០
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២០៣.៤៣៣	៤១៣.២១៥	៦១៦.៦៤៨
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ			
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	២១.៣១៣.២៤៦	-	២១.៣១៣.២៤៦
ទ្រព្យសម្បត្តិ និងបរិក្ខារ	១០២.៨២៥	២.៣១៤.៤៧៩	២.៤១៧.៣០៤
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	៣៦.៣០១	២.៤៤៦.៩៥១	២.៤៨៣.២៥២
ទ្រព្យសកម្មអរូបី	២៦.៦៨២	៤៥៤.៦២៣	៤៨១.៣០៥
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល	១៨២.៦៩០	-	១៨២.៦៩០
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុផ្សេងៗ	៩០៧.៤១៤	-	៩០៧.៤១៤
ទ្រព្យសកម្មសរុប	១៦៥.៧៤៣.១០៧	១៤៣.៥២២.៣០៤	៣០៩.២៦៥.៤១១
កាន់រៀល (កំណត់សម្គាល់ ២.១.៣)	៦៦៧.១១៦.០០៥	៥៧៧.៦៧៧.២៧៤	១.២៤៤.៧៩៣.២៧៩
សំវិធានធនសម្រាប់ ECL លើ៖			
សមតុល្យនៅធនាគារផ្សេងៗ			(២០.៥៧០)
ឥណទានផ្តល់ជូនអតិថិជន			(៨.១៥៩.២៨៦)
សុទ្ធ			៣០១.០៨៥.៥៥៥
កាន់រៀល (កំណត់សម្គាល់ ២.១.៣)			១.២១១.៨៦៩.៣៦០
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើ និងកម្ចីពីធនាគារ និងគ្រឹះស្ថានឥណទានផ្សេងទៀត	៦.៧២១.៩០៧	១៦៧.៣៩១	៦.៨៨៩.២៩៨
ប្រាក់បញ្ញើពីអតិថិជន	១៩៦.២០១.១៥២	៦.២៧១.៨៣៦	២០២.៤៧២.៩៨៨
បំណុលភតិសន្យា	៤០.៩៧៧	២.៥៧៣.០៤៨	២.៦១៤.០២៥
បំណុលផ្សេងៗ	១.១០៣.០៨៧	-	១.១០៣.០៨៧
មិនមែន បំណុលហិរញ្ញវត្ថុ			
ពន្ធលើប្រាក់ចំណូលត្រូវបង់	-	-	-
បំណុលពន្ធពន្យារ	២.៣៩៩.៣៤៤	-	២.៣៩៩.៣៤៤
បំណុលមិនមែនហិរញ្ញវត្ថុផ្សេងៗ	៣៤៦.៩៨២	-	៣៤៦.៩៨២
បំណុលសរុប	២០៦.៨៦៣.៤៤៩	៩.០១២.២៧៥	២១៥.៨៧៥.៧២៤
កាន់រៀល (កំណត់សម្គាល់លេខ ២.១.៣)	៨៣២.៤២៤.១៣៣	៣៦.២៧៤.៤០៧	៨៦៨.៦៩៨.៥៤០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តតិដំបូង)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

២៩. ទម្រង់ការកំណត់សងនៃទ្រព្យសកម្ម និងបំណុល (តតិដំបូង)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		
	រយៈពេល ១២ខែ ដុល្លារអាមេរិក	លើសពី ១២ខែ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ក្នុងដៃ	៧.៨៩៧.៦៣២	-	៧.៨៩៧.៦៣២
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	២៣.៨៦៧.២៩៥	-	២៣.៨៦៧.២៩៥
សមតុល្យនៅធនាគារផ្សេងៗ - ដុល	២៤.៧០៤.៧៨៩	-	២៤.៧០៤.៧៨៩
ឧបករណ៍មូលធនតាម FVOCI	-	២៥.០០០	២៥.០០០
ឥណទានផ្តល់ជូនអតិថិជន - ដុល	៦៣.២៣៧.៧២០	១៣៣.៦៣៣.៩៥៩	១៩៦.៨៧១.៦៧៩
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១៧០.៧៩៣	១៣៩.៤៨០	៣១០.២៧៣
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ			
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១៩.៥៦៧.៦៨៩	-	១៩.៥៦៧.៦៨៩
ទ្រព្យសម្បត្តិ និងបរិក្ខារ	៣០.២២៣	៨៨០.០៣៤	៩១០.២៥៧
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	២៤.០៩៤	១.១២៦.១៣៥	១.១៥០.២២៩
ទ្រព្យសកម្មអរូបី	៥៣៥	៧០៧.១៨១	៧០៧.៧១៦
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល	៨៤៤.៨៧២	-	៨៤៤.៨៧២
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុផ្សេងៗ	១៤០.៣៤៥.៦៤២	១៣៦.៥១១.៧៨៩	២៧៦.៨៥៧.៤៣១
ទ្រព្យសកម្មសរុប	៥៧៣.៣១១.៩៤៨	៥៥៧.៦៥០.៦៥៨	១.១៣០.៩៦២.៦០៦
កាន់រៀល (កំណត់សម្គាល់ ២.១.៣)	៦៦៧.១១៦.០០៥	៥៧៧.៦៧៧.២៧៤	១.២៤៤.៧៩៣.២៧៩
សំវិធានធនសម្រាប់ ECL លើ៖			
សមតុល្យនៅធនាគារផ្សេងៗ			(១.១៦០)
ឥណទានផ្តល់ជូនអតិថិជន			(១៦.៦០៩.១៤៣)
សុទ្ធ			២៦០.២៤៧.១២៨
កាន់រៀល (កំណត់សម្គាល់ ២.១.៣)			១.០៦៣.១០៩.៥១៧
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើ និងកម្ចីពីធនាគារ និងគ្រឹះស្ថានឥណទានផ្សេងៗ	៦.៧០២.៥០៣	២៧១.០៤២	៦.៩៧៣.៥៤៥
ប្រាក់បញ្ញើពីអតិថិជន	១៦៨.២២២.៦៧៩	៤.០២៤.៣៣៥	១៧២.២៤៧.០១៤
បំណុលកតិសន្យា	១៨.១២០	១.២១៩.២៣០	១.២៣៧.៣៥០
បំណុលផ្សេងៗ	១.២៦៧.២៤៣	-	១.២៦៧.២៤៣
មិនមែន បំណុលហិរញ្ញវត្ថុ			
ពន្ធលើប្រាក់ចំណូលត្រូវបង់	២២០.៤០៥	-	២២០.៤០៥
បំណុលពន្ធពន្យារ	៧៧០.៦៨៦	-	៧៧០.៦៨៦
បំណុលមិនមែនហិរញ្ញវត្ថុផ្សេងៗ	១៨៦.៤៤៣	-	១៨៦.៤៤៣
បំណុលសរុប	១៧៧.៣៨៨.០៧៩	៥.៥១៤.៦០៧	១៨២.៩០២.៦៨៦
កាន់រៀល (កំណត់សម្គាល់លេខ ២.១.៣)	៧២៤.៦៣០.៣០១	២២.៥២៧.១៧០	៧៤៧.១៥៧.៤៧១

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័ត៌មាន)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

៣០. ពន្ធនាគារ

ប្រព័ន្ធពន្ធនាគារនៅក្នុងប្រទេសកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន ហើយត្រូវបានកំណត់ដោយការបកស្រាយមិនច្បាស់លាស់ ផ្ទុយគ្នា និង/ឬការបកស្រាយខុសគ្នាក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការជាច្រើន។ ពន្ធ គឺជាកម្មវត្ថុនៃការត្រួតពិនិត្យ និងការស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួនដែលត្រូវបានអនុម័តដោយច្បាប់ដើម្បីធ្វើការផាកពិន័យធ្ងន់ធ្ងរ និងពិន័យជាប្រាក់។ កត្តាទាំងនេះអាចបង្កើតនូវហានិភ័យពន្ធដារនៅក្នុងប្រទេសកម្ពុជាខ្លាំងជាងប្រទេសដទៃទៀត។

គណៈគ្រប់គ្រង ជឿជាក់ថាខ្លួនបានបង់បំណុលពន្ធគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយបច្ចុប្បន្ននូវបទប្បញ្ញត្តិពន្ធរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានការបកស្រាយខុសៗគ្នា ហើយផលប៉ះពាល់ចំពោះធនាគារអាចមានលក្ខណៈជាសារវន្ត។

៣១. ព្រឹត្តិការណ៍បន្ទាប់

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រៅពីការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ពុំមានព្រឹត្តិការណ៍ដែលកើតមានឡើងក្រោយកាលបរិច្ឆេទនៃរបាយការណ៍ដែលមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនោះទេ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់។

ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី ការិយាល័យកណ្តាល

📍 អគារលេខ 60 មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

☎ 023 223 423 ✉ ask-sc@sacombank.com 🌐 sacombank.com.kh